

របាយការណ៍ ប្រចាំឆ្នាំ 2021




16

ឆ្នាំ

នៃការកសាងទំនុកចិត្ត
ក្នុងវិស័យធនាគារ

សាងអនាគតហិរញ្ញវត្ថុរបស់លោកអ្នក ប្រកបដោយ គុណភាព និងទំនុកចិត្ត ជាមួយធនាគារ ជប៉ុន



មាតិកា

ព័ត៌មានសំខាន់ៗអំពីធនាគារ	4
ប្រវត្តិរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់	5
គុណតម្លៃរបស់ធនាគារ	6
ពានរង្វាន់ និងការទទួលស្គាល់	7
ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	8
ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិ	10
ទិន្នន័យហិរញ្ញវត្ថុសង្ខេប	12
បុគ្គលិករបស់យើង	14
សេវាកម្មធនាគារផ្នែកសាជីវកម្ម	16
សេវាកម្មធនាគារផ្នែកអាជីវកម្ម	17
សេវាកម្មធនាគារផ្នែកបុគ្គល	18
ជេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍	20
ការគ្រប់គ្រងហានិភ័យ	22
ក្រុមប្រឹក្សាភិបាល	26
គណៈកម្មាធិការប្រតិបត្តិ	31
រចនាសម្ព័ន្ធគ្រប់គ្រង	40
របាយការណ៍ហិរញ្ញវត្ថុ	42
អាស័យដ្ឋានទំនាក់ទំនង	125

ព័ត៌មានសំខាន់ៗអំពីធនាគារ

ប្រាក់ចំណេញមុនពេលបង់ពន្ធ

12 លាន ដុល្លារអាមេរិក 

+66.4%

ទ្រព្យសកម្មសរុប

1,329 លាន ដុល្លារអាមេរិក 

+27%

ប្រាក់បញ្ញើរបស់អតិថិជន

870 លាន ដុល្លារអាមេរិក 

+36%

ឥណទាន និងបុរេប្រទានដុល

912 លាន ដុល្លារអាមេរិក 

+31%

អនុបាតការបង្វិលចំណូលលើទ្រព្យសកម្ម

0.6% 


អនុបាតការបង្វិលចំណូលលើមូលនិធិម្ចាស់ភាគហ៊ុន

3.6% 

អនុបាតឥណទានមិនដំណើរការ

0.5% 


បុគ្គលិកសរុប

586 +9.3% 

បណ្តាញម៉ាស៊ីនដកប្រាក់ ATM

73+ 

ការចូលរួមរបស់បុគ្គលិក

89% 

ប្រវត្តិរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់



អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគាររបស់យើង បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ 2019 ក្រោមឈ្មោះថ្មីជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលពីមុនមានឈ្មោះជា ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ ដែលជាធនាគារបរទេសឈានមុខមួយនៅក្នុងប្រទេស បានចាក់គ្រឹះនៅក្នុងប្រទេសកម្ពុជាយ៉ាងរឹងមាំ និងបានបម្រើសេវាកម្មជូនប្រជាជនកម្ពុជាអស់រយៈពេលប្រមាណជាង 16 ឆ្នាំមកហើយ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាងក្រុមហ៊ុន J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អជាប់ពិតលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន J TRUST


ក្រុមហ៊ុន J Trust មានការិយាល័យកណ្តាលនៅ ក្នុងទីក្រុងតូក្យូ ជាក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុនតូក្យូ និងមានសេវាកម្មហិរញ្ញវត្ថុដែលប្រតិបត្តិការធនាគារ និងអាជីវកម្មហិរញ្ញវត្ថុនៅប្រទេសក្នុងតំបន់អាស៊ី ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា និងម៉ុងហ្គោលី។

ក្រុមហ៊ុន J Trust បានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងសេវាកម្មហិរញ្ញវត្ថុតាមរយៈការទិញយកក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុមហ៊ុនភាគឥណទានក្នុងស្រុករបស់ប្រទេសជប៉ុន។ ជាមួយនឹងជំនាញរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុនបានបើកដំណើរការអាជីវកម្មធនាគារនៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ 2012។ ហើយនៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន J Trust ក៏បានទិញក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារពាណិជ្ជមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួចបន្តពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការកាន់កាប់ ភាគហ៊ុនធំរបស់ធនាគារពាណិជ្ជមួយនៅកម្ពុជា នៅក្នុងខែសីហា ឆ្នាំ 2019។

អំពីក្រុមហ៊ុន ROYAL GROUP

ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ដ៏ធំនៅក្នុងប្រទេសកម្ពុជា និងមានភាគហ៊ុនចំនួន 45% នៅក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ក្រុមហ៊ុននេះផ្តោតសំខាន់ទៅលើការនាំយកការវិនិយោគដែលមានគុណភាពមកកាន់ប្រទេសកម្ពុជា និងផ្តល់ឱកាសជូនវិនិយោគិន ក្នុងការធ្វើអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួលបានប្រាក់ចំណេញ។ ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍ ដែលបានទាក់ទាញវិនិយោគិនបរទេស និងកសាងអ្នកដឹកនាំទីផ្សារនៅគ្រប់វិស័យទាំងអស់។

ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មចម្រុះ និងមានឥទ្ធិពលនៅក្នុងប្រទេស។ ចាប់តាំងពីបានបង្កើតជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មបែបយុទ្ធសាស្ត្រមក ក្រុមហ៊ុននេះវិនិយោគក្នុងវិស័យជាច្រើនរួមមានវិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ សេវាកម្មធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន វិស័យអប់រំ អចលនទ្រព្យ ការជួញដូរ និងកសិកម្ម ជាដើម។



គុណតម្លៃរបស់ធនាគារ

ធនាគាររបស់យើង មានគោលបំណងជួយឱ្យអតិថិជនទាំងអស់ទទួលបាននូវភាពជោគជ័យ។ យើងខិតខំព្យាយាមសម្រេចគោលបំណងរបស់យើង ជាមួយរាល់ថ្ងៃ តាមរយៈគុណតម្លៃ និងឥរិយាបថរបស់យើង ដែលឆ្លុះបញ្ចាំងតាមរយៈការបម្រើសេវាកម្មជូនអតិថិជន ប្រព្រឹត្តិចំពោះគ្នាទៅវិញទៅមក និងតាមរយៈលទ្ធផលដែលយើងសម្រេចបានរួមគ្នាក្នុងនាមជាស្ថាប័នមួយ។



I សុចរិតភាព Integrity

ភាពស្មោះត្រង់ ភាពពិតប្រាកដ និង ការមិនលម្អៀង

C កិច្ចសហប្រតិបត្តិការ Collaboration

ធ្វើការងាររួមគ្នាជាមួយ

A ការទទួលខុសត្រូវ Accountability

មានភារកិច្ច លើការងាររបស់ខ្លួន

R ការគោរព Respect

ផ្តល់តម្លៃ និងយកចិត្តទុកដាក់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ

E ការចូលរួម Engagment

ចូលរួម និងបង្កើតគុណតម្លៃសម្រាប់ គ្រប់ភាគីពាក់ព័ន្ធ



ពានរង្វាន់ និងការទទួលស្គាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

បានទទួលពានរង្វាន់

“ធនាគារឆ្នើមដែលផ្តោតលើការយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង”

ពី Global Business Outlook (GBO) ដែលជាទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញ មានទីតាំងនៅចក្រភពអង់គ្លេស។



ការទទួលស្គាល់ និងវាយតម្លៃ គឺផ្អែកលើ ចំណេះដឹងអំពីផលិតផល វិជ្ជាជីវៈ និងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះពីសំណាក់បុគ្គលិកធនាគារ ជូនដល់អតិថិជន និងវត្តមានធនាគារនៅលើអ៊ីនធឺណិត ក៏ដូចជាកិច្ចការទទួលខុសត្រូវសង្គមរបស់ធនាគារ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ពានរង្វាន់នេះបង្ហាញពីការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈរបស់យើងជូនដល់អតិថិជន និងជាក់លាក់ត្រាថ្មីមួយទៀតនៃសមិទ្ធផលសម្រាប់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ យើងនឹងនៅតែបន្តប្រកាន់ខ្ជាប់នូវប្រតិបត្តិការរបស់យើងដែលផ្តោតលើ “អតិថិជនជាចម្បង” ហើយយើងប្តេជ្ញាថា នឹងបន្តផ្តល់ជូនបទពិសោធន៍សេវាកម្មធនាគារជាទីគាប់ចិត្ត ជូនដល់អតិថិជនទាំងអស់។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

មានកិត្តិយសដែលបានទទួលពានរង្វាន់

“ស្ថាប័នការងារល្អបំផុត នៅអាស៊ី ឆ្នាំ 2021”

ពី HR Asia និងពានរង្វាន់

“ស្ថាប័នការងារល្អបំផុតក្នុងវិស័យធនាគារ នៅកម្ពុជា ឆ្នាំ 2021”

ពី International Finance។

នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងមានបុគ្គលិកដែលមានសមត្ថភាព វិជ្ជាជីវៈ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ខ្ពស់លើការងារ។ បុគ្គលិកមានប្រតិបត្តិការគ្រប់ស្រទាប់ ប្រកបដោយបទពិសោធន៍ និងធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវគោលបំណងរបស់យើង ក្នុងការជួយអតិថិជនឱ្យរីកចម្រើន។ ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 ក្នុងឆ្នាំ 2021 កន្លងមកក៏ដោយ ក៏ធនាគាររបស់យើង នៅតែបន្តផ្តល់ជូនបុគ្គលិករបស់យើងតាមការសន្យានូវការងារដែលមានគុណតម្លៃ ដោយស្របតាមគុណតម្លៃសំខាន់ៗសម្រាប់បុគ្គលិក។

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ 2021 បានបន្តទទួលរងការរីករាលដាលនៃជំងឺរាតត្បាតសកល Covid-19។ ធនាគារ បានបន្តអនុវត្តវិធីសាស្ត្រប្រកបដោយការប្រុងប្រយ័ត្នចំពោះប្រតិបត្តិការរបស់ធនាគារ ដោយផ្ដោតជាចម្បងទៅលើសុវត្ថិភាពរបស់បុគ្គលិក និងអតិថិជនរបស់ធនាគារយើងខ្ញុំ។ ធនាគារយើងខ្ញុំ បានបន្តគាំទ្រដល់អតិថិជនដែលទទួលរងផលប៉ះពាល់អាជីវកម្មយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ ទោះបីជាចំនួននេះមានកម្រិតតិចតួចក៏ដោយ។

អំឡុងឆ្នាំ 2021 ធនាគារ សម្រេចបានកំណើនដ៏គួរឱ្យកត់សម្គាល់លើផ្នែកជាច្រើន។ ធនាគារយើងខ្ញុំ សម្រេចបានកំណើនឥណទានចំនួនពីរខ្ទង់ ដែលការកើនឡើងនេះបានមកពីការចូលរួមចំណែកយ៉ាងច្រើនពីផ្នែកសេវាធនាគារសម្រាប់សាជីវកម្ម និងផ្នែកសេវាធនាគារសម្រាប់បុគ្គល។ ដោយអនុលោមតាមយុទ្ធសាស្ត្រក្នុងការផ្តល់ឥណទានដែលមានលក្ខណៈល្អប្រសើរជាងមុនរបស់ធនាគារយើងខ្ញុំ ទ្រព្យសកម្មឥណទានដុលរបស់ធនាគារយើងខ្ញុំបានកើនឡើងរហូតដល់ 912 លានដុល្លារអាមេរិក ដែលស្មើនឹងកំណើនក្នុងអត្រា 31% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ចំនួនប្រាក់បញ្ញើរបស់ធនាគារយើងខ្ញុំ បានកើនឡើង 33% ស្មើនឹង 1,080 លានដុល្លារអាមេរិក ដែលអាចឱ្យធនាគារយើងខ្ញុំប្រើប្រាស់សាច់ប្រាក់ងាយស្រួល ដើម្បីជំរុញកំណើនឥណទាន។ ចំណូលបានមកពីការប្រាក់ បានកើនឡើងចំនួន 49% ខណៈពេលដែលថ្លៃដើមនៃមូលនិធិក៏បានកើនឡើង បណ្តាលមកពីកំណើនប្រាក់បញ្ញើ និងឥណទានដែលជាលទ្ធផល នាំឱ្យចំណូលពីការប្រាក់សុទ្ធកើនឡើងចំនួន 23%។

ចំណាយប្រតិបត្តិការផ្ទាល់ បានកើនឡើង 18% ដែលបណ្តាលមកពីការកើនឡើងនៃចំនួនបុគ្គលិក និងការចំណាយលើបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់ជាងមុន។ ក្នុងកំឡុងឆ្នាំនេះផងដែរ ធនាគារបានទិញយកប្រព័ន្ធ និងទ្រព្យសកម្មរបស់ J Trust System ដោយជោគជ័យ ហើយបច្ចុប្បន្ននេះផ្នែកបច្ចេកវិទ្យាទាំងអស់របស់ធនាគារ ត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយធនាគារ ដែលការណ៍នេះនឹងជួយកាត់បន្ថយចំណាយយ៉ាងច្រើនលើបច្ចេកវិទ្យាពេលខាងមុខ។ សំវិធានធន បានថយចុះគួរឱ្យកត់សម្គាល់ដោយសារស្ថានភាពមិនច្បាស់លាស់ក្នុងឆ្នាំ 2020 ហើយសំវិធានធននៅតែបន្តស្ថិតនៅក្រោមការប្រុងប្រយ័ត្ន នៅក្នុងស្ថានភាពប្រតិបត្តិការបច្ចុប្បន្ន។

ធនាគារ សម្រេចបានប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធ ចំនួន 8.3 លានដុល្លារ កំណើនចំនួន 110.6% បើប្រៀបធៀបនឹងឆ្នាំ 2020។ កំណើននៃប្រាក់ចំណូល និងសំវិធានធនដែលទាបជាងមុន គឺជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយកំណើននេះ ។

នៅឆ្នាំក្រោយ គួរតែមានភាពប្រសើរឡើងបន្ថែមទៀត បន្ទាប់ពីការបើកឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយសារតែការឆ្លើយតបដ៏ល្អប្រសើរពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ធនាគារយើងខ្ញុំ នឹងបន្តបង្កើនទាំងប្រាក់បញ្ញើ និងការផ្តល់ប្រាក់កម្ចីដល់អតិថិជនទន្ទឹមនឹងនេះ យើងក៏ត្រូវគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ផងដែរ។ ព្រឹត្តិការណ៍សកល និងផលប៉ះពាល់អវិជ្ជមានចំពោះសេដ្ឋកិច្ចទូទាំងពិភពលោក នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចនៅកម្ពុជា។ អត្រាការប្រាក់ដែលចេះតែកើនឡើងជាសកល នឹងនាំឱ្យមានការរឹតបន្តឹងលើសាច់ប្រាក់ងាយស្រួល និងការកើនឡើងនៃការប្រកួតប្រជែងសម្រាប់ប្រមូលមូលនិធិ។ គណៈគ្រប់គ្រងរបស់ធនាគារយើងខ្ញុំ យល់យ៉ាងច្បាស់អំពីហានិភ័យទាំងនេះ ហើយមានផែនការច្បាស់លាស់ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃហានិភ័យទាំងនោះផងដែរ។

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន ធនាគារយើងខ្ញុំ បានបើកដំណើរការសាខាថ្មីចំនួនពីរបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ហើយនឹងបន្តវិនិយោគលើសាខាថ្មីថែមទៀតទូទាំងប្រទេស។ ធនាគារយើងខ្ញុំ នឹងបន្តអភិវឌ្ឍបុគ្គលិករបស់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចបម្រើតម្រូវការរបស់អតិថិជនបានកាន់តែប្រសើរជាមួយតាមគ្រប់វិធីដែលអាចធ្វើទៅបាន។

ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិ



លោក TORU MYOCHIN
នាយកប្រតិបត្តិ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សម្រេចបានលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ 2021 ទោះបីជាមានផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ក៏ដោយ។

ក្នុងរយៈពេល 12 ខែ នៃឆ្នាំ 2021 យើងបានបន្តធ្វើឱ្យមានការវិវឌ្ឍយ៉ាងរឹងមាំក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ បើទោះបីជាការប្រកួតប្រជែងកើនឡើងនិងមានការខ្វះខាតដោយជំងឺរាតត្បាតសកល Covid-19 ក៏ដោយ។ យើងបានបន្តវិនិយោគយ៉ាងច្រើន ក្នុងការពង្រីកអាជីវកម្មរបស់យើង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងកសាងសមត្ថភាពបុគ្គលិក ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ការផ្តល់ការគាំទ្រដល់អតិថិជន និងការការពារធនធានមនុស្សរបស់យើង

ឆ្នាំមុនបានបង្ហាញពីភាពតស៊ូ និងអត់ធ្មត់របស់បុគ្គលិករបស់យើងនៅក្នុងសហគមន៍ អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល។ ខណៈពេលដែលជំងឺរាតត្បាតសកល Covid-19 បានជះឥទ្ធិពលដល់ផ្នែកជាច្រើននៃអាជីវកម្មក្នុងពិភពលោក និងជីវិតរបស់មនុស្សជាច្រើន អាទិភាពរបស់យើង គឺខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់ការគាំទ្រដល់អតិថិជនរបស់យើងក្នុងអំឡុងពេលដ៏លំបាកនិងការពារអតិថិជន និងបុគ្គលិករបស់យើងពីការរីករាលដាលនៃជំងឺនេះ។

ជាការឆ្លើយតបទៅនឹងឆ្នាំទី 2 នៃការរាតត្បាតនៃជំងឺ Covid-19 យើងបានបន្តអនុវត្តវិធានការចាំបាច់នានា ដើម្បីគាំទ្រអតិថិជនរបស់យើងស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ តាមរយៈការពន្យារពេលការសងត្រលប់រយៈពេលខ្លី យើងបានជួយសម្រួលបន្ទុករបស់អតិថិជនជាច្រើននាក់ តាមរយៈបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដែលបង្កឡើងដោយជំងឺ Covid-19។ យើងនឹងបន្តផ្តល់ជំនួយតាមគោលដៅដល់អតិថិជនដែលមានតម្រូវការច្រើនបំផុត។

ធនាគារយើង ក៏បានរៀបចំឱ្យបុគ្គលិកបំពេញការងារពិជ្ជះ បំបែកជាក្រុម ព្រមទាំងដាក់ចេញនូវវិធានការបង្ការសម្រាប់បុគ្គលិកដែលបំពេញមុខងារសំខាន់ៗនៅក្នុងការិយាល័យផងដែរ។

ការសម្រេចបានលទ្ធផលកាន់តែប្រសើរ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សម្រេចបានលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំក្នុងឆ្នាំ 2021។ លទ្ធផលនេះ អាចសម្រេចបានតាមរយៈការផ្តោតការយកចិត្តទុកដាក់លើអតិថិជនជាចម្បង និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើង។ ចំណូលប្រតិបត្តិការបានកើនឡើងចំនួន 21% ខណៈពេលដែលឥណទានកើនឡើងចំនួន 31% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើងចំនួន 36% ដែលកត្តានេះឆ្លុះបញ្ចាំងពីការជឿទុកចិត្តពីសំណាក់អតិថិជន និងជម្រុញតាមរយៈទំនាក់ទំនងដែលមានគុណតម្លៃ និងសេវាកម្មដែលបានផ្តល់ជូនដោយបុគ្គលិកប្រកបដោយទេពកោសល្យរបស់យើង។

ការផ្តោតការយកចិត្តទុកដាក់លើអតិថិជនជាចម្បង ជាមួយនឹងសេវាកម្មកាន់តែប្រសើរឡើង គឺជាសសរស្តម្ភយុទ្ធសាស្ត្ររបស់យើងបន្ទាប់ពីបានធ្វើអន្តរកាលធនាគារ។ នៅក្នុងធនាគារទាំងមូល ផែនការបង្កើនគុណភាពសេវាកម្មអតិថិជនគឺជាចំណុចអាទិភាពមួយដែលសម្រេចបាន តាមរយៈការកែលំអដំណើរការ "ពីដើមរហូតដល់ចប់" នៃផលិតផល សេវាកម្ម និងដំណើរការផ្សេងៗ ដើម្បីផ្តល់ជូននូវបទពិសោធន៍កាន់តែល្អប្រសើរ មានភាពល្អ និងប្រកបដោយប្រសិទ្ធភាពសម្រាប់ទាំងអតិថិជន និងបុគ្គលិករបស់យើងផងដែរ។

ជាមួយ ឆ្នាំ 2021 គឺជាឆ្នាំដ៏គួរឱ្យកត់សម្គាល់សម្រាប់ធនាគារ ដែលបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើននៅឆ្នាំ 2022។ ទោះបីជាមានផលប៉ះពាល់ពីជំងឺរាតត្បាតសកល Covid-19 ក៏ដោយ ក៏ធនាគារ ទទួលបានប្រាក់ចំណេញសុទ្ធកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន។ ភាពរឹងមាំនៃតារាងតុល្យការរបស់យើង គឺជាចំណុចសំខាន់មួយ ព្រោះវាបញ្ជាក់ពីសមត្ថភាពរបស់យើង ក្នុងការបម្រើអតិថិជននិងការគាំទ្រដល់ប្រាក់ចំណេញនាពេលអនាគត។

វិនិយោគសម្រាប់ការរីកចម្រើនរយៈពេលវែង

យើងបានបន្តវិនិយោគលើការពង្រីកសាខា និងពង្រឹងសេវាកម្មធនាគារបែបឌីជីថល ដើម្បីផ្តល់សេវាកម្មកាន់តែងាយស្រួល និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។

ក្នុងឆ្នាំ 2021 យើងបានបើកសាខាថ្មីចំនួន 2 គឺសាខាសែនសុខ និងសាខាច្បារអំពៅ ហើយបានជួសជុលឡើងវិញទាំងស្រុងនូវសាខាវិមានឯករាជ្យ។ សម្រាប់ផ្នែកសេវាកម្មធនាគារសម្រាប់បុគ្គល យើងមានគម្រោងវិនិយោគដើម្បីពង្រីកសាខាបន្ថែម ពង្រឹងនិងកែលំអសេវាកម្មធនាគារតាមទូរសព្ទ ធ្វើឱ្យប្រសើរឡើងនូវម៉ាស៊ីនអេធីអឹម និងជួសជុល កែលំអបណ្តាញសាខាដែលមានស្រាប់ ដើម្បីបន្តការផ្តល់សេវាកម្មប្រកបដោយគុណភាពសម្រាប់អតិថិជនរបស់យើង។

ការកសាងធនាគារឱ្យក្លាយជាកន្លែងធ្វើការងារដ៏ល្អបំផុត

ជាថ្មីម្តងទៀត បុគ្គលិករបស់យើង បានធ្វើលើសពីផ្តល់ការគាំទ្រដល់អតិថិជននៅពេលដែលពួកគាត់ត្រូវការយើងខ្លាំងបំផុត តាមរយៈការផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលនៃជំងឺ Covid-19។

កម្រិតនៃការចូលរួមរបស់បុគ្គលិករបស់យើង ក៏កាន់តែមានភាពរឹងមាំ និងកើនឡើងរហូតដល់ 89%។ នេះបានឆ្លុះបញ្ចាំងពីការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ដែល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានវិនិយោគសម្រាប់ការកសាងវប្បធម៌នៅកន្លែងការងារ ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍បុគ្គលិក ក៏ដូចជាវិធីសាស្ត្ររួមក្នុងការថែរក្សាសុខុមាលភាពទូទៅរបស់បុគ្គលិករបស់យើង។

ធនាគារយើងត្រូវបានស្គាល់នៅក្នុងវិស័យធនាគារ ថាជាស្ថាប័នការងារល្អបំផុតក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងមានវប្បធម៌នៅកន្លែងធ្វើការចម្រុះនិងមានភាពរួមបញ្ចូល យើងបន្តផ្តល់ការសន្យារបស់យើងតាមរយៈរបៀបវារៈដែលផ្តោតការយកចិត្តទុកដាក់ខ្លាំងចំពោះបុគ្គលិក ដើម្បីឱ្យបុគ្គលិករបស់យើងអាចរីកចម្រើនក្នុងអាជីវជីវិតរបស់ពួកគេ។ ជាលទ្ធផល អត្រាចាកចេញរបស់បុគ្គលិកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ ដោយអត្រាចាកចេញរបស់បុគ្គលិកមានត្រឹមត្រូវតែពាក់កណ្តាល នៃអត្រាចាកចេញរបស់បុគ្គលិកនៅក្នុងទីផ្សារ ដែលនេះ គឺជាលទ្ធផលដ៏ល្អមួយ ទោះបីជាមានការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារ ដើម្បីជញ្ជើងយកបុគ្គលិកដែលមានទេពកោសល្យក៏ដោយ។







ចំណាប់អារម្មណ៍ចុងក្រោយ

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលរួមគ្នាសម្រេចបាននូវសមិទ្ធផលការងារដ៏អស្ចារ្យកន្លងមក និងបានប្តេជ្ញាចិត្តផ្តល់សេវាកម្មកាន់តែប្រសើរជូនអតិថិជនរបស់យើង។

ជូនចំពោះអតិថិជនទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តការគាំទ្ររបស់លោកអ្នក និងធ្វើកិច្ចសហការជាមួយធនាគារយើងខ្ញុំ ហើយជាចុងក្រោយ សូមថ្លែងអំណរគុណចំពោះម្ចាស់ភាគហ៊ុនទាំងអស់ និងធនាគារជាតិ នៃកម្ពុជា សម្រាប់ការគាំទ្រនានាពេលកន្លងមក។

ទិន្នន័យហិរញ្ញវត្ថុសង្ខេប

គិតជាលានដុល្លារអាមេរិក លើកលែងតែអនុបាត និងចំនួនបុគ្គលិកផ្ទាល់នៅថ្ងៃទី 31 ខែធ្នូ ៖	2021	2020
ទ្រព្យសកម្មសរុប	1,329	1,049
ប្រាក់បញ្ញើរបស់អតិថិជន	870	640
ប្រាក់កម្ចីរយៈពេលវែង	-	-
មូលនិធិម្ចាស់ភាគហ៊ុនសរុប	233	225
អនុបាតមូលនិធិម្ចាស់ភាគហ៊ុនសរុបធៀបនឹងទ្រព្យសកម្មសរុប	17.5%	21.4%
ចំនួនបុគ្គលិកផ្ទាល់សរុប	586	536
ការវាស់វែងលទ្ធផល		
អនុបាតការបង្វិលចំណូលលើទ្រព្យសកម្ម	0.6%	0.4%
អនុបាតការបង្វិលចំណូលលើមូលនិធិម្ចាស់ភាគហ៊ុន	3.6%	1.8%
អនុបាតប្រសិទ្ធភាព (ចំណាយលើប្រតិបត្តិការសរុបធៀបនឹងចំណូលសរុប)	72.8%	74.6%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	158.6%	128.3%



លទ្ធផលហិរញ្ញវត្ថុ (គិតជាលានដុល្លារអាមេរិក)	2021	2020	បម្រែបម្រួល %
ចំណូលពីការប្រាក់សុទ្ធ	39.8	32.3	23.2%
ចំណូលពីប្រតិបត្តិការ	5.5	5.2	5.5%
ចំណេញពីប្រតិបត្តិការ	45.3	37.5	20.8%
ចំណាយលើប្រតិបត្តិការ	(33.0)	(28.0)	-18.0%
ប្រាក់ចំណេញពីប្រតិបត្តិការ មុនឱនភាពនៃតម្លៃ និងដកពន្ធ	12.3	9.6	28.9%
សំវិធានធនលើឱនភាពនៃតម្លៃឥណទាន	(0.3)	(2.3)	86.7%
ប្រាក់ចំណេញមុនដកពន្ធ	12.0	7.2	66.4%
ចំណាយពន្ធលើប្រាក់ចំណេញ	(3.7)	(3.3)	-13.1%
ប្រាក់ចំណេញសុទ្ធក្រោយដកពន្ធ	8.3	3.9	110.6%

↑ 7.5 លានដុល្លារអាមេរិក (23.2%)

ចំណូលពីការប្រាក់សុទ្ធកើនឡើងចំនួន 7.5 លានដុល្លារអាមេរិក (23.2%) ដោយសារការកើនឡើងនៃឥណទាន និងបុរេប្រទានទៅអតិថិជន ក្នុងលក្ខខណ្ឌទីផ្សារដែលមានការប្រកួតប្រជែងអត្រាការប្រាក់ខ្លាំង។

↓ 2.0 លានដុល្លារអាមេរិក (86.7%)

សំវិធានធនលើឱនភាពនៃតម្លៃឥណទានថយចុះចំនួន 2.0 លានដុល្លារអាមេរិក (86.7%) បណ្តាលមកពីការអនុវត្តវិធីសាស្ត្រថ្មីក្នុងការវាស់វែងការបាត់បង់ឥណទានទុកមុន ទូទាត់និងកំណើនឥណទានរៀបចំឡើងវិញ ដែលរងការប៉ះពាល់ដោយសារការរីករាលដាលជំងឺ Covid-19 ។

↑ 0.3 លានដុល្លារអាមេរិក (5.5%)

ចំណូលពីប្រតិបត្តិការកើនឡើងចំនួន 0.3 លានដុល្លារអាមេរិក (5.5%) ដោយសារការកើនឡើងនៃចំណូលពីសេវាកម្មទូទាត់ចំណូលពីសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ចំណូលពីកម្ចី ដែលចំណូលទាំងនោះទូទាត់ជាមួយនឹងការធ្លាក់ចុះនៃចំណូល ពីអាជីវកម្មប័ណ្ណ និងម៉ាស៊ីន ATM ដែលបណ្តាលមកពីការរឹតបន្តឹងការធ្វើដំណើរ ជាពិសេសចំពោះភ្ញៀវទេសចរណ៍។

↑ 4.4 លានដុល្លារអាមេរិក (110.6%)

ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីការរីករាលដាលជំងឺ Covid-19 ក៏ដោយ ធនាគារ បានបង្កើនប្រាក់ចំណេញសុទ្ធក្រោយដកពន្ធទ្វេដង ដែលមានចំនួនសរុប 8.3 លានដុល្លារអាមេរិក (110.6%)។

↑ 5.0 លានដុល្លារអាមេរិក (18.0%)

ចំណាយលើប្រតិបត្តិការកើនឡើងចំនួន 5.0 លានដុល្លារអាមេរិក (18.0%) ដោយសារតែមានការកើនឡើងនៃចំណាយលើបុគ្គលិកចំនួន 2.0 លានដុល្លារអាមេរិក ចំណាយផ្នែកប្រព័ន្ធបច្ចេកវិទ្យាចំនួន 2.0 លានដុល្លារអាមេរិក និងចំណាយផ្សេងៗទៀតចំនួន 1.0 លានដុល្លារអាមេរិក។

បុគ្គលិករបស់យើង

យើងតែងតែខិតខំប្រឹងប្រែងដើម្បីធានាថា បុគ្គលិករបស់យើងមានមោទនភាពចំពោះ សមិទ្ធផលរបស់ពួកគាត់ ក៏ដូចជាទទួលបាន នូវភាពកក់ក្តៅ និងទំនាក់ទំនងជិតស្និទ្ធ ជាមួយមិត្តរួមការងារផ្សេងទៀតក្នុងសហគមន៍ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជំងឺរាតត្បាត សកល Covid-19 ក្នុងឆ្នាំ 2021 ក៏ដោយ ក៏បុគ្គលិក ធនាគារនៅតែទទួលបានឱកាសរៀនសូត្រ ព្រមទាំងបរិយាកាសការងារប្រកបដោយការ យកចិត្តទុកដាក់ និងសុវត្ថិភាព។

វប្បធម៌ និងបរិយាកាស បំពេញការងារល្អ

ការបណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពបុគ្គលិក

តម្លៃប្រយោជន៍ដែលមាន លក្ខណៈប្រកួតប្រជែង

ការកសាងសមត្ថភាព

ធនាគារបានប្តេជ្ញាចិត្តដើម្បីជួយបង្កើនចំណេះដឹង និងជំនាញដល់ បុគ្គលិករបស់ខ្លួន តាមរយៈការផ្តល់ជូននូវកម្មវិធីសិក្សា និងអភិវឌ្ឍន៍ សមស្របមួយ។

- យើងបានផ្លាស់ប្តូរកម្មវិធីសិក្សាពីថ្នាក់រៀនផ្ទាល់ មកជាការសិក្សា តាមប្រព័ន្ធអ៊ីនធឺណិតដែលផ្តល់ជូនជាម្យ៉ាងរាល់ខែតាមរយៈ JTRB Learning Bite។ JTRB Learning Bite ជាសេរីនៃវគ្គសិក្សាដែល ផ្តល់ឱកាសឱ្យបុគ្គលិកទាំងអស់សិក្សា និងទទួលបានបទពិសោធន៍ ជាក់ស្តែងពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់យើង លើប្រធានបទផ្សេងៗ រួមមាន ការដោះស្រាយបញ្ហា ការលូតលាស់ និងផ្គត់ផ្គង់គំនិតហ្វឹកហ្វឺន និងភាពវៃឆ្លាតវៃផ្នែកផ្លូវការមូលដ្ឋាន។
- នៅក្នុងខែមករា ឆ្នាំ 2021 កម្មវិធី Leader Bridge ដែលជាវេទិកា ប្រចាំខែ ស្តីពីភាពជាអ្នកដឹកនាំ រៀបចំឡើងក្នុងគោលបំណង អភិវឌ្ឍភាពស៊ីសង្វាក់គ្នា ជំរុញការជឿទុកចិត្ត និងកិច្ចសហការក្នុង ចំណោមអ្នកដឹកនាំ។ បុគ្គលិករបស់យើងប្រហែលជាង 60% បាន ចូលរួមក្នុងកម្មវិធីដែលមានវត្តមានថ្នាក់ដឹកនាំទាំងក្នុង និងក្រៅ ធនាគារអញ្ជើញចូលរួម ចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ ក្រោមប្រធានបទផ្សេងៗគ្នាដូចជា ទំនាក់ទំនងប្រកបដោយប្រសិទ្ធ ភាពកសាងទំនុកចិត្ត និងភាពជឿជាក់ ការបញ្ចុះបញ្ចូល និងឥទ្ធិពល ការលើកទឹកចិត្ត និងប្រធានបទជាច្រើនទៀត។
- នៅក្នុងខែកុម្ភៈ ឆ្នាំ 2021 គោលការណ៍ណែនាំនៃភាពជាអ្នក ដឹកនាំ ហៅថា "5Cs" ត្រូវបានដាក់បញ្ចូលក្នុងគោលការណ៍ ណែនាំសម្រាប់ថ្នាក់ដឹកនាំយកទៅអនុវត្ត ព្រោះគោលការណ៍ ទាំងនោះគឺជាមោទនភាព និងអត្តសញ្ញាណនៃគុណភាពជា អ្នកដឹកនាំនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ គោលការណ៍នេះ រួមមាន បង្កើតភាពច្បាស់លាស់ សហការគ្នាដើម្បីលទ្ធផលរួម គ្រប់គ្រងសម្រាប់ការអនុវត្ត ជំរុញការច្នៃប្រឌិត និងចង់ដឹងចង់ឃើញ។

បង្កើតបទពិសោធន៍វិជ្ជមាន សម្រាប់បុគ្គលិក

បទពិសោធន៍របស់បុគ្គលិកជាអាទិភាពចំបង ដែលធនាគារផ្តោតការយក ចិត្តទុកដាក់បំផុត។ យើងបានបង្កើតវេទិកាសម្រាប់បុគ្គលិករបស់យើង ដើម្បី ផ្តល់យោបល់ និងបញ្ចេញមតិកែលម្អ ដើម្បីឱ្យធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្លាយជាកន្លែងការងារដ៏ល្អប្រសើរ។

- តាមរយៈការបញ្ចេញនូវមតិយោបល់របស់បុគ្គលិករបស់យើង បានធ្វើ ឱ្យធនាគារអាចដាក់បញ្ចូលនូវផែនការធានារ៉ាប់រងសម្រាប់សុខភាព ប្រកបដោយភាពបត់បែនជាលើកដំបូង។ បុគ្គលិកទាំងអស់អាច ជ្រើសរើសផែនការធានារ៉ាប់រង ដែលបានឆ្លើយតបនឹងតម្រូវការ របស់ពួកគាត់ និងសមាជិកគ្រួសាររបស់ពួកគាត់ផ្ទាល់។
- យើងបានកែលម្អប្រព័ន្ធអេឡិចត្រូនិចសម្រាប់គ្រប់គ្រងព័ត៌មាន របស់បុគ្គលិក ឬ PeopleConnect ជាមួយនឹងមុខងារកាន់តែ ងាយស្រួលប្រើជាងមុន។ បុគ្គលិករបស់ធនាគារ អាចធ្វើប្រតិបត្តិការ ដោយខ្លួនឯងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈ PeopleConnect។
- វគ្គសន្ទនាផ្សេងៗគ្នាត្រូវបានដាក់បញ្ចូលនៅក្នុងឆ្នាំ 2021 រួមមាន Strategy Cascade Week About You និង Management Townhall ក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែ ប្រសើរ ផ្តល់ព័ត៌មានច្បាស់លាស់ថ្មីៗអំពីទិសដៅអាជីវកម្ម និង ការអនុវត្ត ស្របគ្នានឹងការជំរុញទំនាក់ទំនងរវាងបុគ្គលិកនៅក្នុង ធនាគារ។

ការការពារបុគ្គលិកពីការទទួលបាននៃការរីក រាលដាលនៃជំងឺ Covid-19

វិធានការសុវត្ថិភាព និងការការពារពីការរីករាលដាលនៃជំងឺ Covid-19 សម្រាប់ បុគ្គលិករបស់ធនាគារ ត្រូវបានណែនាំដូចខាងក្រោម៖

- ផ្តល់ជូនបុគ្គលិកទាំងអស់នូវឧបករណ៍តេស្តជំងឺ Covid-19៖ បុគ្គលិកទាំងអស់ត្រូវបានផ្តល់ជូននូវឧបករណ៍សំខាន់ៗ ដើម្បី ការពារ និងតាមដានខ្លួនពួកគេក្នុងអំឡុងពេលរីករាលដាលនៃ ជំងឺ Covid-19។ លើសពីនេះទៅទៀត វគ្គពិភាក្សាខ្លីៗ អំពីសុខភាព ជាច្រើនត្រូវបានរៀបចំឡើងពេញមួយឆ្នាំ ដើម្បីបំពាក់បំប៉នជូន បុគ្គលិកទាំងអស់នូវចំណេះដឹងសម្រាប់បង្ការខ្លួនពួកគាត់។
- ជួយសម្រួលដើម្បីឱ្យបុគ្គលិកទទួលបានវ៉ាក់សាំងសម្រាប់ការពារ ជំងឺ Covid-19៖ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ធនាគារបានសម្របសម្រួល ដើម្បីឱ្យបុគ្គលិកទាំងអស់ទទួលបាន វ៉ាក់សាំងការពារជំងឺ Covid-19 នៅដំណាក់កាលដំបូងនៃការផ្ទុះឡើង ក្នុងសហគមន៍ក្នុងឆ្នាំ 2021 ហើយប្រហែលជា 80% នៃបុគ្គលិក ទាំងអស់ទទួលបានវ៉ាក់សាំងនេះ។

• អនុវត្តនូវការរៀបចំការងារដែលមានភាពបត់បែន៖ ការអនុវត្តនូវ បរិបទនៃការធ្វើការពីផ្ទះ (Working from home) គឺជាវិធានការ ប្រកបដោយប្រសិទ្ធភាពដែលបានអនុវត្តយ៉ាងទូលំទូលាយ ដើម្បី ធានាជូននូវសុវត្ថិភាពជូនបុគ្គលិកទាំងអស់ក្នុងអំឡុងពេលរីក រាលដាលនៃជំងឺ Covid-19 ក្នុងសហគមន៍។ ហើយក៏ដោយសារ តែសមត្ថភាពឌីជីថលរបស់ធនាគារ 97% នៃបុគ្គលិកទាំងអស់ អាចចូលទៅប្រើប្រាស់ធនធាន ដើម្បីបំពេញការងារពីផ្ទះប្រកប ដោយប្រសិទ្ធភាព។



សេវាកម្មធនាគារផ្នែកសាជីវកម្ម

សេវាកម្មធនាគារផ្នែកសាជីវកម្មរបស់យើង គឺផ្តោតទៅលើការផ្តល់ជូនដំណោះស្រាយសេវាកម្មធនាគារដែលមានគុណភាពលំដាប់ពិភពលោកជូនក្រុមហ៊ុនសាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់នូវដំណោះស្រាយសេវាកម្មដ៏សម្បូរបែប រួមមានដូចជា ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្តូរប្រាក់ ផលិតផលឥណទាន និងការគ្រប់គ្រងសាច់ប្រាក់។ ធនាគារយើងខ្ញុំ ជួយជ្រោមជ្រែងក្រុមហ៊ុនសាជីវកម្មក្នុងស្រុកជាច្រើន ដូចជា ក្នុងវិស័យផលិតកម្មកសិកម្ម និង ពាណិជ្ជកម្មលក់ដុំ ក៏ដូចជា ក្រុមហ៊ុនអន្តរជាតិ ដែលនាំយកអ្នកជំនាញរបស់ខ្លួនមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ។ តាមរយៈការជួយឱ្យអាជីវកម្មទាំងនេះទទួលបានជោគជ័យ ធនាគារយើងខ្ញុំកំពុងតែបានលើកកម្ពស់ពាណិជ្ជកម្ម និងលំហូរមូលធននៅក្នុងតំបន់និងនៅទូទាំងសកលលោក ព្រមទាំងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចប្រកបដោយថាមវន្ត ចីរភាព និងការរីកចម្រើន។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជឿជាក់លើការរក្សាភាពជាដៃគូយូរអង្វែងជាមួយនិងអតិថិជនរបស់ខ្លួន។ វិធីសាស្ត្រនេះ តម្រូវឱ្យយើងមានការយល់ដឹងស៊ីជម្រៅអំពីក្រុមហ៊ុនដែលធនាគារយើងខ្ញុំកំពុងផ្តល់សេវាជូន

និងវិស័យដែលក្រុមហ៊ុនទាំងនោះកំពុងប្រតិបត្តិការ ដើម្បីឱ្យធនាគារយើងអាចផ្តល់ជូនដំណោះស្រាយដ៏សមស្របមួយសម្រាប់អាជីវកម្មរបស់ពួកគេ។ ការយល់យ៉ាងច្បាស់លាស់ទៅលើវិស័យឧស្សាហកម្មនីមួយៗបានជួយឱ្យអតិថិជនរបស់យើងមានការយល់ដឹងអំពីនិន្នាការក្នុងការផ្គត់ផ្គង់ និងតម្រូវការក្នុងពិភពលោក និងក្នុងស្រុក និងជួយរៀបចំយុទ្ធសាស្ត្រ ដើម្បីទទួលបាននូវភាពជោគជ័យនាពេលអនាគត។ អតិថិជនសាជីវកម្មរបស់យើង ត្រូវបានរៀបចំឱ្យមានការជួយជ្រោមជ្រែងពីប្រធានផ្នែកទំនាក់ទំនង ហើយមានការសហការគាំទ្រដោយក្រុមជំនាញផ្នែកផលិតផលផងដែរ។

បុគ្គលិកធនាគារទាំងអស់របស់យើង មានជំនឿចិត្តលើការធ្វើឱ្យបានល្អលើសពីការរំពឹងទុករបស់អតិថិជន ជាមួយនិងក្រុមស៊ីលធម៌សេវាកម្មនេះដែលបានបញ្ចូលជាមូលដ្ឋានគ្រឹះដ៏ចម្បងនៃវប្បធម៌របស់ជនជាតិជប៉ុន។

ផលិតផល និងសេវាកម្ម				
គណនីធនាគារសាជីវកម្ម/អាជីវកម្ម	ពាណិជ្ជកម្ម	ទីផ្សារ	ឥណទានផ្នែកសាជីវកម្ម	ការទូទាត់ និងការគ្រប់គ្រងសាច់ប្រាក់
គណនីមូលប្បទានបត្រអាជីវកម្ម, គណនីគ្រប់គ្រងសាច់ប្រាក់, គណនីប្រាក់បញ្ញើមានកាលកំណត់, គណនីបញ្ញើទុកក្នុងដៃតិចតួច	ការប្រមូលឯកសារលិខិតឥណទាន ឥណទានហិរញ្ញវត្ថុពាណិជ្ជកម្ម, កិច្ចធានាធនាគារលិខិតឥណទានអចិន្ត្រៃយ៍	ការប្តូររូបិយប័ណ្ណប្រទេស (អត្រាតម្លៃក្នុងថ្ងៃ/ថ្ងៃអនាគត/ក្នុងកាលកំណត់ណាមួយ) ការបង់ពន្ធសាជីវកម្ម កិច្ចសន្យាប្តូរប្រាក់ក្នុងថ្ងៃអនាគត (ដុល្លារ/រៀល)	ឥណទានលើសមតុល្យឥណទានបង្វិលបន្តផ្នែកសាជីវកម្មរយៈពេលខ្លីដំណោះស្រាយសម្រាប់អ្នកចែកចាយ	ការផ្ទេរប្រាក់ សេវាប្តូរប្រាក់ បៀវត្សរ៍ JTR Connect (សេវាធនាគារសាជីវកម្មតាមប្រព័ន្ធ អ៊ិនធឺណិត) ដំណោះស្រាយការភ្ជាប់សាជីវកម្ម [sFTP, Swift FileAct និង Swift FIN (MT101)] ការអាប់ឡូតឯកសារ JTRB

សេវាកម្មធនាគារផ្នែកអាជីវកម្ម

សេវាកម្មធនាគារផ្នែកអាជីវកម្មរបស់យើង ផ្តល់នូវការគាំទ្រនិងធ្វើការទាក់ទងទៅកាន់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសកម្ពុជាដើម្បីផ្តល់សេវាហិរញ្ញវត្ថុសម្រាប់ជួយឱ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើន និងអភិវឌ្ឍល្អប្រសើរ។



ផ្នែកធនាគារអាជីវកម្ម គឺជាផ្នែកសេវាធនាគារដែលទើបត្រូវបានបង្កើតឡើងថ្មីនៅក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយនិងការផ្តោតសំខាន់ទៅលើការផ្តល់ដំណោះស្រាយសេវាធនាគារឈានមុខគេ សម្រាប់អាជីវកម្មខ្នាតតូច ឬសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ ធនាគារយើង ផ្តល់ជូននូវផលិតផលជាច្រើនសម្រាប់ដំណោះស្រាយទៅដល់អាជីវកម្មខ្នាតតូច ឬសហគ្រាសធុនតូច និងមធ្យម ទាំងកម្រិតមូលដ្ឋាន និងកម្រិតខ្ពស់ ដែលរួមមានដូចជា សេវាឥណទានអាជីវកម្ម សេវាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម សេវាហិរញ្ញប្បទានពាណិជ្ជកម្ម រូបិយប័ណ្ណអន្តរជាតិ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាគ្រប់គ្រងសាច់ប្រាក់។

ផ្នែកសេវាកម្មធនាគារសម្រាប់អាជីវកម្មរបស់យើង ក៏បានបង្កើតឡើងនូវ "អង្គការឥណទានឯកទេស" ដែលក្នុងនោះផងដែរ បុគ្គលិករបស់យើងនឹងធ្វើការផ្តោតចម្បងលើ ឥណទានដែលមានទ្រព្យធានាខ្ពស់។ អង្គការនេះ ផ្តល់ជូននូវការសម្រេចដ៏ឆាប់រហ័ស ទៅលើការស្នើសុំឥណទាន

ពីសំណាក់អតិថិជនរបស់យើង ជាមួយនិងលក្ខខណ្ឌ និងការរៀបចំប្រកបដោយភាពប្រកួតប្រជែង។

យើងជឿជាក់ថា សហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចប្រទេសកម្ពុជា ដូច្នេះយើងផ្តល់ការគាំទ្រ និងធ្វើការទាក់ទងទៅកាន់អាជីវកម្មខ្នាតតូចបំផុត និងមធ្យម ក្នុងប្រទេសកម្ពុជាដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុសម្រាប់ជួយឱ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើន និងអភិវឌ្ឍល្អប្រសើរ គឺជាចំណុចសំខាន់ដើម្បីរួមចំណែកក្នុងការធានាចីរភាពកំណើនសេដ្ឋកិច្ច។

ក្រុមការងាររបស់យើង ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញប្បទានដែលឆាប់រហ័ស និងងាយស្រួល ព្រមទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍអាជីវកម្មតាមរយៈការកសាងភាពជាដៃគូរយៈពេលវែងដោយផ្អែកលើទំនុកចិត្តដែលអាចឱ្យយើងមានការរីកចម្រើនជាមួយគ្នា។

ផលិតផល និងសេវាកម្ម		
គណនីធនាគារអាជីវកម្ម	សេវាឥណទាន	សេវាប្រតិបត្តិការ
គណនីមូលប្បទានបត្រជំនួញ សេវាបើកប្រាក់បៀវត្សរ៍ គណនីគ្រប់គ្រងសាច់ប្រាក់គណនីបញ្ញើមានកាលកំណត់	ឥណទានអាជីវកម្ម (ឥណទានលើសមតុល្យ ឥណទានមានកាលកំណត់ ឥណទានសម្រាប់ទុនបង្វិល) ឥណទានដែលមានទ្រព្យធានាខ្ពស់	សេវាផ្ទេរប្រាក់ សេវាប្តូរប្រាក់ JTR Connect (សេវាធនាគារសាជីវកម្មតាមប្រព័ន្ធ អ៊ិនធឺណិត)

សេវាកម្មធនាគារផ្នែកបុគ្គល

សេវាកម្មធនាគារសម្រាប់អតិថិជនបុគ្គលរបស់យើង គឺជាផ្នែកមួយ ដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បី ធ្វើឱ្យស្ថាប័នមួយនេះកាន់តែមានភាពងាយស្រួល មានគុណភាព ល្អប្រសើរ និងផ្តោតលើសេវាកម្មជាធំ ដោយជួយដល់អតិថិជន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមណាមួយ។

ផលលំបាកនានាដែលកើតមានក្នុងឆ្នាំ 2021 និងបន្តដល់ឆ្នាំ 2022 សេវាកម្មធនាគារសម្រាប់អតិថិជនបុគ្គល នៅតែបន្តការយកចិត្តទុកដាក់ លើអតិថិជនរបស់យើង ដែលរងផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺរាតត្បាត សកល Covid-19។ តម្រូវការរបស់អតិថិជនបានមានការផ្លាស់ប្តូរ ហើយ ធនាគាររបស់យើងបានព្យាយាមបំពេញតម្រូវការទាំងនោះអោយបាន។ ពួកយើងបានបន្តពង្រីកសាខាបន្ថែមទៀត ហើយក្នុងពេលជាមួយគ្នានេះ ផងដែរ ពួកយើងក៏អភិវឌ្ឍសមត្ថភាពឌីជីថលអោយកាន់តែខ្លាំង និង ប្រសើរជាងមុនដោយមានអតិថិជនសកម្មជាងពាក់កណ្តាលដែលកំពុង ប្រើប្រាស់ប្រព័ន្ធឌីជីថល។

☆☆☆ អតិថិជនជាអាទិភាព

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដឹងថាអតិថិជនរបស់យើង គឺជាកត្តាដែលនាំឱ្យ យើងឈានមកដល់ថ្ងៃនេះ ហើយយើងនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បី ធានាថា តម្រូវការរបស់អតិថិជន គឺជាផ្នែកមួយនៃការកំណត់យុទ្ធសាស្ត្រ និងអំពីរបៀបដែលយើងធ្វើប្រតិបត្តិការ។ ការយកអតិថិជនជាអាទិភាព គឺ មិនមែនគ្រាន់តែជាយុទ្ធសាស្ត្រមួយមុខប៉ុណ្ណោះទេ ថែមទាំងជាវិធីសាស្ត្រ ដែលធ្វើឱ្យយើងឈរជើងនៅក្នុងស្ថាប័ននេះបាន។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដំណើរការនៅក្នុងទីផ្សារមួយដែលមាន ការប្រកួតប្រជែងខ្ពស់ក្នុងស្ថាប័នហិរញ្ញវត្ថុ ដូច្នេះអតិថិជនអាចមាន ជម្រើសច្រើនក្នុងការជ្រើសរើសស្ថាប័នណាមួយដែលមានការផ្តល់ ផលិតផលស្រដៀងគ្នា។ ក្រុមការងាររបស់យើងបានគិតគូររឹងមាំ និង គ្រប់ជ្រុងជ្រោយអំពីតម្រូវការរបស់អតិថិជន និងចំណុចពិសេសរបស់ ខ្លួនដែល មានភាពខុសប្លែកពីធនាគារដទៃ។ គោលដៅរបស់យើង គឺការ ធ្វើអោយមានផ្គត់ផ្គង់អតិថិជនជាចម្បងទូទាំងធនាគារ។ យើងធានាថា

នៅពេលដែលអតិថិជនទាក់ទងមកពួកយើង ពួកគាត់នឹងទទួលបានការ ស្វាគមន៍ពីបុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់ និងទទួល បានសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាព។ ស្ថាប័នរបស់យើង ផ្តោតលើដំណោះស្រាយដែលមានឥរិយាបថបង្ហាញថា អ្វីក៏អាចធ្វើបាន និងដោះស្រាយបាន។

ធនាគាររបស់យើងបានទទួលការកើតសរសើរជាបន្តបន្ទាប់ពីសំណាក់ អតិថិជន តាំងពីឆ្នាំ 2020 រហូតមកដល់2021 ហើយយើងក៏បាន រក្សាទុករាល់ការកោតសរសើររបស់អតិថិជនផងដែរ។ អតិថិជនបាន មានប្រសាសន៍ថា សេវាកម្មរបស់ធនាគារយើងគឺល្អជាងគេក្នុងទីផ្សារ ដោយសារ ធនាគារយើងប្រកាន់ខ្ជាប់នូវផ្គត់ផ្គង់អតិថិជនជាចម្បង ទូទាំងធនាគារ។ លើសពីនេះ ពួកយើងបានសម្រេចជាជោគជ័យ និងដាក់ឱ្យ ដំណើរការសាខាថ្មីចំនួនពីរ គឺសាខាសែនសុខ និង សាខាច្បារអំពៅ ព្រមទាំងសាខាវិមានឯករាជ្យ ដែលទើបតែជួសជុលរួចជាមួយនឹង រូបរាងថ្មីផងដែរ។ អតិថិជន Premier មានការស្ងប់ស្ងែង និងពេញចិត្ត ជាមួយនឹងសេវាកម្មធនាគាររបស់យើងដែលប្រកបដោយឯកជនភាព និង សេវាកម្មអាទិភាព។

ស្របពេលជាមួយនឹងការពង្រីកសាខាបន្ថែម ដែលកំពុងតែពេញ និយមនៅក្នុងទីផ្សារក៏ដោយ ក៏ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្ត វិនិយោគ និងធ្វើអោយកាន់តែប្រសើរឡើងលើសមត្ថភាពប្រព័ន្ធឌីជីថល ផងដែរ។ ប្រព័ន្ធឌីជីថលនេះគឺកាន់តែមានសារៈសំខាន់ក្នុងអំឡុងពេលជំងឺ រាតត្បាតសកល Covid-19 ពីព្រោះអតិថិជនរបស់យើងមិនអាចមក សាខាធ្វើប្រតិបត្តិការបានទេ ពួកគាត់ចាំបាច់ត្រូវធ្វើប្រតិបត្តិការពីផ្ទះ។ ធនាគារយើងនឹងបន្តវិនិយោគ និងអភិវឌ្ឍលើប្រព័ន្ធឌីជីថលនេះអោយ កាន់តែប្រសើរឡើងថែមទៀត ដើម្បីធានាថាអតិថិជនទទួលបាននូវភាព ងាយស្រួលក្នុងការធ្វើប្រតិបត្តិការ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ការរីកចម្រើននៃអាជីវកម្ម

ក្នុងអំឡុងឆ្នាំ 2021 គឺជាពេលវេលាលំបាកសម្រាប់ធនាគារ។ ទោះបីជា មានបញ្ហាប្រឈមយ៉ាងណាក៏ដោយ យើងបានឃើញកំនើននៃ ប្រាក់បញ្ញើ របស់អតិថិជនមានការកើនឡើង និងការកើនឡើងនៃអតិថិជនថ្មី លើស ពី 30% ពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្គត់ផ្គង់ដែលយកអតិថិជនជាចម្បងរបស់យើង គឺជាសមាសធាតុដ៏ សំខាន់ក្នុងការធ្វើឱ្យអាជីវកម្មមានភាពរីកចម្រើន។ ប៉ុន្តែ យើងនឹងធ្វើឱ្យ លើសពីការរឹងមាំ និងកាន់តែប្រសើរជាងនេះ ដើម្បីជំរុញអតិថិជនឱ្យ គ្រលប់មករកសេវាកម្មធនាគាររបស់យើងម្តងទៀត។ យើងបានធ្វើការ កែសម្រួលផលិតផលផ្នែកសេវាកម្ម Premier ជាមួយនឹងគណនី Premier និងគណនី Premier Savings ដើម្បីឱ្យកាន់តែមានភាព ទាក់ទាញ និងមានភាពប្រកួតប្រជែងក្នុងទីផ្សារ។ បច្ចុប្បន្ន ធនាគារយើង ក៏កំពុងទៅកែសម្រួលលើដំណើរការដែលមានភាពស្មុគស្មាញ ដល់ អតិថិជន ឱ្យកាន់តែប្រសើរឡើង និងងាយស្រួលជាងមុន។

សម្រាប់អតិថិជនឥណទាន យើងនឹងសហការជាមួយបុរី និងដៃគូថ្មីៗ ជាច្រើនទៀត តាមរយៈកម្មវិធី Alliance Program។ យើងបានផ្តល់

ការគាំទ្រអតិថិជនឥណទាន ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតសកល Covid-19 តាមរយៈការរៀបចំឡើងវិញនូវវេនេសាសម្ព័ន្ធកម្ចី ដើម្បីជួយ សម្រួលបន្ទុកអតិថិជន។

សេវាធនាគារសម្រាប់បុគ្គលដ៏គួរឱ្យទុកចិត្តបំផុត នៅក្នុងប្រទេសកម្ពុជា

គោលដៅរបស់យើងនៅតែបន្តធ្វើយ៉ាងណា ដើម្បីប្រក្លាយទៅជាសេវា ធនាគារបុគ្គលដ៏គួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។ យើងបាន រៀបចំផលិតផល និងសេវាកម្មស្របទៅតាមតម្រូវការរបស់អតិថិជន។ យើងផ្តល់នូវបទពិសោធន៍ និងការពិគ្រោះយោបល់ដ៏ល្អបំផុតជូន អតិថិជន។ យើងនឹងផ្តោតទៅលើចំណុចអាទិភាពសំខាន់ៗ ដើម្បីផ្តល់ ជូនសេវាកម្មធនាគារឱ្យកាន់តែប្រសើរ ហើយយើងក៏សង្ឃឹមថា លោកអ្នក នឹងនៅតែបន្តគ្រាំទ្រយើងតទៅទៀត។




ជេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍

នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងទទួលស្គាល់ថា យើងមានការទទួលខុសត្រូវក្នុងការជួយជ្រោមជ្រែងសហគមន៍ដែលយើងកំពុងប្រកបអាជីវកម្ម។ យើងសម្រេចគោលបំណងនេះតាមរយៈសកម្មភាពរបស់យើងក្នុងនាមជាធនាគារមួយ ក្នុងការជួយអតិថិជនរបស់យើងឱ្យសម្រេចមហិច្ឆតារបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី យើងក៏ជឿជាក់ទៅលើការចូលរួមយ៉ាងសកម្មទៅលើសកម្មភាពនានា ដើម្បីឱ្យមានភាពប្រសើរឡើងចំពោះសហគមន៍ និងប្រទេសជាតិរបស់យើង។



ចាប់តាំងពីធនាគារចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ 2005 មក បុគ្គលិករបស់យើងបានស្ម័គ្រចិត្តចូលរួមចំណែកការងារសហគមន៍រាប់ម៉ឺនម៉ោង និងអង្គការសហប្រតិបត្តិការ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ និងឱកាសការងារសម្រាប់អ្នកខ្សត់ខ្សោយ និងខ្វះខាត។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាបន្តសកម្មភាពទទួលខុសត្រូវសង្គម ដោយការលើកកម្ពស់អក្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា ដែលនេះគឺជាកម្មវត្ថុ ដែលតែងតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់យើង និងអតិថិជនរបស់យើង។ ការលើកកម្ពស់អក្ខរកម្ម គឺមានច្រើនផ្នែក ដូចជា អក្ខរកម្មផ្នែកវិជ្ជាជីវៈ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងអក្ខរកម្មផ្នែកអំណាន។ លើសពីនេះទៅទៀត យើងក៏គាំទ្រផងដែរចំពោះសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការជាទម្រង់ផ្សេងៗគ្នា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងជំនួយសង្គ្រោះមហន្តរាយផងដែរ។



ព័ត៌មានសំខាន់ៗនៃបេសកកម្មទទួលខុសត្រូវសង្គមក្នុងឆ្នាំ 2021

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងផងដែរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលពីជំងឺរាតត្បាតសកល Covid-19 នៅក្នុងប្រទេសកម្ពុជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានអនុវត្តសកម្មភាពផ្តល់ជំនួយសប្បុរសធម៌ នូវគ្រឿងឧបត្ថម្ភបរិភោគ និងរបស់ប្រើប្រាស់សំខាន់ៗមួយចំនួន ដល់ខណ្ឌប្រស៊ីកែវ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតសកល Covid-19 និងគ្រួសារដែលជាប់ព្រួយបារម្ភ។ លើសពីនេះ យើងបានផ្តល់សម្ភារៈសុខាភិបាល (ដូចជាម៉ាស់ និងអាវកុល) ដល់អាជ្ញាធរខេត្តសៀមរាប ក្នុងអំឡុងដើមខែមេសា ឆ្នាំ 2021 និងដល់កាកបាទក្រហម ប្រចាំខេត្តបាត់ដំបងក្នុងអំឡុងខួបអនុស្សាវរីយ៍លើកទី 65 ផងដែរ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានសហការជាមួយរាជរដ្ឋាភិបាលប្រទេសកម្ពុជា យ៉ាងស្តិតស្តម្ភផងដែរក្នុងការផ្តល់ជំនួយសប្បុរសធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់ក្នុងអំឡុងពេលបិទខ្ទប់។ ជាក់ស្តែង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន 20លានរៀល ទៅដល់រាជរដ្ឋាភិបាលប្រទេសកម្ពុជា តាមរយៈសមាគមធនាគារនៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺរាតត្បាតសកល Covid-19

ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19 ដែលគំរាមគំហែងដល់សហគមន៍

 <p>ថ្ងៃទី02 ខែមេសា ឆ្នាំ2021 បរិច្ចាគគ្រឿងឧបត្ថម្ភបរិភោគ និងរបស់ប្រើប្រាស់សំខាន់ៗមួយចំនួនដល់អាជ្ញាធរ ខណ្ឌប្រស៊ីកែវ</p>	 <p>ថ្ងៃទី06 ខែមេសា ឆ្នាំ2021 បរិច្ចាគសម្ភារៈសុខាភិបាល ដល់អាជ្ញាធរ ខេត្តសៀមរាប</p>	 <p>ថ្ងៃទី29 ខែមេសា ឆ្នាំ2021 បរិច្ចាគទឹកប្រាក់ចំនួន 20លានរៀលដល់រាជរដ្ឋាភិបាល តាមរយៈសមាគមធនាគារនៅកម្ពុជា</p>	 <p>ថ្ងៃទី13 ខែឧសភា ឆ្នាំ2021 បរិច្ចាគសម្ភារៈសុខាភិបាល ដល់កាកបាទក្រហម ប្រចាំខេត្តបាត់ដំបង</p>
---	--	--	---

ការដាក់សម្តេចជាផ្លូវការនូវយុទ្ធនាការ "A Cup of HOPE" ដែលសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីកៀរគរថវិកាបរិច្ចាគគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

			
---	---	---	---

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ផ្តើមសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរថវិកាសម្រាប់ជួយ ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង 05ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។

យុទ្ធនាការមួយនេះរៀបចំឡើងក្នុងគោលបំណងអំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ ថវិកាបរិច្ចាគតិចក្តី ច្រើនក្តី របស់សប្បុរសជន គឺជាអំណោយដ៏ធំធេងក្នុងការចូលរួមជួយសង្គ្រោះជីវិតកុមារជាពិសេសតាមរយៈការទទួលបាននូវសេវាសុខភាពប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនរើសអើង។

អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចចូលរួមយុទ្ធនាការ "A Cup of HOPE" និងធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈគណនីប្រាក់រៀលលេខ 4582369 ឬ គណនីប្រាក់ដុល្លារលេខ 4582347 តាមជម្រើសណាមួយដូចខាងក្រោម៖

- ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិប្រចាំខែ
- សេវាធនាគារតាមទូរសព្ទដៃ និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
- តាមរយៈសាខាណាមួយរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ការគ្រប់គ្រងហានិភ័យ

ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ត្រូវបានគាំទ្រដោយការគ្រប់គ្រងហានិភ័យរបស់ខ្លួន។ ហានិភ័យដែលធនាគារត្រូវប្រឈមនឹងវិវឌ្ឍន៍ទៅតាមទិសដៅយុទ្ធសាស្ត្ររបស់ធនាគារផងដែរ ទន្ទឹមគ្នានឹងការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុដ៏មានទំនុកចិត្តបំផុតរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក គឺផ្អែកលើសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យដែលត្រូវប្រឈម ដើម្បីពង្រីកអាជីវកម្មរបស់យើង។



របាយការណ៍ហានិភ័យដែលអាចទទួលយកបាន

របាយការណ៍ហានិភ័យ ដែលអាចទទួលយកបានរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានកំណត់ឡើងដោយក្រុមប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការកំណត់និយមន័យនៃហានិភ័យដែលអាចទទួលយកបាន សម្រាប់គោលដៅយុទ្ធសាស្ត្រ និងអាទិភាពរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។ របាយការណ៍ហានិភ័យដែលអាចទទួលយកបាន បង្ហាញនូវទិដ្ឋភាពនៃហានិភ័យ និងធ្វើការស្វែងយល់កាន់តែច្បាស់ពីការចំណាយ និងអត្ថប្រយោជន៍នៃជម្រើសហានិភ័យជាក់លាក់។

ការគ្រប់គ្រងហានិភ័យ គឺមានសារៈសំខាន់ចំពោះគ្រប់ទិដ្ឋភាពនៃសកម្មភាពអាជីវកម្មរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងជាទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់។ ប្រធានគ្រប់គ្រងទាំងអស់ មានទំនួលខុសត្រូវជាក់លាក់ ក្នុងការវាយតម្លៃនូវហានិភ័យដែលនៅជុំវិញខ្លួន និងអនុវត្តនូវការត្រួតពិនិត្យដោយភាពសមស្រប ព្រមទាំងតាមដាននូវប្រសិទ្ធភាពនៃការត្រួតពិនិត្យទាំងនោះ។ វប្បធម៌នៃការគ្រប់គ្រងហានិភ័យ សង្កត់ធ្ងន់លើការវិភាគ និងការគ្រប់គ្រងហានិភ័យយ៉ាងប្រុងប្រយ័ត្ននៅក្នុងដំណើរការអាជីវកម្មទាំងអស់។

ក្របខ័ណ្ឌរបាយការណ៍ហានិភ័យដែលអាចទទួលយកបាន ផ្តល់នូវរបាយការណ៍ហានិភ័យ ដែលអាចប្រតិបត្តិបានទាក់ទងនឹងកម្រិតហានិភ័យដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានធនៈក្នុងការទទួលយកហើយវាជួយទ្រទ្រង់លើយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មស្នូលព្រមទាំងការទំនាក់ទំនងអតិថិជនក្នុងគោលដៅធានាឱ្យបានថា៖

- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមតែក្នុងសកម្មភាពដែលត្រូវបានអនុញ្ញាត
- ទំហំនៃសកម្មភាពដែលត្រូវបានអនុញ្ញាត និងទម្រង់ហានិភ័យជាបន្តបន្ទាប់ និងមិនបង្កឱ្យមានការខាតបង់ឬការប្រែប្រួលប្រាក់ចំណេញដែលលើសពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានអនុម័តទៅលើហានិភ័យដែលអាចទទួលយកបាន
- ហានិភ័យនឹងត្រូវបង្ហាញជាបរិមាណជាក់លាក់ តាមរយៈផែនការកំណត់ និងភាពទទួលយកបាន
- គណៈគ្រប់គ្រងត្រូវផ្តោតសំខាន់ទៅលើបញ្ហា ហានិភ័យចម្បង និងហានិភ័យដែលអាចកើតមានឡើង ដោយរួមបញ្ចូលទាំងដំណោះស្រាយលើហានិភ័យទាំងនោះ និង
- ហានិភ័យ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងអាជីវកម្ម ដោយការជូនដំណឹង ការណែនាំ និងការផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ដល់អាជីវកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រ

ការគ្រប់គ្រងហានិភ័យរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានចាត់ទុកជាសមត្ថភាពចម្បង និងដើម្បីធានាថាហានិភ័យត្រូវបានកំណត់ វាយតម្លៃ និងគ្រប់គ្រង ក្នុងលក្ខណៈត្រឹមត្រូវ និងទាន់ពេលវេលាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ៖

- មានមុខងារគ្រប់គ្រងហានិភ័យឯករាជ្យ រួមជាមួយនិងអ្នកគ្រប់គ្រងហានិភ័យ ដែលផ្សារភ្ជាប់នៅក្នុងអាជីវកម្មទាំងនោះ
- បានបង្កើតក្របខណ្ឌដើម្បីផ្តល់នូវដំណើរការមួយ ដែលមានរចនាសម្ព័ន្ធ និងវិន័យសម្រាប់ច្បាប់ការគ្រប់គ្រងហានិភ័យសំខាន់ៗ។ ក្របខណ្ឌទាំងនេះរួមមាន ការបង្ហាញ នៃការទទួលយកបានសម្រាប់ហានិភ័យទាំងនេះ ការកំណត់ទិសដៅផលប៉ះពាល់ គោលនយោបាយរចនាសម្ព័ន្ធ ផែនការកំណត់ និងការសម្រេចចិត្ត។

ហានិភ័យចម្បង

រាល់សកម្មភាពរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាស្រ័យទៅនឹងកម្រិតខុសៗគ្នា តម្រូវឱ្យមានការវិភាគ ការវាយតម្លៃ ការទទួលយក និងការគ្រប់គ្រងហានិភ័យ ឬការរួមបញ្ចូលគ្នានៃហានិភ័យ។ ហានិភ័យចម្បងដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលកំពុងប្រឈម និងវិធីសាស្ត្ររបស់ខ្លួន ក្នុងការគ្រប់គ្រងហានិភ័យទាំងនោះ គឺត្រូវបានពិពណ៌នាដូចខាងក្រោម៖

ហានិភ័យយុទ្ធសាស្ត្រ

ហានិភ័យយុទ្ធសាស្ត្រ គឺជាហានិភ័យដែលមានផលប៉ះពាល់ ឬត្រូវបានបង្កើតឡើងដោយគោលដៅយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានការប្តេជ្ញាចិត្តដើម្បីក្លាយជាធនាគារឈានមុខគេនៅប្រទេសកម្ពុជា ដោយត្រូវបានវាស់វែងតាមរយៈ សមិទ្ធផលរបស់អតិថិជន ប្រសិទ្ធភាពនៃប្រតិបត្តិការ និងការផ្តល់ប្រាក់ចំណេញជូនដល់ភាគទុនិកវិញ។ ការណ៍នេះ ទាមទារឱ្យមានការអភិវឌ្ឍជាប់ជានិច្ច ព្រមទាំងការបំផុសនូវគំនិតថ្មី ក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ដែលដឹកនាំទៅរកកំណើននៃហានិភ័យចម្បងសំខាន់ៗ (ឧទាហរណ៍ ហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យប្រតិបត្តិការ)។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក មានការគម្រោមកំហែងក្នុងកម្រិតមួយទាបនៅឡើយពាក់ព័ន្ធនឹងការនាំមកនូវប្រសិទ្ធភាព និងសមត្ថភាពនៃគំនិតផ្តួចផ្តើមទាំងនោះ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ទទួលស្គាល់ថា បើមានការអសមត្ថភាព នៃការអនុវត្តនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រទាំងនោះ វាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ការសម្រេចគោលដៅអាជីវកម្មព្រមទាំងកេរ្តិ៍ឈ្មោះរបស់ធនាគារផងដែរ។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យដែលភ្ជាប់ជាមួយហានិភ័យទាំងនេះ បង្កើតឱ្យមានការត្រួតពិនិត្យបឋម។

- អង្គប្រជុំក្រុមប្រឹក្សាភិបាលរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានធ្វើឡើងដោយទៀងទាត់ ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមធំៗ ព្រមទាំងកំណត់ និងវិភាគនូវហានិភ័យយុទ្ធសាស្ត្រ ដែលមានសក្តានុពលនានា។
- ដើម្បីវិភាគនូវហានិភ័យយុទ្ធសាស្ត្រទាំងនោះ យើងត្រូវមានក្របខណ្ឌមួយច្បាស់លាស់ ដើម្បីប្រាកដថាគំនិតផ្តួចផ្តើមទាំងនោះ ត្រូវបានដាក់ជាអាទិភាពដោយសមស្រប ហើយហានិភ័យដែលពាក់ព័ន្ធ ត្រូវបានគ្រប់គ្រង និងរាយការណ៍ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព។
- ក្រុមប្រឹក្សាភិបាល នឹងពិចារណាលើផលប៉ះពាល់ផ្សេងៗ ដូចជាការកំណត់នូវតារាងតម្លៃ ផលិតផលប្រព័ន្ធ និង ដំណើរការ ដែលយើងត្រូវអនុវត្តនូវសំណើយុទ្ធសាស្ត្រ និងផលប៉ះពាល់លើដើមទុនផងដែរ។

ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុ ដែលកើតឡើងមកពីដៃគូភាគីពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួន។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្របខណ្ឌដ៏ទូលំទូលាយ ដើម្បីគ្រប់គ្រងហានិភ័យឥណទានដោយផ្អែកលើ៖

- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានកំណត់គោលការណ៍ឥណទាន ដែលមានតួនាទីណែនាំនូវឥរិយាបថរបស់យើង នៅពេលគ្រប់គ្រងហានិភ័យឥណទាន ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏ល្អបំផុត សម្រាប់អតិថិជននិងភាគទុនិកផងដែរ ។
- គោលការណ៍ណែនាំការគ្រប់គ្រងហានិភ័យ សម្រាប់តាមដានសកម្មភាពឥណទានរបស់យើង ឱ្យស្របទៅតាមយុទ្ធសាស្ត្រអាជីវកម្ម ដែលបានយល់ព្រមរបាយការណ៍ហានិភ័យ ដែលអាចទទួលយកបាន និងបទបញ្ញត្តិរបស់ធនាគារជាតិនៃប្រទេសកម្ពុជា។

ការគ្រប់គ្រងហានិភ័យ

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ កើតឡើងពីសកម្មភាពពាណិជ្ជកម្ម និងតារាងតុល្យការរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងជាហានិភ័យនៃប្រាក់ចំណេញរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលកើតឡើងពីការប្រែប្រួលអត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណប្រទេស ការសាយភាយនៃឥណទាន និងភាពប្រែប្រួលនៃទីផ្សារដទៃ។

- ធនាគារមានហានិភ័យដែលអាចទទួលយកបាន កម្រិតទាបសម្រាប់ហានិភ័យអត្រាការប្រាក់។ គោលដៅរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺផ្សារភ្ជាប់ទ្រព្យសកម្ម និងបំណុលរបស់ខ្លួន ទៅនឹងហានិភ័យដែលអាចទទួលយកបាន។
- ធនាគារមានហានិភ័យដែលអាចទទួលយកបាន ក្នុងកម្រិតមធ្យមសំរាប់ហានិភ័យរូបិយប័ណ្ណអន្តរជាតិ។ ធនាគារបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកនូវកម្រិតសមស្របមួយ ជាពិសេសសំរាប់រូបិយប័ណ្ណប្រាក់រៀល ហើយកម្រិតនោះនឹងកំណត់ដោយ ALCO សម្រាប់រូបិយវត្ថុនីមួយៗ (ទាក់ទងនឹងប្រាក់ដុល្លារអាមេរិក)
- ធនាគារមានហានិភ័យដែលអាចទទួលយកបាន កម្រិតទាប សម្រាប់ហានិភ័យសន្ទនីយភាព។ គោលដៅរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺធានាបាននូវស្ថានភាពសន្ទនីយភាពគ្រប់គ្រាន់ ក្នុងការបំពេញកាតព្វកិច្ចរបស់ធនាគារគ្រប់ស្ថានភាព។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដែលទាក់ទងទៅនឹងភាពមិនសមស្រប និងខ្វះចន្លោះនានានៅក្នុងដំណើរការអាជីវកម្ម ឬការត្រួតពិនិត្យផ្នែកខាងក្នុងទៅលើបុគ្គល និងប្រព័ន្ធ ឬក៏បណ្តាលមកពីព្រឹត្តិការណ៍នៅផ្នែកខាងក្រៅ។ និយមន័យនេះ រួមទាំងហានិភ័យច្បាប់ និងហានិភ័យនៃការបាត់បង់កេរ្តិ៍ឈ្មោះ ឬការខូចខាតដែលកើតឡើងពីភាពខ្វះចន្លោះនៅក្នុងដំណើរការអាជីវកម្ម ការត្រួតពិនិត្យផ្នែកខាងក្នុងទៅលើបុគ្គល និងប្រព័ន្ធព័ត៌មានវិទ្យា ប៉ុន្តែមិនរាប់បញ្ចូលហានិភ័យយុទ្ធសាស្ត្រទេ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការនេះ គឺដើម្បីធានាថា ហានិភ័យ ត្រូវបានបង្ហាញ វាយតម្លៃ វាស់វែង ត្រួតពិនិត្យ និងវាយការណ៍ ក្នុងបែបបទចរនាសម្របសម្រួលនឹងអតិថិជនកិច្ចសម្រាប់ត្រួតពិនិត្យ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មិនរំពឹងលុបបំបាត់នូវហានិភ័យប្រតិបត្តិការបានទាំងអស់នោះទេ ប៉ុន្តែដើម្បីធានាថា ហានិភ័យដែលអាចកើតឡើងទាំងនោះត្រូវបានគ្រប់គ្រង នៅក្នុងកម្រិតទាប តាមដែលអាចអនុវត្តបានផលប្រយោជន៍ទទួលបានពីការវាស់វែងការគ្រប់គ្រងហានិភ័យត្រូវលើសពីការចំណាយ ទៅលើការវាស់វែងទាំងនោះ។

- **ផ្នែកព័ត៌មានវិទ្យា៖** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យ ដែលអាចទទួលយកបានកម្រិតទាបសម្រាប់ព្រឹត្តិការណ៍នានា ដែលទាក់ទងនឹងប្រព័ន្ធព័ត៌មានវិទ្យា ដែលកើតចេញពីការអនុវត្តមិនបានល្អ លើការគ្រប់គ្រងកែប្រែផ្នែកប្រព័ន្ធព័ត៌មានវិទ្យា។
- **ការក្លែងបន្លំផ្ទៃក្នុង និងអំពើពុករលួយ៖** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនអាចទទួលយកបាននូវហានិភ័យសម្រាប់អំពើក្លែងបន្លំ ឬអំពើពុករលួយទាំងឡាយណាដែលប្រព្រឹត្តដោយបុគ្គលិករបស់ខ្លួនឡើយ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានយកចិត្តទុកដាក់បំផុតលើការបោះប្រកាន់នូវរាល់ការសង្ស័យពីការក្លែងបន្លំ ឬអំពើពុករលួយ ព្រមទាំងឆ្លើយតបដោយពេញលេញ និងដោយស្មើភាព ដូចដែលបានកំណត់ នៅក្នុងក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិក។
- **ការក្លែងបន្លំខាងក្រៅ៖** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក មានហានិភ័យដែលអាចទទួលយកបាន កម្រិតទាបបំផុត សម្រាប់ហានិភ័យក្លែងបន្លំខាងក្រៅ។ ហេតុការណ៍នេះ រាប់បញ្ចូលទាំងផ្នែកឥណទាន ប័ណ្ណ សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ឬទម្រង់ផ្សេងៗ នៃការក្លែងបន្លំខាងក្រៅ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យធនាគារបច្ចុប្បន្ន និងត្រួតពិនិត្យដើម្បីកាត់បន្ថយការប៉ុនប៉ងក្លែងបន្លំ។
- **ការគ្រប់គ្រងព័ត៌មាន៖** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាចិត្តធានាថា រាល់ព័ត៌មានរបស់យើងមានភាពពាក់ព័ន្ធ ត្រឹមត្រូវ ទាន់ពេលវេលា ព្រមទាំងត្រូវបានរក្សាទុក និងគ្រប់គ្រងឱ្យបានសមស្របទៅតាមគោលការណ៍របស់ច្បាប់ និងតម្រូវការអាជីវកម្ម។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យដែលអាចទទួលយកបាន កម្រិតទាបបំផុត សម្រាប់ការសម្របសម្រួលនៃដំណើរការគ្រប់គ្រង ការប្រើប្រាស់ព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងការបោះពុម្ពផ្សាយរបស់យើង។ ធនាគារ មិន អាចទទួលយកបាននូវហានិភ័យលើការប្រើប្រាស់ព័ត៌មានមិនបានត្រឹមត្រូវនោះឡើយ។

ហានិភ័យផ្នែកប្រតិបត្តិការ

ហានិភ័យផ្នែកប្រតិបត្តិការ គឺជាភាពដែលអាចកើតមានឡើង និងជាផលប៉ះពាល់នៃព្រឹត្តិការណ៍ណាមួយ ដែលបណ្តាលឱ្យមានការខកខានក្នុងការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ ក្រមប្រតិបត្តិ និងបទដ្ឋានក្នុងវិស័យធនាគារ នីតិវិធី និងគោលនយោបាយផ្ទៃក្នុង និងគោលការណ៍អតិថិជនកិច្ចល្អ ដែលអនុវត្តចំពោះអាជីវកម្មរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។

ហានិភ័យបុគ្គលិក

ហានិភ័យបុគ្គលិក សំដៅលើរាល់ការចំណាយទាំងឡាយណា ដែលកើតមានឡើងដោយសារ ផលប៉ះពាល់ទៅកាន់បុគ្គលិករបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ហានិភ័យចម្បងៗ ដែលពាក់ព័ន្ធនឹងបុគ្គលិក និងវប្បធម៌របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមមាន ៖

- **សមត្ថភាពបុគ្គលិក** — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពឹងផ្អែកទៅលើបុគ្គលិក ដែលពោរពេញទៅដោយឆន្ទៈ ទេពកោសល្យចម្រុះ និងគុណភាពខ្ពស់ ដើម្បីអនុវត្តមុខងារនីមួយៗរបស់ខ្លួន។ យើងមានគោលបំណងបង្កើតនូវបរិយាកាសការងារមួយ ដែលបុគ្គលិកត្រូវបានលើកកម្ពស់ ក្នុងការបញ្ចេញនូវសមត្ថភាពរបស់ពួកគេ អោយបានពេញលេញ។
- **ក្រមសីលធម៌បុគ្គលិក** — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រំពឹងទុកថា បុគ្គលិកប្រកាន់ខ្ជាប់នូវសុចរិតភាពខ្ពស់ ខិតខំបំពេញការងារ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ព្រមទាំងលើកស្ទួយនូវផលប្រយោជន៍រួមផងដែរ។ ហានិភ័យដែលអាចទទួលយកបានសម្រាប់ឥរិយាបថដែលមិនបំពេញតាមស្តង់ដារនេះ គឺស្ថិតក្នុងកម្រិតទាបបំផុត។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងចាត់វិធានការធ្ងន់ធ្ងរ នូវរាល់ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ធនាគារ។
- **សុខភាព និងសុវត្ថិភាពការងារ** — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាចិត្តបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិករបស់យើង ដែលពួកគាត់ទទួលបានការការពារ ពីគ្រោះថ្នាក់ទាំងផ្នែករាងកាយ ឬផ្លូវចិត្ត។ ហានិភ័យដែលអាចទទួលយកបានមានកម្រិតទាបបំផុត សម្រាប់រាល់ការអនុវត្ត ឬឥរិយាបថ ដែលត្រូវបានរំពឹងថានាំឱ្យបុគ្គលិកមានគ្រោះថ្នាក់នៅអំឡុងពេលបំពេញការងារ។

- **ហានិភ័យផ្នែកច្បាប់៖** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួល ស្គាល់ថា ការខកខានក្នុងការរក្សាឱ្យបាននូវស្ថានភាពមួយដែលមិនទទួលយកហានិភ័យ ទោះបីក្នុងកម្រិតណាក៏ដោយ សម្រាប់ហានិភ័យផ្នែកច្បាប់ អាចបណ្តាលឱ្យមានលទ្ធផល ដែលអាចបង្កើតឱ្យមានហានិភ័យជាប្រព័ន្ធ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ ក្រមប្រតិបត្តិ និងបទដ្ឋានក្នុងវិស័យធនាគារ ក៏ដូចជាគោលនយោបាយផ្ទៃក្នុង និងគោលការណ៍អតិថិជនកិច្ចល្អ។ រាល់ការមិនប្រតិបត្តិតាមបទប្បញ្ញត្តិ ដែលត្រូវបានរកឃើញនឹងត្រូវបានដោះស្រាយជាបន្ទាន់ តាមភាពជាក់ស្តែងដែលអាចធ្វើទៅបាន។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពុំទទួលយកហានិភ័យ ទោះបីក្នុងកម្រិតណាក៏ដោយចំពោះការបំពានដោយចេតនា ទៅលើរាល់លក្ខខណ្ឌតម្រូវរបស់ច្បាប់ ឬបទប្បញ្ញត្តិនោះឡើយ។
- **ហានិភ័យផ្នែកអតិថិជនកិច្ច៖** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលស្គាល់ថា ការខកខានក្នុងការរក្សាឱ្យបាននូវស្ថានភាពមួយដែលមិនទទួលយកហានិភ័យ ទោះបីក្នុងកម្រិតណាក៏ដោយ សម្រាប់ហានិភ័យផ្នែកអតិថិជនកិច្ច អាចបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់ កេរ្តិ៍ឈ្មោះ និងស្ថិរភាពរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក រួមជាមួយនឹងការទទួលរង នូវការចាត់វិធានការតាមផ្លូវច្បាប់ណាមួយផងដែរ។
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្របខណ្ឌអតិថិជនកិច្ចគោលនយោបាយ នីតិវិធី ប្រព័ន្ធដីវិធី ព្រមទាំងសវនកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យទាក់ទងនឹងការត្រួតពិនិត្យ និងការគ្រប់គ្រងបទដ្ឋាន ព្រមទាំងច្បាប់នានា ដែលអនុវត្តចំពោះធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្រុមប្រឹក្សាភិបាលពោរពេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ រួមទាំងគណៈកម្មាធិការ ផ្សេងៗ ដែលជួយដល់ការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទាំងមូល។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្រុមប្រតិបត្តិដំណើរការដែលត្រឹមត្រូវ និងសមស្រប នីតិវិធីក្នុងការចែករំលែកព័ត៌មាន លក្ខន្តិកៈក្រុមហ៊ុន គុណតម្លៃស្នូលរបស់ធនាគារ ជាមួយនឹងការធានាឱ្យមានការប្រតិបត្តិតាមត្រឹមត្រូវ។

ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Group ។ អ្នកឧកញ៉ា គិត ម៉េង គឺជាបុគ្គលសំខាន់មួយរូប ដែលស្ថិតនៅពីក្រោយការនាំយកក្រុមហ៊ុន និងវិនិយោគិនអន្តរជាតិមកកាន់ប្រទេសកម្ពុជា។ តាមរយៈការចងសម្ព័ន្ធជាមួយនឹងក្រុមហ៊ុនសកលណានមុខ អ្នកឧកញ៉ា គិត ម៉េង បាននាំមកនូវ ក្រុមហ៊ុនដែលផ្តល់សេវាកម្មលំដាប់អន្តរជាតិមួយចំនួនដូចជា វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ អប់រំ ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង ដឹកជញ្ជូន ផលិតថាមពលអគ្គិសនី និងបដិសណ្ឋារកិច្ច ផងដែរ។ អ្នកឧកញ៉ា គិត ម៉េង គឺជាសហគ្រិនឆ្លើយដំបូនប្រសព្វមួយរូប ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការវិនិយោគផ្ទាល់ពីបរទេស។

អ្នកឧកញ៉ា គិត ម៉េង មានតំណែងនិងតួនាទីសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមាន ប្រធានសភា ពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មភ្នំពេញ និងជាតំណាងប្រទេសកម្ពុជាក្នុងក្រុមប្រឹក្សាយោបល់ពាណិជ្ជកម្មនៃសមាគមអាស៊ាន។

លោក WILLIAM MARK HANNA អភិបាល

លោក Mark Hanna គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងប្រតិបត្តិការជាន់ខ្ពស់អន្តរជាតិ ដ៏មានបទពិសោធន៍មួយរូប។ លោក Hanna បានចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុន Royal Group កាលពីខែកក្កដា ឆ្នាំ 2007 និងមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងដំណើរការអត្ថប្រយោជន៍អាជីវកម្មចម្រុះរបស់ក្រុមហ៊ុន។ មុនពេលចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុន Royal Group លោក Hanna ធ្លាប់កាន់តួនាទីជានាយកប្រតិបត្តិ ក៏ដូចជានាយកប្រតិបត្តិហិរញ្ញវត្ថុ ជាច្រើននៅក្នុងក្រុមហ៊ុនវិស័យទូរគមនាគមន៍ និងកម្មន្តសាលប្រចាំតំបន់អាស៊ី។

លោក Hanna បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ហើយលោកក៏ជាសមាជិកវិទ្យាស្ថានគណនេយ្យគ្រប់គ្រងផងដែរ។

លោក SIMON JOHN PERKINS អភិបាល

លោក Simon Perkins ត្រូវបានតែងតាំងជាអភិបាលឯករាជ្យរបស់ធនាគារ កាលពីខែមេសា ឆ្នាំ2015 ហើយថ្មីៗនេះ លោកទើបនឹងត្រូវបានតែងតាំងជាអភិបាល នៅពេលលោកបានទទួលតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard។

លោក Perkins ធ្លាប់មានប្រវត្តិជាច្រើននៅក្នុងប្រទេសកម្ពុជា ដំបូងលោកជាប្រធានតំបន់ឥណ្ឌូចិនសម្រាប់ Millicom International Cellular និងថ្មីៗនេះជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hello Axiata Company Limited នៅ Axiata Group Berhad។

លោកបានបម្រើ ការងារនៅក្នុងតំបន់អាស៊ីជាង 25 ឆ្នាំមកហើយ ជាមួយនឹងមុខតំណែងមួយចំនួនជា នាយកប្រតិបត្តិ របស់ក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ធំៗ នៅក្នុងតំបន់រួមមាន ដូចជាធ្លាប់បម្រើការងាររយៈពេលបីឆ្នាំនៅក្នុងក្រុមហ៊ុន Silk Telekom នៅប្រទេសអូស្ត្រាលីមុនពេលត្រលប់មកតំបន់ឥណ្ឌូចិនវិញ។

លោក Perkins បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ច (MBA) ពីសាកលវិទ្យាល័យ Warwick នៅចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (BSc) First Class Honours ពីសាកលវិទ្យាល័យបច្ចេកវិទ្យា Loughborough ចក្រភពអង់គ្លេស។ លោកគឺជាវិស្វករ ដែលមានការបញ្ជាក់ទទួលស្គាល់ក្រុមប្រឹក្សាវិស្វកម្មចក្រភពអង់គ្លេស និងវិស្វករវិជ្ជាជីវៈដែល មានការទទួលស្គាល់ពីប្រទេសអូស្ត្រាលី។ លោកគឺជាសមាជិកនៃ វិទ្យាស្ថានអភិបាលក្រុមហ៊ុននៃប្រទេសអូស្ត្រាលី។

លោក TORU MYOCHIN អភិបាល

លោក Toru Myochin បានចូលរួមបំពេញការងារនៅក្រុមហ៊ុន J Trust កាលពីខែមិថុនា ឆ្នាំ 2015 ក្នុងតំណែងជា នាយកគ្រប់គ្រងផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនសម្ព័ន្ធ។ ស្របពេលនោះដែរ លោកក៏ត្រូវបានតែងតាំងជាប្រធាន និងនាយកតំណាងក្រុមហ៊ុនកម្សាន្ត និងក្រុមហ៊ុនប្រព័ន្ធពត៌មានវិទ្យានៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះ លោកមានបទពិសោធន៍ការងារជាង15ឆ្នាំ នៅក្នុងវិស័យធនាគារលក់ដុំនៅធនាគារ Mizuho ខណៈដែលនៅក្នុងបំរើការងារធនាគារ Shinsei លោកបានទទួលបន្ទុកការងារជានាយកលើផ្នែកមួយចំនួនដូចខាងក្រោម៖ ផ្នែកលក់ក្នុងស្រុក ផ្នែកលក់អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសុខាភិបាល ផ្នែកហិរញ្ញវត្ថុរៀបចំឥណទាន និងសាជីវកម្មឡើងវិញជាដើម។

លោក Myochin មានបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងវិស័យធនាគារ និងមានចំណេះដឹងជ្រៅជ្រះនៅក្នុងពិភពធុរកិច្ច។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក MAKOTO KUROKAWA

អភិបាល

លោក Makoto Kurokawa មានបទពិសោធន៍ជាង 40ឆ្នាំ ក្នុងវិស័យធនាគារ និងអភិបាលកិច្ចសាជីវកម្ម។ បន្ទាប់ពីបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន J Trust នៅក្នុងឆ្នាំ 2011 លោកបានបំពេញការងារជាអភិបាល នាយកប្រតិបត្តិ អ្នកចាត់ការទូទៅផ្នែករៀបចំផែនការសាជីវកម្ម និងអ្នកគ្រប់គ្រងទូទៅផ្នែកហិរញ្ញវត្ថុ។ ពីមុនមកលោកបានកាន់តំណែងថ្នាក់ដឹកនាំនៅក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដូចជា Salomon Brothers Asia, ធនាគារ UBS ធនាគារ RBC និងធនាគារ MUFJ ដែលជាធនាគារដ៏ធំបំផុតនៅប្រទេសជប៉ុនផងដែរ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យតូក្យូ។

លោក Kurokawa ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ 2005 តាមរយៈកម្មវិធីគាំពារកុមារ។ ចាប់តាំងពីពេលនោះមក លោកបានមកអញ្ជើញមកប្រទេសកម្ពុជាជាង 30 ដងមកហើយ។ ការផ្លាស់ប្តូរគួរអោយកត់សម្គាល់ ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍របស់លោក និងកាន់តែធ្វើអោយលោកចង់ចូលរួមចំណែកក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា និងអស្ចារ្យមួយនេះ។

លោក RYUICHI ATSUTA

អភិបាល

លោក Ryuichi Atsuta គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុជាន់ខ្ពស់ដែលមានបទពិសោធន៍មួយរូប។ លោកធ្លាប់បានបម្រើការងារនៅក្នុងវិស័យធនាគារជាង 30 ឆ្នាំមកហើយ ហើយបានកាន់តំណែងថ្នាក់គ្រប់គ្រងសំខាន់ៗជាច្រើននៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុសកល។ គុណភាពដឹកនាំ និងជំនាញគ្រប់គ្រងរបស់លោក បានពាំនាំមកនូវគុណតម្លៃដ៏អស្ចារ្យមកដល់ក្រុមប្រឹក្សាភិបាលនៃធនាគារ J Trust Royal ដើម្បីដឹកនាំការអភិវឌ្ឍរបស់ស្ថាប័ននេះបន្តទៀត។

លោក Atsuta បច្ចុប្បន្ន កាន់តួនាទីសំខាន់ៗជាច្រើននៅក្នុង J Trust Group ដូចជាអគ្គនាយក មន្ត្រីប្រតិបត្តិ អ្នកគ្រប់គ្រងទូទៅផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន J Trust និងជាប្រធាន ក៏ដូចជា នាយកប្រតិបត្តិ របស់ក្រុមហ៊ុន NIHON HOSHOU Co., Ltd. ផងដែរ។

លោក TORU HOTOMOTO

អភិបាល

លោក Toru Hatomoto បានកាន់តំណែងជាអ្នកដឹកនាំផ្នែកអភិវឌ្ឍន៍អាជីវកម្មសាកលក្នុងអំឡុងពេលមានអន្តរកាលលក្ខខណ្ឌតិក្កៈ សមាហរណកម្មក្រោយការច្របាច់បញ្ចូលគ្នានិងការផ្លាស់ប្តូរអាជីវកម្មនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង 20ឆ្នាំ។ បន្ទាប់ពីលោកបានចូលបម្រើការងារនៅក្រុមហ៊ុន J Trust Co., Ltd. ក្នុងឆ្នាំ 2017 លោកបានកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានផែនការសាជីវកម្ម និងបានដឹកនាំគម្រោងជាច្រើននៃការអភិវឌ្ឍន៍អាជីវកម្មសាកល ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Hatomoto បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីវិទ្យាស្ថាន INSEAD អនុបណ្ឌិតវិទ្យាសាស្ត្រពិភពលោកវិទ្យាល័យតូក្យូ និងបរិញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យតូក្យូ។

លោកស្រី SEKA HEP

អភិបាលឯករាជ្យ

ជាមួយនឹងបទពិសោធន៍ 13ឆ្នាំជាមេធាវី លោកស្រី សិកា គឺជាដៃគូ ជានាយករងនៃការិយាល័យ DFDL Cambodia ជាមេធាវីដែលមានអាជ្ញាប័ណ្ណពី BACK ជាសមាជិក NCAC និងជាអ្នកសម្របសម្រួលដែលទទួលស្គាល់ពី CEDR។

លោកស្រីមានបទពិសោធន៍ជាច្រើននៅក្នុង វិស័យសាជីវកម្មនិងពាណិជ្ជកម្ម EIM និងគម្រោងហិរញ្ញវត្ថុ។ លោកស្រីមានជំនាញឯកទេសលើគម្រោងអចលនទ្រព្យជាច្រើនហើយដើរតួយ៉ាងសំខាន់លើការអភិវឌ្ឍន៍ពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា។

លោកស្រី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក Business Comparative Law (LL.M.) ពីសាកលវិទ្យាល័យ Lumière Lyon 2 ពីប្រទេសបារាំង ដែលរួមបញ្ចូលកម្មវិធីផ្លាស់ប្តូរជាមួយសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា។ លោកស្រី អាចនិយាយភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងភាសាខ្មែរជាភាសាកំណើត។

លោកស្រី ក៏ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំដ៏ឆ្លើម ផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា និងជាអ្នកអនុវត្តច្បាប់ដែលទទួលស្គាល់ដោយ Asialaw ក្នុងឆ្នាំ 2022។

លោក PAUL CAREY CLEMENTS

អភិបាលឯករាជ្យ

លោក Paul Clements ជាជនជាតិអូស្ត្រាលី ហើយបានរស់នៅក្នុងតំបន់អាស៊ី តាំងពីឆ្នាំ 2008 រួមមានប្រទេសកម្ពុជា ចិន និងឥណ្ឌូនេស៊ី។ លោកមានបទពិសោធន៍ជាង 30 ឆ្នាំលើវិស័យធនាគារ ហើយបានឆ្លងកាត់ផ្នែកជាច្រើនដូចជា ផ្នែកទំនាក់ទំនងធនាគារ ផ្នែកវិនិយោគ ផ្នែកហានិភ័យ ផ្នែកប្រតិបត្តិការ និងផ្នែកការផ្លាស់ប្តូរ និងការគ្រប់គ្រងប្រតិបត្តិ។

គាត់មានបទពិសោធន៍ការងារនៅប្រទេសអូស្ត្រាលី ជាមួយក្រុមហ៊ុន Westpac Banking Corporation ANZ Bank និងJP Morgan។ ចំណែកនៅក្នុងប្រទេសកម្ពុជា លោកធ្លាប់ធ្វើការនៅ ធនាគារ ANZ Royal ក្រុមហ៊ុន Cambodia Mekong Bank Public Limited ក្រុមហ៊ុន WorldBridge Outsourcing Solutions Co., Ltd និងក្រុមហ៊ុន HCC Group Co., Ltd (EnviroCam)។ ឥឡូវនេះ លោកក៏មានតួនាទីជាទីប្រឹក្សាផងដែរ។

លោក Paul Clements បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម (ផ្នែកធនាគារ និងហិរញ្ញវត្ថុ) និងបរិញ្ញាបត្រក្រោយឧត្តមសិក្សា (ផ្នែកគណនេយ្យ)។

គណៈកម្មាធិការប្រតិបត្តិ

ឈរពីឆ្វេងទៅស្តាំ

- 1 លោក ខៀវ សុភិណា
- 2 លោក កែវ ស្រី
- 3 លោកស្រី ហង់ ជួន ណារីតា
- 4 លោក ស៊ីសុវត្ថិ រីក
- 5 លោក ហេង ភិរុណ
- 6 លោក ម៉ាត់ សាដាត
- 7 លោក TORU MYOCHIN
- 8 លោកស្រី YUKO MIYAZAKI
- 9 លោកស្រី ប៉ុក ភក្តី
- 10 លោក ឡេក សាលី
- 11 លោក MAKOTO KUROKAWA
- 12 លោក GLENN MILLER
- 13 លោកស្រី គគ បូរីន



គណៈកម្មាធិការប្រតិបត្តិ



● **លោក TORU MYOCHIN**
នាយកប្រតិបត្តិ

លោក Toru Myochin បានចូលបម្រើការងារនៅក្រុមហ៊ុន J Trust នៅខែមិថុនា ឆ្នាំ 2015 ក្នុងតំណែងនាយកគ្រប់គ្រងផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនសម្ព័ន្ធ។ ស្របពេលនោះដែរ លោកត្រូវបានតែងតាំងជាប្រធាន និងជានាយកតំណាងរបស់ក្រុមហ៊ុនកម្សាន្ត និងក្រុមហ៊ុនប្រព័ន្ធព័ន្ធត័មានវិទ្យា នៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះទៅទៀត លោកមានបទពិសោធន៍ជាង 15ឆ្នាំ ក្នុងវិស័យធនាគារ ផ្នែកសាជីវកម្មនៅធនាគារ Mizuho ហើយខណៈពេលលោកនៅបម្រើការងារនៅធនាគារ Shinsei លោកធ្លាប់កាន់តំណែងជាប្រធានគ្រប់គ្រងនាយកដ្ឋាន

ផ្សេងៗ ដូចជា ផ្នែកលក់ក្នុងស្រុក ផ្នែកលក់អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសម្រាប់ថែទាំសុខភាព ផ្នែកបង្កើតសាជីវកម្ម និងរចនាសម្ព័ន្ធហិរញ្ញវត្ថុ។

លោក Myochin មានបទពិសោធន៍ការងារជាង 20ឆ្នាំ ក្នុងវិស័យធនាគារ និងមានចំណេះដឹងជ្រៅជ្រះ នៅក្នុងពិភពធុរកិច្ច។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វកម្មមេកានិក ពីសាកលវិទ្យាល័យ Sophia នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។



● **លោក MAKOTO KUROKAWA**
នាយកប្រតិបត្តិរង

លោក Makoto មានបទពិសោធន៍ជាង 40ឆ្នាំ ផ្នែកវិស័យធនាគារ និងអភិបាលកិច្ចសាជីវកម្ម។ បន្ទាប់ពីចូលបម្រើការងារនៅក្រុមហ៊ុន J Trust ក្នុងឆ្នាំ 2011 លោកបានកាន់តំណែងសំខាន់ៗមួយចំនួនដូចជា អភិបាលនាយកប្រតិបត្តិ អ្នកចាក់ការទូទៅផ្នែកផែនការសាជីវកម្ម និងរតនាគារជាដើម (Corporate Planning Department General Manager and Treasury Department General Manager) ។

ពីមុនលោកបានកាន់តំណែងជាអ្នកដឹកនាំ នៅក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា Salomon Brothers Asia, UBS, RBC និងធនាគារដែលធំជាងគេនៅប្រទេសជប៉ុនគឺ MUFJ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ (University of Tokyo)។

លោក Makoto បានធ្វើទស្សនកិច្ចមកប្រទេសកម្ពុជាលើកដំបូងក្នុងឆ្នាំ 2005 ក្នុងកម្មវិធីគាំទ្រកុមារ (Support for Children Program)។ បន្ទាប់ពីនោះមក លោក Makoto បានវិលត្រលប់មកលេងប្រទេសកម្ពុជាវិញមិនតិចជាង 30 ដងនោះទេ។ ការផ្លាស់ប្តូរគួរអោយកត់សម្គាល់ដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍របស់លោក និងកាន់តែធ្វើអោយលោកចង់ចូលរួមចំណែកក្នុងការជួយអភិវឌ្ឍប្រទេសឡើងវិញប្រទេសដ៏អស្ចារ្យមួយនេះ។



● **លោកស្រី YUKO MIYAZAKI**
នាយិកាផ្នែកគ្រប់គ្រងហានិភ័យ

លោកស្រី Yuko Miyazaki បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងតំណែងនាយិកាផ្នែកគ្រប់គ្រងហានិភ័យ ក្នុងខែកញ្ញា ឆ្នាំ 2019 ដោយលោកស្រីបាននាំមកជាមួយនូវបទពិសោធន៍ ការងារយ៉ាងទូលំទូលាយអស់កាលជាង 20ឆ្នាំ ពីបណ្តាធនាគារអន្តរជាតិជាច្រើននៅបរទេស រួមមានប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ខាងផ្នែកគ្រប់គ្រងឥណទាន និងហានិភ័យព្រមទាំងផ្នែកអភិវឌ្ឍន៍អាជីវកម្មផងដែរ។ បច្ចុប្បន្ននេះ លោកស្រី កំពុងដឹកនាំក្រុមការងារផ្នែកហានិភ័យ ដែលមានឯកទេសក្នុងការវិភាគ និងវាយតម្លៃហានិភ័យឥណទាន រួមមាន ការអនុម័តលើសំណើឥណទាន ការគ្រប់គ្រងផលប៉ុន្តែ និងការត្រួតពិនិត្យឥណទាន ក៏ដូចជា ហានិភ័យប្រតិបត្តិការ។ ក្នុងតួនាទីជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) លោកស្រីមានតួនាទីដឹកនាំតាមដាន និងត្រួតពិនិត្យឱ្យបានម៉ត់ចត់ទៅលើហានិភ័យ ឥណទាន ទីផ្សារ និងប្រតិបត្តិការ ដើម្បីធានាអោយបាននូវភាពស្របគ្នារវាងយុទ្ធសាស្ត្រអាជីវកម្មនិងរបាយការណ៍ហានិភ័យដែលអាចទទួលយកបាន។ លោកស្រី Yuko ក៏ជាសមាជិកនៃគណៈគ្រប់គ្រងប្រតិបត្តិ របស់ធនាគារផងដែរ។

លោកស្រី Yuko បានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ George Washington បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Michigan State នៅសហរដ្ឋអាមេរិក។ លោកស្រី ក៏ធ្លាប់កាន់មុខតំណែងសំខាន់ៗជាច្រើននៅតាមបណ្តាធនាគារ និងក្រុមហ៊ុនមួយចំនួន ដូចជា ធនាគារ Tokyo Star ក្រុមហ៊ុន Moody's Analytics ធនាគារ Aozara ក្រុមហ៊ុន Bear Stearns និងក្រុមហ៊ុន Freddie Mac ។

គណៈកម្មាធិការប្រតិបត្តិ



● លោកស្រី គក បូរ៉េន
នាយិកាផ្នែកកិច្ចការច្បាប់ និង មុខងារប្រតិបត្តិ

លោកស្រី បូរ៉េន ជាអ្នកដឹកនាំនាយកដ្ឋានកិច្ចការច្បាប់ និងប្រតិបត្តិ ដែលមានតួនាទីគ្រប់គ្រងហានិភ័យផ្នែកច្បាប់ និងធានាឱ្យបាននូវការប្រតិបត្តិតាមដែលជាការតម្រូវរបស់បទបញ្ញត្តិធានា ក៏ដូចជាបទដ្ឋានទាំងឡាយដែលទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភារកិច្ច និងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្រៅពីនេះ លោកស្រី បូរ៉េន ក៏ជាលេខាធិការរបស់ធនាគារទទួលបន្ទុកផ្នែកសម្របសម្រួលការងារអភិបាលកិច្ច ដោយធ្វើការទាក់ទងដោយផ្ទាល់ជាមួយនិងក្រុមប្រឹក្សាភិបាលរបស់ធនាគារផងដែរ។

កាលពីឆ្នាំ 2019 លោកស្រី បូរ៉េន ត្រូវបានចាត់បញ្ជូលក្នុងបញ្ជី Legal 500's GC Powerlist 2019 ថាជាម្នាក់ក្នុងចំណោមអ្នកច្បាប់ប្រចាំក្រុមហ៊ុន ដែលមានឥទ្ធិពល និង គំនិតច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី បូរ៉េន បានទទួលសារពិភពម៉ែន និងភាពលេចធ្លោផ្នែកវិជ្ជាជីវៈនៅធនាគារនេះ។ លោកស្រី បានចូលបម្រើការងារដំបូងនៅខែមិថុនា ឆ្នាំ 2012 ក្នុងតំណែងជាប្រធានផ្នែករដ្ឋបាលអតិថិជនស្ថាប័ន និងអាជីវកម្ម ហើយលោកស្រី បូរ៉េន បន្តទទួលបានតួនាទីគ្រប់គ្រងសំខាន់ៗជាច្រើន មុនពេលត្រូវបានចាត់តាំងឱ្យដឹកនាំនាយកដ្ឋានកិច្ចការច្បាប់ និងប្រតិបត្តិតាម កាលពីខែវិច្ឆិកា ឆ្នាំ 2018។ មុនពេលចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកស្រីបានទទួលបទពិសោធន៍ ការងារយ៉ាងច្រើនទាក់ទងទៅនឹងវិស័យច្បាប់ និងការអប់រំ។

លោកស្រី បូរ៉េន បានទទួលសញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន និងសញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យ Lumière Lyon II របស់ប្រទេសបារាំង។

● លោក ម៉ាត់ សាដាត
នាយកផ្នែកធនធានមនុស្ស

លោក សាដាត បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ដែលជាអតីតធនាគារ អេ អិន ហ្សិត រ៉ូយ៉ាល់) នៅក្នុងខែសីហា ឆ្នាំ 2008 នៅនាយកដ្ឋានធនធានមនុស្ស។ អំឡុងពេលដែលលោកបម្រើការងារជាមួយធនាគារ លោកទទួលបានឱកាសក្នុងការពង្រីកនូវការទទួលខុសត្រូវការងាររបស់លោក និងទទួលបានការដំឡើងតួនាទីផ្សេងៗ ជាច្រើនដូចជា តួនាទីជាប្រធានផ្នែកបណ្តុះបណ្តាល និងការអភិវឌ្ឍ ទីប្រឹក្សាផ្នែកធនធានមនុស្ស ប្រធានផ្នែកធនធានមនុស្ស ហើយត្រូវបានតែងតាំងជានាយក នាយកដ្ឋានធនធានមនុស្សនៅចុងឆ្នាំ 2016។ លោកគឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដែលមានទេពកោសល្យខ្ពស់បំផុត ផ្នែកធនធានមនុស្សរបស់ធនាគារ និងជាសក្ខីភាពបញ្ជាក់ពីមោទនភាពនៃការយកចិត្តទុកដាក់របស់ធនាគារ ទៅលើការអភិវឌ្ឍបុគ្គលិករបស់ខ្លួន។

មុនចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកបានចំណាយពេលជាច្រើនឆ្នាំ បម្រើការងារនៅតាមសាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលនានា បន្ទាប់ពីលោកបានបញ្ចប់ការសិក្សារបស់ខ្លួន។ លោក សាដាត ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រង និងសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យនៃស៊ុន ប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកបានផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិក តាមរយៈការជួយឱ្យពួកគេបំពេញការងារបានល្អប្រសើរ បង្កើតបានជាភាពពេញចិត្តនឹងការសម្រេចបានស្នាដៃការងាររបស់ខ្លួន និងឱកាសការងារជាច្រើន។

● លោកស្រី ប៉ុក ភក្តិ
នាយិកាផ្នែកហិរញ្ញវត្ថុ

លោកស្រី ភក្តិ បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅឆ្នាំ 2008 និងត្រូវបានតែងតាំងជា នាយិកាផ្នែកហិរញ្ញវត្ថុ នៅឆ្នាំ 2010។ មុនពេលចូលបម្រើការងារបច្ចុប្បន្ន លោកស្រីធ្លាប់ជាសមាសភាគនៃក្រុមហ៊ុន KPMG Cambodia និងជាប្រធានគណនេយ្យគ្រប់គ្រងនៅក្រុមហ៊ុន British Tobacco (Cambodia) ។

ក្នុងតួនាទីបច្ចុប្បន្ន លោកស្រី មាន ត្រួតពិនិត្យលើលទ្ធផលហិរញ្ញវត្ថុទូទៅរបស់ធនាគារ រៀបចំទិសដៅស្របគ្នារវាងគោលដៅហិរញ្ញវត្ថុ និងដំណើរការអាជីវកម្ម ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រ និងវឌ្ឍនភាពអាជីវកម្ម ក៏ដូចជា គ្រប់គ្រងលើអភិបាលកិច្ចផ្នែកហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវការអនុលោមតាមបទបញ្ញត្តិក្នុងស្រុក ស្តង់ដារគណនេយ្យរបស់ក្រុមហ៊ុនមេ និងស្តង់ដារគណនេយ្យរបស់ប្រទេសកម្ពុជា ។

លោកស្រីមានបទពិសោធន៍ជាង 18 ឆ្នាំ ក្នុងវិស័យផ្សេងៗ រួមមាន៖ សវនកម្មធនាគារនិងហិរញ្ញវត្ថុ និងផ្នែកជំនួញក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត លោកស្រីមានបទពិសោធន៍សេសក្នុងផ្នែក Merger & Acquisitions (M&A) តាមរយៈការដឹកនាំ និងគ្រប់គ្រងគម្រោងផ្លាស់ប្តូរពីធនាគារ ANZ Royal មកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សម្រាប់ផ្នែកហិរញ្ញវត្ថុ ដែលការផ្លាស់ប្តូរនេះប្រព្រឹត្តិទៅដោយជោគជ័យ ។

លោកស្រីបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជាសមាជិកនៃសមាគមគណនេយ្យករអាជីពនៃប្រទេសអូស្ត្រាលី (CPAAustralia) និងវិទ្យាស្ថានគណនេយ្យករអាជីពនៃប្រទេសអូស្ត្រាលី (IPA) ។

● លោក ខៀវ សុភិណា
នាយកផ្នែកទីផ្សារហិរញ្ញវត្ថុ

លោក សុភិណា បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ 2005 ពេលដែលធនាគារនេះ បានចាប់ផ្តើមប្រតិបត្តិការក្រោមឈ្មោះធនាគារ ANZ Royal ហើយបច្ចុប្បន្ន លោកកាន់តួនាទីជា នាយកផ្នែកទីផ្សារហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ទំនាក់ទំនងស្ថាប័នហិរញ្ញវត្ថុ និងមុខងារធនាគាររបស់ធនាគារ ក៏ដូចជា ការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពអន្តរជាតិ សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាធារណៈ។

ជាមួយនិងបទពិសោធន៍ជាង 15 ឆ្នាំ នៅធនាគារដែលលោកបានចាប់ផ្តើមធ្វើការក្នុងតួនាទីផ្សេងៗ ដូចជា នៅផ្នែកសេវាធនាគារសម្រាប់បុគ្គល ក្នុងតំណែងជាប្រធានគ្រប់គ្រងសាខា ប្រធានជាន់ខ្ពស់ផ្នែកកម្ចីទិញផ្ទះ និងក្រោយមកលោកបានផ្លាស់តួនាទីទៅកាន់ផ្នែកសាធារណៈកម្មធនាគារ និងទីផ្សារ និងស្ថាប័នហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជាសមាជិកនៃ គណៈគ្រប់គ្រងប្រតិបត្តិធនាគារ តាំងពីថ្ងៃទី 1 ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ផ្តើមដំណើរការក្នុងខែសីហា ឆ្នាំ 2019។

ដោយស្ថាតំជំនាញផ្នែកភាសាអង់គ្លេស ភាសាចិន និង ភាសាខ្មែរ លោកសុភិណា បានបញ្ចប់ការសិក្សាផ្នែក សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Guangxi នៅប្រទេសចិនតាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលចិន។

គណៈកម្មាធិការប្រតិបត្តិ



● លោក ស៊ីសុវត្ថិ រិក
នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល

លោក ស៊ីសុវត្ថិ រិក បានចូលបម្រើការងារនៅ ធនាគារ ANZ Royal នៅឆ្នាំ 2007 ហើយនៅតែបន្តការងាររបស់លោកជាមួយធនាគារហូតដល់ត្រូវបានប្តូរឈ្មោះទៅជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កាលពីឆ្នាំ 2019។ បច្ចុប្បន្ននេះ លោកមានតួនាទីដឹកនាំផ្នែកសេវាធនាគារសម្រាប់បុគ្គល ទាំង 14សាខារួមមាន ផ្នែកសេវាកម្មធនាគារ Premier (Premier Banking) ផ្នែកកម្ចីមានទ្រព្យបញ្ចាំ និងមិនមានទ្រព្យបញ្ចាំ ផ្នែកធានារ៉ាប់រងអាយុជីវិត ផ្នែកវិភាគនិងពិនិត្យ គុណភាពព្រមទាំង ផ្នែកបម្រើសេវាកម្មអតិថិជនតាមទូរស័ព្ទ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។

ជាមួយនិងបទពិសោធន៍រយៈពេល 14ឆ្នាំ ក្នុងផ្នែកសេវាធនាគារសម្រាប់បុគ្គល រួមមាន តួនាទីជាប្រធានផ្នែកសេវាកម្មធនាគារ Premier (Premier Banking) ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកផ្នែកធនាគារអតិថិជនជាន់ខ្ពស់ (Affluent Banking) និងទទួលបានការអនុវត្តការងារនៅប្រទេសសិង្ហបុរី ក្នុងផ្នែកសេវាធនាគារសម្រាប់បុគ្គល។ លោកត្រូវបានតែងតាំងជានាយកផ្នែកសេវាកម្មធនាគារសម្រាប់បុគ្គល និងជាសមាជិកនៃគណៈគ្រប់គ្រងប្រតិបត្តិ នៅខែកុម្ភៈ ឆ្នាំ 2017។ បន្ទាប់ពីទទួលបានបទពិសោធន៍ជាង 10 ឆ្នាំ ក្នុងវិស័យធនាគារសម្រាប់បុគ្គលនៅប្រទេសកម្ពុជាលោក រិក ទទួលបានចំណេះដឹងអំពីជំនាញនៃការលក់ និងសេវាកម្មផ្សេងៗ ព្រមទាំងយល់ដឹងអំពីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនបានយ៉ាងច្បាស់។

លោក រិក មានភាពស្នាមជំនាញផ្នែកភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ។ លោកបានសិក្សាជំនាញ ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ California Berkeley និងបានរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់ធនាគារ លោកបានក្លាយជាអ្នកសម្របសម្រួលផ្នែកលក់ និងការគ្រប់គ្រងផ្នែកលក់ប្រចាំនៅធនាគារផងដែរ។

● លោក ឡេ សាលី
នាយកផ្នែកប្រតិបត្តិការ

លោក ឡេ សាលី បានចូលបម្រើការងារនៅធនាគារនៅខែឧសភា ឆ្នាំ 2005 និងបានកាន់តំណែងជាន់ខ្ពស់មួយចំនួន រួមមាន មន្ត្រីអភិវឌ្ឍន៍អាជីវកម្មជាន់ខ្ពស់ ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកផ្នែកធនាគារបុគ្គល នាយកប្រតិបត្តិការស្តីទី និងនាយកប្រតិបត្តិការ។

នៅខែសីហា ឆ្នាំ 2019 លោកត្រូវបានតែងតាំងជានាយកផ្នែកប្រតិបត្តិការរបស់ធនាគារ។ ក្នុងតួនាទីជានាយកផ្នែកប្រតិបត្តិការលោកមានការទទួលខុសត្រូវលើផ្នែកប្រតិបត្តិការរបស់ធនាគារទាំងមូល ដែលមានមុខងារនិងភារកិច្ចផ្សេងៗ ជាច្រើនរួមមាន ប្រតិបត្តិការ ហិរញ្ញវត្ថុបុគ្គល ប្រតិបត្តិការពាណិជ្ជកម្ម និងសាជីវកម្ម គម្រោង និងការបង្កើតថ្មី ការគ្រប់គ្រងអចលនទ្រព្យ រដ្ឋបាល និងលទ្ធកម្ម។

មុនពេលចូលបម្រើការងារនៅធនាគារ លោកធ្លាប់ជាអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច និងជាសាស្ត្រាចារ្យថ្នាក់ឧត្តមសិក្សា។

លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ និងបណ្តុះបណ្តាល ពីសាកលវិទ្យាល័យ Victoria ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍ទំនាក់ទំនងអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម (AusAID)។

● លោកស្រី ហង់ ជួន ណារីតា
នាយិកាផ្នែកធនាគារសាជីវកម្ម

លោកស្រី ណារីតា ជានាយិកាផ្នែកធនាគារសាជីវកម្ម ដែលទទួលបន្ទុកការរឹកចម្រើន និងប្រាក់ចំណេញ ក៏ដូចជាការគ្រប់គ្រងគុណភាពឥណទាន នៅក្នុងនាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម។

លោកស្រី ណារីតា បានចូលបម្រើការងារនៅធនាគារកាលពីខែកញ្ញា ឆ្នាំ 2005 ក្នុងអំឡុងពេលនៃការបំពេញការងាររបស់ខ្លួនជាង 16ឆ្នាំ ជាមួយធនាគារលោកស្រីទទួលបានតំណែងជាច្រើនដែលពាក់ព័ន្ធនឹងការងារ ផ្នែកប្រតិបត្តិការផ្នែកទ្រទ្រង់ទំនាក់ទំនងជាមួយអតិថិជន និងផ្នែកទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន។ មុនពេលចូលរួមការងារជាមួយធនាគារលោកស្រី ណារីតា ធ្លាប់មានបទពិសោធន៍ការងារជាមួយនិងអង្គការ World Vision International ធនាគារ Credit Agricole Indosuez Bank, និងក្រុមហ៊ុន Nestle Dairy Cambodia Co., Ltd ។

លោកស្រី ណារីតា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មឯកទេសហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt និងអនុបណ្ឌិតឯកទេសពាណិជ្ជកម្មពិភពលោកពីសាកលវិទ្យាល័យ RMIT។ ហើយអ្នកស្រីក៏បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មឯកទេសហិរញ្ញវត្ថុ និងធនាគារ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងបរិញ្ញាបត្រមកពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវធនាគារ។

ក្រៅពីការងារនៅធនាគារ J Trust Royal Bank លោកស្រី ណារីតា ចូលរួមយ៉ាងសកម្មក្នុងសមាគមជាច្រើន ដែលផ្តល់ការគាំទ្រសហគ្រិនស្ត្រីនិងបណ្តាញសង្គមមួយចំនួន។

● លោក កែវ សុភី
នាយកផ្នែកធនាគារអាជីវកម្ម

លោក សុភី បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ 2006 ហើយលោកត្រូវបានតែងតាំងជានាយកផ្នែកធនាគារអាជីវកម្មនៅឆ្នាំ 2019។ នេះគឺជានាយកដ្ឋានដែលទើបនឹងបង្កើតថ្មី របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយផ្តោតសំខាន់លើវិស័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសកម្ពុជា។ លោក សុភី ដឹកនាំក្រុមការងារផ្នែកទំនាក់ទំនងធនាគារអាជីវកម្មដែលធ្វើការយ៉ាងសកម្មជាមួយនិងអតិថិជន ដើម្បីបំពេញតម្រូវការរបស់ពួកគាត់ទាក់ទងទៅនឹងដំណោះស្រាយធនាគារ ទាំងការ ផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើ។

ចាប់តាំងពីចូលបម្រើការងារនៅធនាគារក្នុងឆ្នាំ 2006 មកលោក សុភី គឺជាធនាគារិកម្នាក់ដ៏មានបទពិសោធន៍ ផ្នែកប្រតិបត្តិការផ្តល់កម្ចី និងប្រតិបត្តិការទូទាត់ប្រាក់ ផ្នែក លំហូរការងារ និងស្វ័យប្រវត្តិកម្ម ក៏ដូចជា ការគ្រប់គ្រង និងប្រតិបត្តិគម្រោងធំៗមួយចំនួនផងដែរ។ លោក សុភី ក៏ធ្លាប់បំពេញការងារ និងចូលរួមវគ្គបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសសិង្ហបុរី ឥណ្ឌា មីយ៉ាន់ម៉ា និងឡាវ ដែលជាផ្នែកមួយនៃការបំពេញភារកិច្ចក្រៅប្រទេសរបស់ធនាគារ។ មុនពេលឈានចូលក្នុងវិស័យធនាគារលោក សុភី ធ្លាប់ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងការប្រឡង (រួមទាំងគម្រោងពិសេសៗជាច្រើន) នៅមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE) ។

លោក សុភី ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) បរិញ្ញាបត្រផ្នែកគណនេយ្យ និងបរិញ្ញាបត្រអប់រំផ្នែកភាសាបរទេស (TEFL)។

គណៈកម្មាធិការប្រតិបត្តិ



● លោក GLENN MILLER នាយកផ្នែកព័ត៌មានវិទ្យា

លោក Glenn មានដើមកំណើតមកពីទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយលោកបានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅខែសីហា ឆ្នាំ 2019 ដោយកាន់តំណែងជានាយកផ្នែកព័ត៌មានវិទ្យា។ លោក Glenn ដឹកនាំ ក្រុមជំនាញបច្ចេកទេសដែលផ្តោតចម្រុងលើអតិថិជន ហើយលោកក៏ទទួលបាននូវ លើការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងមូល ផងដែរ។

លោក Glenn បានបំពេញការងារជាអ្នកបច្ចេកទេសព័ត៌មានវិទ្យាក្នុងវិស័យ ធនាគារ ទូទាត់ប្រាក់ និងវិស័យទូរគមនាគមន៍អស់រយៈពេល 30 ឆ្នាំ។ លោក Glenn រស់នៅក្នុងប្រទេសកម្ពុជារយៈពេលជាង 15 ឆ្នាំព្រមទាំងបានឆ្លងកាត់ បទពិសោធន៍ការងារជាមួយក្រុមហ៊ុនចំនួន 5 ក្នុងវិស័យធនាគារ សេវាទូទាត់ប្រាក់ និងទូរគមនាគមន៍។

មុខពេលឈានដើមចូលបម្រើការងារនៅប្រទេសកម្ពុជា លោកបានឆ្លងកាត់ តំណែងជាប្រធានក្រុមប្រឹក្សាភិបាលរយៈពេលជាង 20 ឆ្នាំ ជាមួយនិងធនាគារ ANZ នៅប្រទេស អូស្ត្រាលី និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

● លោក ហេង គិរុណ នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម

លោក គិរុណ ចូលបម្រើការងារនៅធនាគារ នៅឆ្នាំ 2012 លោកបានខិតខំ រៀនសូត្រ និងត្រូវបានបណ្តុះបណ្តាលជាមួយនិងបទពិសោធន៍ជាច្រើនក្នុងផ្នែក គ្រប់គ្រងឥណទាននិងមូលធន ផ្នែកទំនាក់ទំនង និងផ្នែកប្រតិបត្តិការពាណិជ្ជកម្ម ពាក់ព័ន្ធនឹងសេវាជីវកម្ម និងស្ថាប័នធនាគារអន្តរជាតិ ហើយបន្ទាប់មកទៀត ក៏ពង្រីកបន្ថែមបទពិសោធន៍ក្នុងផ្នែកសេវាជីវកម្មខ្នាតកណ្តាល ដែលកំពុងរីក ដុះជាល។

លោកបានផ្តល់ការប្រឹក្សា និងសិក្ខាសាលាទៅកាន់អតិថិជនជាច្រើន ព្រមទាំង សហគមន៍ទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុហិរញ្ញប្បទានពាណិជ្ជកម្ម និងការ គ្រប់គ្រងសាច់ប្រាក់ និងថែមទាំងជំរុញរបៀបវារៈនៃផ្នែកបច្ចេកវិទ្យា ធនាគារ សម្រាប់សេវាជីវកម្មក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផងដែរ។

បន្ទាប់ពី លោកត្រូវបានតែងតាំងជានាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម លោក គិរុណ បាននឹងកំពុងដឹកនាំ និងកសាងឡើងវិញនូវសមត្ថភាពធនាគារ ទាំងផ្នែក ហិរញ្ញប្បទានពាណិជ្ជកម្ម និងផ្នែកការទូទាត់ និងការគ្រប់គ្រងសាច់ប្រាក់។ លោក គិរុណ បានបញ្ចប់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្នែកជំនាញ អប់រំជាភាសាអង់គ្លេស និងទទួលបានអាហារូបករណ៍កម្មវិធីសិក្សា Association of Chartered Certified Accountants "ACCA"។


លោកបានបញ្ចប់ថ្នាក់សិក្សាជំនាញពីវគ្គ ប្រកបដោយជោគជ័យនៅទីក្រុង ហុងកុងគឺ Advanced Working Capital Management និងCertificate in International Cash Management ពីសំណាក់ Association of Corporate Treasurers (ACT) ដែលជាស្ថាប័ននៃសេវាជីវកម្មហិរញ្ញវត្ថុ ប្រចាំ នៅចក្រភពអង់គ្លេស។ លោកក៏ត្រូវបានចាត់តាំងឱ្យចូលរួមជាមួយនិងក្រុមការងារ គ្រប់គ្រងផលិតផលប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងក្រុមបច្ចេកវិទ្យាសម្រាប់ សេវាជីវកម្ម នៅទីក្រុងម៉ែលប៊ែនប្រទេសអូស្ត្រាលី សម្រាប់ការផ្ទេរចំណេះដឹង និងការត្រួតត្រាយុវិស័យបច្ចេកវិទ្យាធនាគារ។



សេវាកម្មធនាគារ ដែលមានភាពងាយស្រួល និងសុវត្ថិភាព



រចនាសម្ព័ន្ធគ្រប់គ្រង



របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021

និង របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ.....	44
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	45
របាយការណ៍របស់សវនករឯករាជ្យ.....	49
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	52
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ.....	53
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន.....	54
របាយការណ៍លំហូរទឹកប្រាក់.....	55
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	57



ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00015704	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 20 EF-EO មហាវិថីក្រមួនស និងកាប់ផ្រងផ្លូវលេខ 67 សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ម្ចាស់ភាគហ៊ុន	J Trust Co., Ltd. Royal Group Finance Co., Ltd.	
ក្រុមប្រឹក្សាភិបាល	អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
	លោក William Mark Hanna	អភិបាល
	លោក Toru Myochin	អភិបាល
	លោក Makoto Kurokawa	អភិបាល
	លោក Ryuichi Atsuta	អភិបាល
	លោក Simon John Perkins	អភិបាល
	លោក Toru Hatomoto	អភិបាល (តែងតាំងនៅថ្ងៃទី21 ខែមិថុនា ឆ្នាំ2021)
	លោកស្រី ហិប សិកា	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី3 ខែមករា ឆ្នាំ2022)
	លោក Paul Carey Clements	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2022)
	លោក Fumio Iguchi	អភិបាល (លាលែងនៅថ្ងៃទី30 ខែមីនា ឆ្នាំ2021)
	លោក Christopher Donald Tiffin	អភិបាល (លាលែងនៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2021)
	លោកស្រី Ratana Phurik-Callebaut	អភិបាលឯករាជ្យ (លាលែងនៅថ្ងៃទី31 ខែឧសភា ឆ្នាំ2021)
អ្នកគ្រប់គ្រង	លោក Toru Myochin	នាយកប្រតិបត្តិ
	លោកស្រី ប៉ុក ភក្តី	នាយិកាផ្នែកហិរញ្ញវត្ថុ
	លោកស្រី គក បូរ៉េន	នាយិកាផ្នែកកិច្ចការច្បាប់ និងមុខងារប្រតិបត្តិការ
	លោក ស៊ីសុវត្ថិ វ៉ាត់ដីវ៉ាឌុន	នាយកផ្នែកធនាគារសម្រាប់បុគ្គល
	លោកស្រី ហង់ដូន ណារីតា	នាយិកាផ្នែកធនាគារសាជីវកម្ម
	លោក ម៉ាត់ សាដាត	នាយកផ្នែកធនធានមនុស្ស
	លោក ខៀវ សុភិណា	នាយកផ្នែកទីផ្សារហិរញ្ញវត្ថុ
	លោក កែវ សុភី	នាយកផ្នែកធនាគារអាជីវកម្ម
	លោក ឡា សាលី	នាយកផ្នែកប្រតិបត្តិការ
	លោក Glenn Miller	នាយកផ្នែកព័ត៌មានវិទ្យា
	លោក ហេង ភិរុណា	នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម
	លោកស្រី Yuko Miyazaki	នាយិកាផ្នែកគ្រប់គ្រងហានិភ័យ
សវនករ	ខេតិអ៊ីដ្រូ ខេមបូឌា	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលហៅកាត់ថា (“អភិបាល” ឬ “ក្រុមប្រឹក្សាភិបាល”) សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មច សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើវិស័យសកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងការិយបរិច្ឆេទនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនពន្ធដក	12,003,302	7,212,365	48,829,433	29,404,812
ចំណាយពន្ធលើប្រាក់ចំណេញ	(3,700,297)	(3,270,445)	(15,052,808)	(13,333,604)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	8,303,005	3,941,920	33,776,625	16,071,208

ភាគលាភ

មិនមានការបែងចែកភាគលាភត្រូវបានប្រកាសឡើយ ហើយក្រុមប្រឹក្សាភិបាលមិនណែនាំឱ្យបែងចែកភាគលាភណាមួយដែលត្រូវបង់សម្រាប់ការិយបរិច្ឆេទក្រោមការធ្វើសវនកម្មនេះ។

ដើមទុន

ពុំមានការប្រែប្រួលនៃដើមទុនដែលបានចុះបញ្ជី និងបានបង់សម្រាប់ការិយបរិច្ឆេទក្រោមការធ្វើសវនកម្មនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទាន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ រាល់ឥណទាននិងបុរេប្រទានដែលបានទទួលស្គាល់ថា មិនអាចទារបានត្រូវបានលុបបំបាត់ចោលហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ឥណទាន និងបុរេប្រទាន។

នាការលុបបំបាត់នៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឱ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើការបាត់បង់ឥណទាន និងបុរេប្រទានក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទ្រព្យសកម្ម

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឱ្យប៉ះពាល់ ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹង ឬអាចមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលដែលដល់ថ្ងៃកំណត់នោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ លើកលែងតែ៖

វិសក្ខ័ណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចមួយចំនួន ដែលបានព្យាករណ៍ទុក នៅក្នុងការិយបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃ វិសណ្តវិលក្ខ័ណា (“កូវីដ-19”) បានរាតត្បាតទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍បានធ្វើឱ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗ ត្រូវបានយកមកពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងគំរើយភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទានរំពឹងទុក ដោយក្នុងនោះការគណនាលើការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្ន អាចមានភាពមិនប្រាកដប្រជាជាសារវន្ត។ អ្នកគ្រប់គ្រង បានធ្វើការប៉ាន់ប្រមាណ លើលទ្ធផលដែលអាចកើតឡើងមកលើធនាគារ ពីCovid-19 ប៉ុន្តែការប៉ាន់ប្រមាណនេះអាចនឹងមានការផ្លាស់ប្តូរជាសារវន្តពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងអំឡុងពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍

នៅកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ ដែលតម្រូវឱ្យមានការកែតម្រូវឬបង្ហាញព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ក្រុមប្រឹក្សាភិបាល

អភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះរួមមាន៖

អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក William Mark Hanna	អភិបាល
លោក Toru Myochin	អភិបាល
លោក Makoto Kurokawa	អភិបាល
លោក Ryuichi Atsuta	អភិបាល
លោក Simon John Perkins	អភិបាល
លោក Toru Hatomoto	អភិបាល (តែងតាំងនៅថ្ងៃទី21 ខែមិថុនា ឆ្នាំ2021)
លោកស្រី ហិប សិកា	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី3 ខែមករា ឆ្នាំ2022)
លោក Paul Carey Clements	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2022)
លោក Fumio Iguchi	អភិបាល (លាលែងនៅថ្ងៃទី30 ខែមីនា ឆ្នាំ2021)
លោក Christopher Donald Tiffin	អភិបាល (លាលែងនៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2021)
លោកស្រី Ratana Phurik-Callebaut	អភិបាលឯករាជ្យ (លាលែងនៅថ្ងៃទី31 ខែឧសភា ឆ្នាំ2021)

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានអភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិនក្នុងទម្រង់ណាមួយ នៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់អភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាភាគីម្ខាង ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួល បាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

នៅក្នុងអំឡុងការិយបរិច្ឆេទរាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុប ទទួលបាន ឬដល់កំណត់ទទួលបានដោយអភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារ ដែលអ្នកគ្រប់គ្រងនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទុកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធនាគារអះអាងថា អ្នកគ្រប់គ្រងបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 52 ដល់ទី 124 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល:

William Mark Hanna
អភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី29 មីនា 2022

Toru Myochin
អភិបាល និងជានាយកប្រតិបត្តិ

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក



KPMG Cambodia Ltd
4th Floor, Delano Center
No. 144, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Kingdom of Cambodia
+855 23 216 899 | kpmg.com.kh

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.កហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី 52 ដល់ទី 124 (ដែលហៅ កាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ទ.ហ.អ.ក)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌ ស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅ ក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការ ក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈ គ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។

ការទាញចំណាប់អារម្មណ៍ - ព័ត៌មានប្រៀបធៀប

យើងខ្ញុំ សូមធ្វើការទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់ 37 នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបញ្ជាក់អំពីព័ត៌មានប្រៀបធៀបដែលបានបង្ហាញនាការិយបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ត្រូវបានកំណត់ឡើងវិញ។ មតិសវនកម្មរបស់យើងខ្ញុំ មិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី 45 ដល់ទី 48 និងរបាយការណ៍ប្រចាំឆ្នាំ ប៉ុន្តែមិនរួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់សវនករយើងនោះទេ។ របាយការណ៍ប្រចាំឆ្នាំ គឺរំពឹងថានឹងទទួលបានបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗទាំងលើ ដែលអាចរកបានហើយពីការណាមួយព័ត៌មានផ្សេងៗនេះ មានអសង្គតិភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬក៏ព័ត៌មានផ្សេងៗនេះបង្ហាញនូវកំហុសឆ្គងជាសារវន្តដែរ ឬទេ។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិករបស់
ធនាគារ ជេ ក្រាស់ រ៉ូយ៉ាល់ ម.ក

ប្រសិនបើផ្អែកទៅលើការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម អាចឱ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គង ជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មាន ផ្សេងៗនេះទេ។

នៅពេលដែលយើងអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំតម្រូវឱ្យ រាយការណ៍បញ្ហានេះ ទៅអ្នកទទួលខុសត្រូវលើអភិបាលកិច្ច។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំ របាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្តោតដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលចារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម បញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិត ខ្ពស់មួយ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុស ជាសារវន្ត ដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើ របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សា នូវមជ្ឈិមភាពនិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុស ត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និង សមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើង ដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនាការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បី រៀបចំនូវនីតិវិធីសវនកម្មដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ជាក់លើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសម ហេតុផលនៃការប៉ាន់ស្មានគណនេយ្យ សំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្ត ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើ លទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើ យើងខ្ញុំធ្វើការសន្និដ្ឋានថាមានអស្ថិរភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំ ចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើ ការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺ ផ្អែកលើភស្តុតាងសវនកម្មដែលប្រមូលបាន ត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគត អាចធ្វើឱ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិករបស់
ធនាគារ ជេ ក្រាស់ រ៉ូយ៉ាល់ ម.ក

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថា តើ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្លះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេតិអិមជឿ ខេមបូឌា



តាំង យុកហុង
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី29 ខែមីនា ឆ្នាំ2022

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
			(កំណត់សារឡើងវិញ)	(កំណត់សារឡើងវិញ)	
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6	305,662,603	243,202,985	1,245,269,445	983,756,074
ប្រាក់បញ្ញើនៅធនាគារនានា	7	8,372,728	32,041,811	34,110,494	129,609,125
ប្រាក់តម្កល់តាមច្បាប់	8	71,188,940	64,507,602	290,023,742	260,933,250
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - សុទ្ធ	9	904,243,203	690,817,883	3,683,886,809	2,794,358,337
ទ្រព្យសកម្មផ្សេងៗ	10	10,934,458	9,824,577	44,546,982	39,740,414
ទ្រព្យសកម្មអរូបី	11	13,438,152	189,534	54,747,031	766,665
ទ្រព្យ និងបរិក្ខារ	12	6,035,873	3,613,391	24,590,147	14,616,167
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	13	6,821,459	2,802,257	27,790,624	11,335,130
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	20ក	1,859,594	2,008,625	7,575,986	8,124,888
ទ្រព្យសកម្មសរុប		1,328,557,010	1,049,008,665	5,412,541,260	4,243,240,050
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	14	869,822,669	639,596,323	3,543,657,554	2,587,167,127
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	15	209,912,913	170,817,789	855,185,208	690,957,957
ប្រាក់កម្ចី	16	-	6,531,716	-	26,420,791
បំណុលគតិសន្យា	17	7,151,049	3,121,721	29,133,374	12,627,361
បំណុលផ្សេងៗ	18	4,800,860	1,946,167	19,558,703	7,872,246
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	19	388,034	152,627	1,580,851	617,376
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	20ខ	2,874,254	1,461,051	11,709,711	5,909,951
សំវិធានធនលើកិច្ចសន្យាក្រៅតារាងតុល្យការ	31	575,383	652,428	2,344,110	2,639,071
បំណុលសរុប		1,095,525,162	824,279,822	4,463,169,511	3,334,211,880
មូលនិធិម្ចាស់ភាគហ៊ុន					
ដើមទុន	21	75,000,000	75,000,000	300,000,000	300,000,000
ទុនបម្រុងទុក	22	101,000,000	88,000,000	407,546,000	354,662,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	23	4,674,518	3,618,950	18,874,296	14,580,245
ប្រាក់ចំណេញរក្សាទុក		52,357,330	58,109,893	210,636,663	234,038,089
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	12,314,790	5,747,836
មូលនិធិម្ចាស់ភាគហ៊ុនសរុប		233,031,848	224,728,843	949,371,749	909,028,170
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន		1,328,557,010	1,049,008,665	5,412,541,260	4,243,240,050

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់សម្គាល់	2021	2020	2021	2020
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
		(កំណត់សារឡើងវិញ)		(កំណត់សារឡើងវិញ)	
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	24	63,046,237	42,389,949	256,472,092	172,823,822
ចំណាយលើការប្រាក់	25	(23,199,824)	(10,059,742)	(94,376,884)	(41,013,568)
ចំណូលពីការប្រាក់សុទ្ធ		39,846,413	32,330,207	162,095,208	131,810,254
ចំណូលកម្រៃ និងជើងសារសុទ្ធ	26	5,496,906	5,211,457	22,361,414	21,247,110
ចំណេញពីប្រតិបត្តិការ		45,343,319	37,541,664	184,456,622	153,057,364
ចំណាយលើបុគ្គលិក	27	(16,120,207)	(14,160,200)	(65,577,002)	(57,731,135)
ចំណាយរំលស់	28	(2,639,042)	(2,297,932)	(10,735,623)	(9,368,669)
ចំណាយទូទៅ និងរដ្ឋបាល	29	(14,270,633)	(11,532,138)	(58,052,935)	(47,016,527)
ចំណាយលើប្រតិបត្តិការសរុប		(33,029,882)	(27,990,270)	(134,365,560)	(114,116,331)
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ		12,313,437	9,551,394	50,091,062	38,941,033
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	30	(310,135)	(2,339,029)	(1,261,629)	(9,536,221)
ប្រាក់ចំណេញមុនដកពន្ធ		12,003,302	7,212,365	48,829,433	29,404,812
ចំណាយពន្ធលើប្រាក់ចំណេញ	20គ	(3,700,297)	(3,270,445)	(15,052,808)	(13,333,604)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		8,303,005	3,941,920	33,776,625	16,071,208
លទ្ធផលចំណេញ/(ខាត)លម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	6,566,954	(6,749,749)
លទ្ធផលលម្អិតសរុប សម្រាប់ការិយបរិច្ឆេទ		8,303,005	3,941,920	40,343,579	9,321,459

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដើមទុន		ទុនបម្រុងទូទៅ		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
2020												
នាថ្ងៃទី១ ខែមករា ឆ្នាំ2020	75,000,000	300,000,000	73,000,000	283,507,000	3,883,463	15,658,665	68,903,460	278,043,461	-	12,497,585	220,786,923	899,706,711
ប្រតិបត្តិការដែលបានទទួលស្គាល់ ដោយផ្ទាល់នៅក្នុងមូលធន												
ការផ្ទេរពីទុនបម្រុងតាម បទប្បញ្ញត្តិ	-	-	-	-	(264,513)	(1,078,420)	264,513	1,078,420	-	-	-	-
ការផ្ទេរទៅទុនបម្រុងទូទៅ	-	-	15,000,000	61,155,000	-	-	(15,000,000)	(61,155,000)	-	-	-	-
លទ្ធផលលម្អិត												
ចំណេញសុទ្ធសម្រាប់ កាលបរិច្ឆេទ	-	-	-	-	-	-	3,941,920	16,071,208	-	-	3,941,920	16,071,208
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(6,749,749)	-	(6,749,749)	-
លទ្ធផលលម្អិតសរុប	-	-	-	-	-	-	3,941,920	16,071,208	-	(6,749,749)	3,941,920	9,321,459
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2020	75,000,000	300,000,000	88,000,000	354,662,000	3,618,950	14,580,245	58,109,893	234,038,089	-	5,747,836	224,728,843	909,028,170
2021												
នាថ្ងៃទី១ ខែមករា ឆ្នាំ2021	75,000,000	300,000,000	88,000,000	354,662,000	3,618,950	14,580,245	58,109,893	234,038,089	-	5,747,836	224,728,843	909,028,170
ប្រតិបត្តិការដែលបានទទួលស្គាល់ ដោយផ្ទាល់នៅក្នុងមូលធន												
ការផ្ទេរទៅបម្រុងតាម បទប្បញ្ញត្តិ	-	-	-	-	1,055,568	4,294,051	(1,055,568)	(4,294,051)	-	-	-	-
ការផ្ទេរទៅទុនបម្រុងទូទៅ	-	-	13,000,000	52,884,000	-	-	(13,000,000)	(52,884,000)	-	-	-	-
លទ្ធផលលម្អិត												
ចំណេញសុទ្ធសម្រាប់ កាលបរិច្ឆេទ	-	-	-	-	-	-	8,303,005	33,776,625	-	-	8,303,005	33,776,625
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	6,566,954	-	6,566,954	-
លទ្ធផលលម្អិតសរុប	-	-	-	-	-	-	8,303,005	33,776,625	-	6,566,954	8,303,005	40,343,579
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2021	75,000,000	300,000,000	101,000,000	407,546,000	4,674,518	18,874,296	52,357,330	210,636,663	-	12,314,790	233,031,848	949,371,749

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	2021		2020	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
កំណត់សម្គាល់				
			(កំណត់សារឡើងវិញ)	
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ និងវិភាគលើ	8,303,005	3,941,920	33,776,625	16,071,208
រំលស់	2,639,042	2,297,932	10,735,623	9,368,669
ចំណូលពីការប្រាក់សុទ្ធ	(39,846,413)	(32,330,207)	(162,095,208)	(131,810,254)
ចំណាយពន្ធលើប្រាក់ចំណេញ	3,700,297	3,270,445	15,052,808	13,333,604
ខាតលើការលុបចោលទ្រព្យអរូបី	449,840	-	1,829,949	-
ខាតលើការលក់ និងលុបចោលទ្រព្យ និងបរិក្ខារ	65,927	35,596	268,191	145,125
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	235,407	-	957,636	-
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	310,135	2,339,029	1,261,629	9,536,221
	(24,142,760)	(20,445,285)	(98,212,747)	(83,355,427)
បម្រែបម្រួល				
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	(213,743,318)	(190,096,623)	(869,507,818)	(775,023,932)
ប្រាក់តម្កល់តាមច្បាប់	(6,681,338)	16,329,822	(27,179,683)	66,576,684
ទ្រព្យសកម្មផ្សេងៗ	(1,109,881)	(1,755,373)	(4,514,996)	(7,156,656)
ប្រាក់បញ្ញើរបស់អតិថិជន ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	262,789,754	228,419,633	1,069,028,719	931,266,844
បំណុលផ្សេងៗ	2,854,694	(3,395,101)	11,612,895	(13,841,827)
សាច់ប្រាក់ទទួលបានក្នុងប្រតិបត្តិការ	19,967,151	29,057,073	81,226,370	118,465,686
ការប្រាក់បានទទួល	62,700,450	42,634,265	255,065,431	173,819,898
ការប្រាក់បានបង់	(23,199,824)	(10,059,742)	(94,376,884)	(41,013,568)
ពន្ធលើប្រាក់ចំណូលបានបង់	(2,138,063)	(1,351,228)	(8,697,640)	(5,508,957)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ	57,329,714	60,280,368	233,217,277	245,763,059

202

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

កំណត់សម្គាល់	2021		2020	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
		(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ប្រាក់បញ្ញើនៅធនាគារនានា	23,753,985	12,007,164	96,631,211	48,953,208
ការទិញទ្រព្យសកម្មអរូបី	(13,787,808)	(196,184)	(56,088,803)	(799,842)
ការទិញទ្រព្យ និងបរិក្ខារ	(3,770,524)	(1,157,718)	(15,338,492)	(4,720,016)
សាច់ប្រាក់បានពីការលក់ ទ្រព្យ និងបរិក្ខារ	1,430	-	5,817	-
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពវិនិយោគ	6,197,083	10,653,262	25,209,733	43,433,350
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់បំណុលគតិសន្យា	(1,258,882)	(1,088,869)	(5,121,132)	(4,439,319)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន	(1,258,882)	(1,088,869)	(5,121,132)	(4,439,319)
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	62,267,915	69,844,761	253,305,878	284,757,090
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	243,555,700	173,710,939	985,182,806	707,872,076
លម្អៀងពីការប្តូរប៊ិយប័ណ្ណ	-	-	7,436,724	(7,446,360)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	6 305,823,615	243,555,700	1,245,925,408	985,182,806

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

1. ព័ត៌មានធនាគារ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ហៅកាត់ថា (“ធនាគារ”) មានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានបង្កើតឡើងដំបូងដោយភាគហ៊ុនមុនគ្នារវាង Australia and New Zealand Banking Group Limited (“ANZ”) ដែលជាក្រុមហ៊ុនសាធារណៈចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី តាមរយៈក្រុមហ៊ុនចំណុះទាំងស្រុងរបស់ខ្លួនគឺ ANZ Funds Pty Ltd. ដោយកាន់កាប់ភាគហ៊ុនចំនួន 55% ចំណែកភាគហ៊ុនចំនួន 45% ទៀត ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Royal Group Finance Co., Ltd. ដែលជាក្រុមហ៊ុនកាន់កាប់ដោយផ្ទាល់ ពីសំណាក់ម្ចាស់ហ៊ុន មួយរូបដែលមានសញ្ជាតិខ្មែរ ហើយបច្ចុប្បន្នក៏មានតួនាទីជាអភិបាលនៅក្នុងធនាគារនេះផងដែរ។

ក្នុងខែសីហា ឆ្នាំ2019 ប្រតិបត្តិការលក់ និងទិញភាគហ៊ុននៅក្នុងធនាគារ ដោយរួមបញ្ចូលទាំងការផ្ទេរសិទ្ធិគ្រប់គ្រងរវាង ANZ Funds Pty Ltd. និង ក្រុមហ៊ុន J Trust Co., Ltd. ត្រូវបានបញ្ចប់ ហើយក្រុមហ៊ុន J Trust Co., Ltd. បានក្លាយជាក្រុមហ៊ុនមេរបស់ធនាគារ ចាប់ពីថ្ងៃទី19 ខែសីហា ឆ្នាំ2019។ ធនាគារក៏បានផ្លាស់ប្តូរឈ្មោះ ជាផ្លូវការរបស់ខ្លួនពីធនាគារ អេ អិន ហ្វីន រ៉ូយ៉ាល់ មកជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ពីថ្ងៃទី19 ខែសីហា ឆ្នាំ2019។ ក្នុងអំឡុង ខែធ្នូ ឆ្នាំ2019 ធនាគារក៏បានកែប្រែលក្ខន្តិកៈក្រុមហ៊ុនរបស់ខ្លួនម្តងទៀត ហើយបានប្តូរឈ្មោះពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មកជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ដោយបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី10 ខែមីនា ឆ្នាំ2020 និង ការយល់ព្រមពីក្រសួងពាណិជ្ជកម្មនាថ្ងៃទី29 ខែមេសា ឆ្នាំ2020។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការរបស់ធនាគារ គឺស្ថិតនៅអគារលេខ 20 EF-E0 មហាវិថី ក្រមួនស (កាច់ជ្រុងផ្លូវលេខ 67) សង្កាត់ ផ្សារថ្មី | ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារ មានបុគ្គលិកចំនួន 586 នាក់ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 (ឆ្នាំ 2020៖ 536 នាក់)។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនា ត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 35។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៃធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី29 ខែមីនា ឆ្នាំ2022។

3. រូបិយប័ណ្ណខុងងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានបង្កត់ចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុតលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

4. ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមាន ផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

4. ការវិនិច្ឆ័យ និងការប៉ាន់ស្មាន (ត)

ក. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ 35 គ (ii)៖ ការបាត់បង់ប្រាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (" SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 35 គ (vii)៖ ការបង្កើតកូណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រដែលបញ្ចូលព័ត៌មានការប្រមើលមើលអនាគតទៅក្នុងការវាស់វែងលើការរំពឹងទុក លើការខាតបង់ ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើម៉ូដែល ដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ខ. ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឱ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ 35 គ (vi)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែល អាចអង្កេតបាន។
- កំណត់សម្គាល់ 35 គ (vii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងម៉ូដែល នៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើល អនាគត។
- កំណត់សម្គាល់ 35 គ (viii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។

ការផ្លាស់ប្តូរម៉ូដែល ECL

ធនាគារបានផ្លាស់ប្តូរវិធីម៉ូដែល ECL ពីម៉ូដែលដោយផ្អែកលើ Proxy ទៅជាម៉ូដែលផ្ទាល់ខ្លួនដែលអនុវត្តចាប់ពីការិយបរិច្ឆេទ 2021។ ម៉ូដែលផ្ទាល់ខ្លួននេះត្រូវបានប៉ាន់ប្រមាណដោយប្រើបទពិសោធន៍លំនាំដើមជា ប្រវត្តិសាស្ត្ររបស់ធនាគារដើម្បីត្រួតពិនិត្យភាព និងទម្រង់ហានិភ័យរបស់ធនាគារក្នុងការអភិវឌ្ឍន៍ ECL ស្របតាមតម្រូវការ ស.រ.ទ.ហ.អ.ក 9។

ផលប៉ះពាល់រវាងម៉ូដែលមុន និងម៉ូដែលថ្មីនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 មានដូចខាងក្រោម៖

ការពិពណ៌នា	ECL ម៉ូដែលដែលផ្អែកលើ Proxy ដុល្លារអាមេរិក	ECL ម៉ូដែលផ្ទាល់ខ្លួន ដុល្លារអាមេរិក	ភាពខុសគ្នា ដុល្លារអាមេរិក
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	213,139	161,012	52,127
ប្រាក់បញ្ញើនៅធនាគារនានា	14,165	10,832	3,333
ឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជន	7,996,009	7,419,349	576,660
កិច្ចសន្យាក្រៅតារាងតុល្យការ	754,265	575,383	178,882
សរុប	8,977,578	8,166,576	811,002

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវជាប់រូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ស.គ.អ.ក 21 - ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទរាយការណ៍ហើយ ដើមទុន និងគណនីមូលធនផ្សេងៗត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានបាត់ទុកថា មានកំរិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណ នាថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូររូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា "ទុនបម្រុងពីការប្តូររូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាកាលបរិច្ឆេទ រាយការណ៍	អត្រាប្តូររូបិយប័ណ្ណ
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	1 ដុល្លារអាមេរិក =	រៀល 4,074	រៀល 4,068
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	1 ដុល្លារអាមេរិក =	រៀល 4,045	រៀល 4,077

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូររូបិយប័ណ្ណនេះ ឬអត្រាប្តូររូបិយប័ណ្ណផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សាច់ប្រាក់ក្នុងដៃ	34,297,265	28,785,237	139,727,058	116,436,284
សាច់ប្រាក់ក្នុងធនាគារដែលមានកាលវិសាខ្លឹមតិចជាង 3 ខែ៖				
សាច់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	240,103,823	192,533,283	978,182,975	778,797,130
សាច់ប្រាក់នៅធនាគារនានា	31,422,527	22,237,180	128,015,375	89,949,392
	305,823,615	243,555,700	1,245,925,408	985,182,806
ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ	(161,012)	(352,715)	(655,963)	(1,426,732)
	305,662,603	243,202,985	1,245,269,445	983,756,074

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ត)

បម្រែបម្រួលលើសវិធានធនលើឱនភាពនៃតម្លៃលើសាច់ប្រាក់ និងសាច់ប្រាក់សមមូល មានដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី1 ខែមករា	352,715	175,457	1,426,732	714,987
កាទទួលស្គាល់ចំណេញ ឬខាត (កំណត់សម្គាល់ 30)	(191,703)	177,258	(779,848)	722,681
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	9,079	(10,936)
នាថ្ងៃទី31 ខែធ្នូ	161,012	352,715	655,963	1,426,732

ប្រាក់បញ្ញើដុលនៅធនាគារនានាត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធហតិ	305,823,615	243,555,700	1,245,925,408	985,182,806
សម្ព័ន្ធហតិ	-	-	-	-
	305,823,615	243,555,700	1,245,925,408	985,182,806

7. ប្រាក់បញ្ញើនៅធនាគារនានា

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ធនាគារជាតិនៃកម្ពុជា	6,300,500	12,006,736	25,668,237	48,567,247
ធនាគារនានា	2,083,060	20,130,809	8,486,387	81,429,122
	8,383,560	32,137,545	34,154,624	129,996,369
ដក៖ សវិធានធនលើឱនភាពនៃតម្លៃ	(10,832)	(95,734)	(44,130)	(387,244)
	8,372,728	32,041,811	34,110,494	129,609,125

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

7. ប្រាក់បញ្ញើនៅធនាគារនានា (ត)

បម្រែបម្រួលលើសវិធានធនលើឱនភាពនៃតម្លៃលើប្រាក់បញ្ញើនៅធនាគារនានា មានដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី1 ខែមករា	95,734	54,410	387,244	221,721
ទទួលស្គាល់ក្នុងចំណេញ ឬខាត (កំណត់សម្គាល់ 30)	(84,902)	41,324	(345,381)	168,478
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	2,267	(2,955)
នាថ្ងៃទី31 ខែធ្នូ	10,832	95,734	44,130	387,244

ប្រាក់បញ្ញើដុលនៅធនាគារនានាត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលកំណត់៖				
ក្នុងរយៈពេល 1 ខែ	2,083,060	20,130,809	8,486,386	81,429,122
> 1 ទៅ 3 ខែ	6,300,500	5,400,589	25,668,238	21,845,383
> 3 ទៅ 6 ខែ	-	3,001,662	-	12,141,723
7 ទៅ 12 ខែ	-	3,604,485	-	14,580,141
	8,383,560	32,137,545	34,154,624	129,996,369
ខ. តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	8,383,560	32,137,545	34,154,624	129,996,369
ផ្សេងៗ	-	-	-	-
	8,383,560	32,137,545	34,154,624	129,996,369
	2021	2020		
គ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
ធនាគារជាតិនៃកម្ពុជា	0.04% - 0.24%	0.03% - 0.77%		
ធនាគារក្នុងស្រុកផ្សេងៗ	1.20% - 3.25%	2.35% - 2.60%		

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

8. ប្រាក់តម្កល់តាមច្បាប់

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
កំណត់សម្គាល់		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់តម្កល់ធានាលើដើមទុន	ក	7,500,000	7,500,000	30,555,000	30,337,500
ប្រាក់បម្រុងកាតព្វកិច្ចលើ ប្រាក់បញ្ញើរបស់អតិថិជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	ខ	63,688,940	57,007,602	259,468,742	230,595,750
		71,188,940	64,507,602	290,023,742	260,933,250

ក. ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារ តម្រូវឱ្យប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តយប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ធនាគារទទួលបានការប្រាក់ក្នុងអត្រា 0.04% ក្នុងមួយឆ្នាំ (2020: 0.09% ក្នុងមួយឆ្នាំ)។

ខ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងកម្ចីពីអនិវាសនជន

ប្រាក់បម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះប្រាក់រៀល និង 12.50% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុអនិវាសនជន និង ប្រាក់កម្ចីពីអនិវាសនជន។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៨-282 ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកាត់បន្ថយ អត្រាការប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់រៀល ពី 8% មកត្រឹម 7%។ សម្រាប់រូបិយប័ណ្ណបរទេស អត្រាការប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានកាត់បន្ថយពី 12.50% មកត្រឹម 7% ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 លើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានមានកាលកំណត់	477,799,345	320,402,531	1,946,554,532	1,296,028,239
ឥណទានរំលាយ	45,044,513	25,252,981	183,511,346	102,148,308
ឥណទានផ្តល់សម្រាប់ទិញគេហដ្ឋាន	198,721,590	187,206,431	809,591,758	757,250,013
ឥណទានហិរញ្ញវត្ថុពាណិជ្ជកម្ម	189,005,796	164,168,488	770,009,613	664,061,534
ប័ណ្ណឥណទាន	1,091,308	603,451	4,445,989	2,440,959
ឥណទានដុល និងបុរេប្រទាន - ដុល	911,662,552	697,633,882	3,714,113,238	2,821,929,053
ដក៖ សំវិធានធនលើការខាតបង់ខិនភាពនៃតម្លៃ	(7,419,349)	(6,815,999)	(30,226,429)	(27,570,716)
ឥណទាន និងបុរេប្រទាន - សុទ្ធ	904,243,203	690,817,883	3,683,886,809	2,794,358,337

(i) បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ខិនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	6,815,999	5,080,681	27,570,716	20,703,775
សំវិធានធនសម្រាប់ខិនភាពនៃតម្លៃខាតបង់ក្នុងការិយបរិច្ឆេទ(កំណត់សម្គាល់ 30)	663,785	1,761,328	2,700,277	7,180,934
លុបចោលក្នុងការិយបរិច្ឆេទ	(60,435)	(26,010)	(245,850)	(106,043)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	201,286	(207,950)
នាថ្ងៃទី៣១ ខែធ្នូ	7,419,349	6,815,999	30,226,429	27,570,716

(ii) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
តាមកាលកំណត់៖				
រយៈពេល 1 ខែ	50,974,941	29,151,155	207,671,910	117,916,422
> 1 ទៅ 3 ខែ	133,699,842	65,077,056	544,693,156	263,236,692
> 3 ទៅ 6 ខែ	165,783,693	130,149,808	675,402,765	526,455,973
> 6 ទៅ 12 ខែ	98,450,874	60,445,580	401,088,861	244,502,371
> 1 ទៅ 3 ឆ្នាំ	115,687,297	125,195,981	471,310,048	506,417,743
> 3 ទៅ 5 ឆ្នាំ	70,417,994	47,822,855	286,882,908	193,443,448
លើសពី 5 ឆ្នាំ	276,647,911	239,791,447	1,127,063,590	969,956,404
	911,662,552	697,633,882	3,714,113,238	2,821,929,053

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល សូមមើលកំណត់សម្គាល់ 33ខ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយបង់មុនសម្រាប់ អត្ថប្រយោជន៍របស់បុគ្គលិក (i)	7,225,100	6,230,410	29,435,057	25,202,008
ប្រាក់កក់ និងចំណាយបង់មុន	3,597,315	3,567,556	14,655,462	14,430,764
ឧបករណ៍និស្សន្ទទ្រព្យសកម្ម (ii)	85,567	1,120	348,600	4,530
ផ្សេងៗ	26,476	25,491	107,863	103,112
	<u>10,934,458</u>	<u>9,824,577</u>	<u>44,546,982</u>	<u>39,740,414</u>

(i) នេះតំណាងឱ្យភាពខុសគ្នារវាង តម្លៃសមស្របនៃប្រាក់កម្ចីរបស់បុគ្គលិក ដែលបានផ្តល់តាមអត្រាការប្រាក់ទាបជាងអត្រាការប្រាក់ទីផ្សារ និង តម្លៃសមស្របនៃប្រាក់កម្ចីទាំងនោះទៅឱ្យអតិថិជន។ ធនាគារបានកត់ត្រាភាពខុសគ្នានេះ ជាប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិកដែលបានបង់មុន និងត្រូវរំលស់ដោយប្រើប្រាស់មូលដ្ឋានរំលស់ចេញទៅតាមវេលានៃកិច្ចសន្យា។

(ii) នេះតំណាងឱ្យឧបករណ៍ហិរញ្ញវត្ថុ ដែលធនាគារបានចុះកិច្ចព្រមព្រៀងលើឧបករណ៍ផ្លាស់ប្តូរអត្រាប្រាក់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។ ធនាគារប្រើឧបករណ៍និស្សន្ទ ដើម្បីទប់ស្កាត់ហានិភ័យរូបិយប័ណ្ណ។

11. ទ្រព្យសកម្មអរូបី

	2021		2020	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
កុំព្យូទ័រសូហ្វវែរ				
ថ្លៃដើម				
នាថ្ងៃទី1 ខែមករា	196,184	-	793,564	-
ការទិញបន្ថែម	13,787,808	196,184	56,088,803	799,842
ការលុបចោល	(453,150)	-	(1,843,414)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	85,697	(6,278)
នាថ្ងៃទី31 ខែធ្នូ	<u>13,530,842</u>	<u>196,184</u>	<u>55,124,650</u>	<u>793,564</u>
ដក៖ រំលស់បង្គរ				
នាថ្ងៃទី 1 ខែ មករា	6,650	-	26,899	-
រំលស់	89,350	6,650	363,476	27,112
ការលុបចោល	(3,310)	-	(13,465)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	709	(213)
នាថ្ងៃទី31 ខែធ្នូ	<u>92,690</u>	<u>6,650</u>	<u>377,619</u>	<u>26,899</u>
តម្លៃយោង				
នាថ្ងៃទី31 ខែធ្នូ	<u>13,438,152</u>	<u>189,534</u>	<u>54,747,031</u>	<u>766,665</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

12. ទ្រព្យ និងបរិក្ខារ

2021	កុំព្យូទ័រ	គ្រឿងសង្ហារឹម និងសម្ភារៈការិយាល័យ	យានយន្ត	ការជួសជុល តែលំអ	ការងារកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃដើម						
នាថ្ងៃទី1 ខែមករា ឆ្នាំ2021	3,434,595	2,107,474	778,342	7,632,202	114,617	14,067,230
ការទិញបន្ថែម	-	-	-	1,264,844	3,770,523	5,035,367
ការផ្ទេរ	1,700,209	815,532	-	-	(3,780,584)	(1,264,843)
ការលុបចោល	(48,497)	(24,288)	-	(22,056)	-	(94,841)
ការលក់ចេញ	(43,243)	(66,523)	-	(263,994)	-	(373,760)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	<u>5,043,064</u>	<u>2,832,195</u>	<u>778,342</u>	<u>8,610,996</u>	<u>104,556</u>	<u>17,369,153</u>
ដក៖ រំលស់បង្គរ						
នាថ្ងៃទី1 ខែមករា ឆ្នាំ2021	2,117,444	1,295,671	183,784	6,856,939	-	10,453,839
រំលស់	448,447	285,115	155,120	392,003	-	1,280,685
ការលុបចោល	(568)	(12,446)	-	(15,900)	-	(28,914)
ការលក់ចេញ	(42,384)	(65,952)	-	(263,994)	-	(372,330)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	<u>2,522,939</u>	<u>1,502,388</u>	<u>338,904</u>	<u>6,969,048</u>	<u>-</u>	<u>11,333,280</u>
តម្លៃយោង						
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	<u>2,520,125</u>	<u>1,329,807</u>	<u>439,438</u>	<u>1,641,948</u>	<u>104,556</u>	<u>6,035,873</u>

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 មានទ្រព្យ និងបរិក្ខារដែលបានដករំលស់អស់ និងមានថ្លៃដើមចំនួន 7,696,276 ដុល្លារអាមេរិក (ឆ្នាំ2020៖ 7,316,923 ដុល្លារអាមេរិក) នៅតែប្រើប្រាស់។ ទ្រព្យ និងបរិក្ខារលុបចោល រួមបញ្ចូលទាំងទ្រព្យ និងបរិក្ខារបានដករំលស់អស់ថ្លៃដើមចំនួន 365,862 ដុល្លារអាមេរិក (ឆ្នាំ2020៖ 1,931,340 ដុល្លារអាមេរិក)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

12. ទ្រព្យ និងបរិក្ខារ (ត)

2020	កុំព្យូទ័រ	គ្រឿងសង្ហារឹម និងសម្ភារ ការិយាល័យ	យានយន្ត	ការជួសជុល កែលំអ	ការងារកំពុង ដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃដើម							
នាថ្ងៃទី1 ខែមករា ឆ្នាំ2020	3,207,309	1,863,548	789,653	8,682,467	308,063	14,851,040	60,517,988
ការទិញបន្ថែម	68,247	10,980	-	1,111	1,077,381	1,157,718	4,720,016
ការផ្ទេរ	292,295	520,277	-	458,254	(1,270,827)	-	-
ការលុបចោល	(82,711)	(49,257)	-	-	-	(131,968)	(538,034)
ការលក់ចេញ	(50,545)	(238,074)	(11,311)	(1,509,630)	-	(1,809,560)	(7,377,576)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(420,449)
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	3,434,595	2,107,474	778,342	7,632,202	114,617	14,067,230	56,901,945
ដក៖ រំលស់បង្គរ							
នាថ្ងៃទី1 ខែមករា ឆ្នាំ2020	1,745,456	1,377,412	39,977	7,973,619	-	11,136,464	45,381,091
រំលស់	478,744	196,492	155,120	392,950	-	1,223,307	4,987,423
ការលុបចោល	(56,213)	(40,159)	-	-	-	(96,372)	(392,909)
ការលក់ចេញ	(50,543)	(238,074)	(11,313)	(1,509,630)	-	(1,809,560)	(7,377,576)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(312,251)
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	2,117,444	1,295,671	183,784	6,856,939	-	10,453,839	42,285,778
តម្លៃយោង							
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	1,317,151	811,803	594,558	775,263	114,617	3,613,391	14,616,167

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យាបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 17។

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	6,821,459	2,802,257	27,790,624	11,335,130

ធនាគារបានជួលការិយាល័យសម្រាប់ប្រតិបត្តិការ។ ព័ត៌មានអំពីភតិសន្យាដែលធនាគារ ជាភតិកៈត្រូវបានបង្ហាញដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម				
នាថ្ងៃទី1 ខែមករា	2,802,257	3,311,519	11,335,130	13,494,440
ការទិញបន្ថែម	5,288,209	558,713	21,512,434	2,277,873
រំលស់សម្រាប់ការិយបរិច្ឆេទ	(1,269,007)	(1,067,975)	(5,162,320)	(4,354,134)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	105,380	(83,049)
នាថ្ងៃទី31 ខែធ្នូ	6,821,459	2,802,257	27,790,624	11,335,130

14. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
គណនីចរន្ត (*)	378,363,006	356,434,974	1,541,450,886	1,441,779,470
គណនីសន្សំ	160,680,564	91,510,675	654,612,618	370,160,680
ប្រាក់បញ្ញើមានកាលកំណត់	330,779,099	191,650,674	1,347,594,050	775,226,977
	869,822,669	639,596,323	3,543,657,554	2,587,167,127

(*) រួមបញ្ចូលប្រាក់បញ្ញើមានកម្រិត ដែលមិនទទួលបានការប្រាក់ ហើយត្រូវបានរក្សាទុកជាបន្ទាត់ពាណិជ្ជកម្ម និងមានការធានាជូនចំពោះអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលកំណត់៖				
រយៈពេល 1 ខែ	579,622,004	468,216,217	2,361,380,044	1,893,934,598
> 1 ទៅ 3 ខែ	115,113,335	82,795,337	468,971,727	334,907,138
> 3 ទៅ 6 ខែ	77,543,731	36,413,758	315,913,160	147,293,651
> 6 ទៅ 12 ខែ	51,892,489	48,748,337	211,410,000	197,187,023
1 ទៅ 3 ឆ្នាំ	25,755,498	2,517,708	104,927,899	10,184,129
3 ទៅ 5 ឆ្នាំ	19,895,612	904,966	81,054,724	3,660,588
	869,822,669	639,596,323	3,543,657,554	2,587,167,127
ខ. តាមប្រភេទអតិថិជន៖				
សាជីវកម្ម	386,076,478	302,507,734	1,572,875,571	1,223,643,784
ឯកត្តជន	454,481,631	311,362,419	1,851,558,165	1,259,460,985
ផ្សេងៗ	29,264,560	25,726,170	119,223,818	104,062,358
	869,822,669	639,596,323	3,543,657,554	2,587,167,127
គ. តាមនិវាសនដ្ឋាន៖				
និវាសន	869,139,830	639,083,151	3,540,875,667	2,585,091,346
អនិវាសន	682,839	513,172	2,781,887	2,075,781
	869,822,669	639,596,323	3,543,657,554	2,587,167,127
ឃ. តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធហ្មតិ	779,625,645	568,342,320	3,176,194,878	2,298,944,684
សម្ព័ន្ធហ្មតិ	90,197,024	71,254,003	367,462,676	288,222,443
	869,822,669	639,596,323	3,543,657,554	2,587,167,127
	2021	2020		
ង. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
គណនីចរន្ត	0.00% - 2.00%	0.00% - 0.75%		
គណនីសន្សំ	0.00% - 2.50%	0.00% - 0.80%		
ប្រាក់បញ្ញើមានកាលកំណត់	0.00% - 8.00%	0.10% - 7.00%		

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

15. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
តាមរយៈគណនីអតិថិជន៖				
គណនីចរន្ត	36,649,776	43,638,418	149,311,187	176,517,401
គណនីសន្សំ	12,303	12,192	50,122	49,317
ប្រាក់បញ្ញើមានកាលកំណត់	106,562,157	80,966,563	434,134,229	327,509,747
	143,224,236	124,617,173	583,495,538	504,076,465
តាមរយៈគណនីធនាគារជាតិនៃកម្ពុជា៖				
ប្រាក់បញ្ញើមានកាលកំណត់	66,688,677	46,200,616	271,689,670	186,881,492
	209,912,913	170,817,789	855,185,208	690,957,957
ប្រាក់បញ្ញើរបស់ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖				
	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលកំណត់៖				
រយៈពេល 1 ខែ	73,574,916	58,942,914	299,744,208	238,424,087
2 ខែទៅ 3 ខែ	31,428,605	85,496,632	128,040,137	345,833,876
4 ខែទៅ 6 ខែ	60,503,148	8,221,483	246,489,825	33,255,899
7 ខែទៅ 12 ខែ	18,110,058	18,156,760	73,780,376	73,444,095
1 ឆ្នាំ ទៅ 3 ឆ្នាំ	26,296,186	-	107,130,662	-
	209,912,913	170,817,789	855,185,208	690,957,957
ខ. តាមនិវាសនដ្ឋាន៖				
និវាសន	209,912,913	170,817,789	855,185,208	690,957,957
គ. តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធហ្មតិ	95,561,900	65,740,924	389,319,181	265,922,038
សម្ព័ន្ធហ្មតិ	114,351,013	105,076,865	465,866,027	425,035,919
	209,912,913	170,817,789	855,185,208	690,957,957

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

15. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

	2021	2020
យ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖		
គណនីចរន្ត	0.00% - 1.25%	0.00% - 0.75%
គណនីសន្សំ	0.00% - 0.25%	0.00% - 0.25%
ប្រាក់បញ្ញើមានកាលកំណត់	0.00% - 6.00%	0.00% - 5.50%

16. ប្រាក់កម្ចី

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
		(កំណត់សារឡើងវិញ)		(កំណត់សារឡើងវិញ)
ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា ("LPCO")	-	6,531,716	-	26,420,791

LPCO គឺជាប្រាក់កម្ចីពីធនាគារជាតិនៃកម្ពុជា ដែលយកវិញ្ញាបនប័ត្រប្រាក់បញ្ញើអាចចរចាបាន ជាទ្រព្យធានា។ ប្រាក់កម្ចីទាំងនេះ មានអត្រាការប្រាក់ចាប់ពី2.60% ទៅ 4.50% ក្នុងមួយឆ្នាំ។ ចំនួនទឹកប្រាក់នេះត្រូវបានសងទាំងស្រុងនៅថ្ងៃទី14 ខែមករា ឆ្នាំ2021 និងថ្ងៃទី24 ខែមិថុនា ឆ្នាំ2021 រៀងគ្នា។

ការវិភាគបន្ថែមតាមកាលវេលាមានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
		(កំណត់សារឡើងវិញ)		(កំណត់សារឡើងវិញ)
រយៈពេល 1 ខែ	-	2,989,297	-	12,091,707
> 1 ទៅ 3 ខែ	-	-	-	-
> 3 ទៅ 6 ខែ	-	3,542,419	-	14,329,084
	-	6,531,716	-	26,420,791

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

17. បំណុលភតិសន្យា

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,398,463	1,374,886	5,697,338	5,561,414
រយៈពេលវែង	5,752,586	1,746,835	23,436,036	7,065,947
	7,151,049	3,121,721	29,133,374	12,627,361
ការវិភាគតាមកាលវេលាសន្ទនា - លំហូរទឹកប្រាក់តាមកិច្ចសន្យាមិនបានធ្វើអប្បបរមា				
តិចជាង 1 ឆ្នាំ	137,111	164,000	558,590	663,380
1 ឆ្នាំ ទៅ 5 ឆ្នាំ	2,143,921	2,724,715	8,734,334	11,021,472
លើសពី 5 ឆ្នាំ	7,575,149	377,616	30,861,157	1,527,457
បំណុលភតិសន្យាមិនបានធ្វើអប្បបរមាសរុប	9,856,181	3,266,331	40,154,081	13,212,309

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី1 ខែមករា	3,121,721	3,651,878	12,627,361	14,881,403
ការទិញបន្ថែម	5,288,210	558,712	21,512,438	2,277,869
ចំណាយការប្រាក់	263,640	166,147	1,072,488	677,381
ការទូទាត់	(1,522,522)	(1,255,016)	(6,193,619)	(5,116,700)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	114,706	(92,592)
នាថ្ងៃទី31 ខែធ្នូ	7,151,049	3,121,721	29,133,374	12,627,361

ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយការប្រាក់លើបំណុលភតិសន្យា	263,640	166,147	1,072,488	677,381
ចំណាយពាក់ព័ន្ធភតិសន្យាលើទ្រព្យសកម្មមានរយៈពេលខ្លី និងមានតម្លៃទាប	359,224	503,091	1,461,323	2,051,102
	622,864	669,238	2,533,811	2,728,483

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

17. បំណុលភតិសន្យា (ត)

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ទឹកប្រាក់សរុបបានបង់លើភតិសន្យា	1,258,882	1,088,869	5,121,132	4,429,519

18. បំណុលផ្សេងៗ

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិទទួលបានរបស់និយោជិត	1,307,719	637,500	5,327,647	2,578,688
ចំណាយបង្គរ	846,734	480,614	3,449,594	1,944,084
មូលប័ត្រធនាគារ	30,429	333,165	123,968	1,347,652
ពន្ធផ្សេងៗត្រូវទូទាត់	2,378,056	291,999	9,688,200	1,181,136
ផ្សេងៗ	237,922	202,889	969,294	820,686
	4,800,860	1,946,167	19,558,703	7,872,246

19. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើសំវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលត្រូវបានគណនាមិនឱ្យលើសពីចំនួន អតិបរមាស្មើនឹង 6 ខែ នៃប្រាក់បៀវត្សសុទ្ធរបស់និយោជិត (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ដែលមានអតីតភាពការងារមុនឆ្នាំ 2019 ដែលត្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី21 ខែកញ្ញា ឆ្នាំ2018 និងបន្ទាប់មកប្រកាសនេះ ត្រូវបានធ្វើវិសោធនកម្មយោងតាមសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី22 ខែមីនា ឆ្នាំ 2019។

នៅថ្ងៃទី23 ខែធ្នូ ឆ្នាំ2020 រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជាជម្រើស ទៅកាន់រោងចក្រ សហគ្រាស និងគ្រឹះស្ថានពាណិជ្ជកម្មគ្រប់វិស័យទាំងអស់ក្នុងការពន្យារនូវការទូទាត់សំណងអតីតភាពការងារមុនឆ្នាំ 2019 និងប្រាក់អតីតភាពការងារបច្ចុប្បន្នសម្រាប់ឆ្នាំ 2021 រហូតដល់ 2022។ ធនាគារបានជ្រើសរើសយកការអនុលោមតាមបទប្បញ្ញត្តិ ដែលក្នុងនោះធនាគារបានទូទាត់សំណងអតីតភាពការងារបច្ចុប្បន្នសម្រាប់ឆ្នាំ 2021 ហើយបានពន្យារការទូទាត់ប្រាក់បំណាច់អតីតភាពការងាររហូតដល់ឆ្នាំ 2022។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

20. ពន្ធលើប្រាក់ចំណេញ

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធពន្យារជាទ្រព្យសកម្ម	3,240,999	2,569,076	13,203,830	10,391,912
ពន្ធពន្យារជាបំណុល	(1,381,405)	(560,451)	(5,627,844)	(2,267,024)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	1,859,594	2,008,625	7,575,986	8,124,888

ពន្ធពន្យារជាទ្រព្យសកម្ម(បំណុល) រួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់	121,941	520,323	496,788	2,104,707
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(1,364,292)	(560,451)	(5,558,126)	(2,267,024)
បំណុលភតិសន្យា	1,255,003	624,344	5,112,882	2,525,471
សំវិធានធនលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ និងកិច្ចសន្យាក្រៅតារាងតុល្យការ	1,430,210	1,055,981	5,826,676	4,271,443
ផ្សេងៗ	416,732	368,428	1,697,766	1,490,291
	1,859,594	2,008,625	7,575,986	8,124,888

បម្រែបម្រួលនៃពន្ធពន្យារ ក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី1 ខែមករា	2,008,625	2,818,191	8,124,888	11,484,128
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	(149,031)	(809,566)	(606,258)	(3,300,601)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	57,356	(58,639)
នាថ្ងៃទី31 ខែធ្នូ	1,859,594	2,008,625	7,575,986	8,124,888

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

20. ពន្ធលើប្រាក់ចំណេញ (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2021		2020	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី1 ខែមករា	1,461,051	351,400	5,909,951	1,431,955
ចំណាយពន្ធលើប្រាក់ចំណេញ	3,338,868	1,932,701	13,582,515	7,879,621
សំវិធានធនខ្វះពីការិយបរិច្ឆេទមុន	-	-	864,035	2,153,382
ផ្សេងៗ	212,398	528,178	-	-
ពន្ធលើប្រាក់ចំណេញបានបង់	(2,138,063)	(1,351,228)	(8,697,640)	(5,508,957)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	50,850	(46,050)
នាថ្ងៃទី31 ខែធ្នូ	2,874,254	1,461,051	11,709,711	5,909,951

គ. ចំណាយពន្ធលើប្រាក់ចំណេញ

	2021		2020	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	3,551,266	2,460,879	14,446,550	10,033,003
ពន្ធពន្យារ	149,031	809,566	606,258	3,300,601
	3,700,297	3,270,445	15,052,808	13,333,604

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% លើចំណេញជាប់ពន្ធ ដូចបានបង្ហាញនៅក្នុងប្រាក់ចំណេញ ឬខាត មានដូចខាងក្រោម៖

	2021			2020		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%
ប្រាក់ចំណេញមុនដកពន្ធ	12,003,302	48,829,433		7,212,365	29,404,812	
ពន្ធលើប្រាក់ចំណេញតាម អត្រាផ្លូវការ 20%	2,400,660	9,765,885	20	1,442,473	5,880,962	20
ចំណាយមិនអាចកាត់កងបាន	1,087,239	4,422,888	9	1,299,794	5,299,260	18
សំវិធានធនខ្វះពីការិយបរិច្ឆេទមុន	-	-	-	528,178	2,153,382	7
ផ្សេងៗ	212,398	864,035	2	-	-	-
ចំណាយពន្ធលើប្រាក់ចំណេញ	3,700,297	15,052,808	31	3,270,445	13,333,604	45

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

21. ដើមទុន

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ភាគហ៊ុនមានតម្លៃ 100 ដុល្លារអាមេរិក ក្នុងមួយហ៊ុន៖				
ដើមទុនបានបែងចែក និងបានបង់គ្រប់ចំនួន 750,000 ហ៊ុន (2020: 750,000 ហ៊ុន)	75,000,000	75,000,000	300,000,000	300,000,000

ពុំមានការផ្លាស់ប្តូរនៅក្នុងភាគទុនិក និងរចនាសម្ព័ន្ធភាគហ៊ុនក្នុងការិយបរិច្ឆេទនោះទេ។ នាការិយបរិច្ឆេទរបាយការណ៍នេះ រចនាសម្ព័ន្ធភាគហ៊ុន មានដូចខាងក្រោម៖

	បានចុះបញ្ជី បានបោះផ្សាយ និងបានបង់គ្រប់ចំនួន			បានចុះបញ្ជី បានបោះផ្សាយ និងបានបង់គ្រប់ចំនួន		
	នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021			នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020		
	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	% នៃ កម្មសិទ្ធិ
Royal Group Finance Co., Ltd.	337,500	33,750,000	45	337,500	33,750,000	45
J Trust Co. Ltd.	412,500	41,250,000	55	412,500	41,250,000	55
	750,000	75,000,000	100	750,000	75,000,000	100

22. ទុនបម្រុងទូទៅ

នៅក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុកមានចំនួន 13,000,000 ដុល្លារអាមេរិក (ឆ្នាំ2020៖ 15,000,000 ដុល្លារអាមេរិក) ទៅក្នុងទុនបម្រុងទូទៅ ដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2021។

23. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិគំណាងឱ្យទុនដែលបានផ្ទេរប្រាក់ចំណេញរក្សាទុកដោយធនាគារ ដែលអនុលោម តាមមាត្រា 73 នៃប្រកាសលេខ ធ7-017-334 ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 ។

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 1,055,568 ដុល្លារអាមេរិក (ឆ្នាំ2020៖ ផ្ទេរទុនបម្រុង តាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុកចំនួន 264,513 ដុល្លារអាមេរិក)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

24. ចំណូលពីការប្រាក់

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន	62,972,383	42,026,612	256,171,654	171,342,497
ប្រាក់បញ្ញើនៅធនាគារនានា	12,782	271,939	51,997	1,108,695
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	61,072	91,398	248,441	372,630
	63,046,237	42,389,949	256,472,092	172,823,822

25. ចំណាយលើការប្រាក់

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
	(កំណត់សារឡើងវិញ)		(កំណត់សារឡើងវិញ)	
ប្រាក់បញ្ញើមានកាលកំណត់	18,829,714	6,759,381	76,599,277	27,557,996
ប្រាក់បញ្ញើសន្សំ	966,775	256,071	3,932,841	1,044,001
គណនីចរន្ត	1,466,855	1,409,590	5,967,166	5,746,898
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	1,595,251	972,005	6,489,481	3,962,864
ប្រាក់កម្ចី	77,589	496,548	315,631	2,024,428
បំណុលគតិសន្យា	263,640	166,147	1,072,488	677,381
	23,199,824	10,059,742	94,376,884	41,013,568

26. ចំណូលកម្រៃ និងជើងសារ

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលហិរញ្ញប្បទានពាណិជ្ជកម្ម	4,214,843	3,669,214	17,145,981	14,959,385
កម្រៃបានមកពីការផ្តល់ឥណទាន	506,732	335,084	2,061,386	1,366,137
ថ្លៃឈ្នួលផ្សេងៗ	682,171	695,694	2,775,072	2,836,345
	5,403,746	4,699,992	21,982,439	19,161,867
ចំណាយលើថ្លៃឈ្នួល និងកម្រៃជើងសារ	(134,251)	(76,705)	(546,133)	(312,726)
កម្រៃធនាគារ	(1,230,128)	(855,463)	(5,004,161)	(3,487,723)
	(1,364,379)	(932,168)	(5,550,294)	(3,800,449)
ចំណូលសុទ្ធពីថ្លៃឈ្នួល និងកម្រៃជើងសារ	4,039,367	3,767,824	16,432,145	15,361,418
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	1,457,539	1,443,633	5,929,269	5,885,692
	5,496,906	5,211,457	22,361,414	21,247,110

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

27. ចំណាយលើបុគ្គលិក

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	11,981,661	11,173,202	48,741,397	45,553,145
ប្រាក់រង្វាន់តបស្នង	1,298,269	298,865	5,281,358	1,218,473
ចំណាយលើប្រាក់បំណាច់ អតីតភាពការងារ	921,722	659,319	3,749,565	2,688,043
ប្រាក់សោធននិវត្តន៍	424,258	416,280	1,725,882	1,697,174
ផ្សេងៗ	1,494,297	1,612,534	6,078,800	6,574,300
	16,120,207	14,160,200	65,577,002	57,731,135

28. រំលស់

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់លើទ្រព្យ និងបរិក្ខារ	1,280,685	1,223,307	5,209,827	4,987,423
រំលស់លើទ្រព្យសកម្មអរូបី	89,350	6,650	363,476	27,112
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	1,269,007	1,067,975	5,162,320	4,354,134
	2,639,042	2,297,932	10,735,623	9,368,669

29. ចំណាយទូទៅ និងរដ្ឋបាល

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយលើការជួលរបស់តម្លៃទាប និង ការជួលរយៈពេលខ្លី	359,224	503,091	1,461,323	2,051,102
ចំណាយថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ	488,191	514,825	1,985,961	2,098,942
ចំណាយលើទំនាក់ទំនងទិន្នន័យ	98,268	45,118	399,754	183,946
ចំណាយលើព័ត៌មានវិទ្យា	5,517,666	4,613,792	22,445,865	18,810,429
ចំណាយទាក់ទងនឹងកុំព្យូទ័រ	813,838	708,310	3,310,693	2,887,780
ចំណាយផ្សាយពាណិជ្ជកម្ម	258,324	335,987	1,050,862	1,369,819
ចំណាយពន្ធកាត់ទុក	521,606	(43,046)	2,121,893	(175,499)
សរុបរង	8,057,117	6,678,077	32,776,351	27,226,519

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

29. ចំណាយទូទៅ និងរដ្ឋបាល (ត)

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយការធ្វើដំណើរ	69,486	95,624	282,669	389,858
តែមប្រៃសណីយ៍ និងសម្ភារៈការិយាល័យ	162,238	320,798	659,984	1,307,893
ថ្លៃវិជ្ជាជីវៈ	2,791,027	2,209,414	11,353,898	9,007,781
ទូរស័ព្ទ	77,438	84,072	315,018	342,762
ការដឹកជញ្ជូន	73,996	81,370	301,016	331,745
ការខាតបង់លើការក្លែងបន្លំដែលមិនទាក់ទង ការផ្តល់ឥណទាន	2,203	3,711	8,962	15,130
កម្រៃអគ្គិសនី និងសមាជិកភាព	484,398	456,451	1,970,531	1,860,951
ចំណាយលើការការពារសុវត្ថិភាព	422,571	404,309	1,719,019	1,648,368
ការខាតបង់លើការលក់ចេញទ្រព្យ និងបរិក្ខារ ផ្សេងៗ	516,951	35,046	2,102,957	142,883
	1,613,208	1,163,266	6,562,530	4,742,637
	14,270,633	11,532,138	58,052,935	47,016,527

30. ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 9)	663,785	1,761,328	2,700,277	7,180,934
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (កំណត់សម្គាល់ 6)	(191,703)	177,258	(779,848)	722,681
ប្រាក់បញ្ញើនៅធនាគារនានា (កំណត់សម្គាល់ 7)	(84,902)	41,324	(345,381)	168,478
កិច្ចសន្យាក្រៅតារាងតុល្យការ (កំណត់សម្គាល់ 31)	(77,045)	359,119	(313,419)	1,464,128
	310,135	2,339,029	1,261,629	9,536,221

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

31. ការសន្យា និងយថាភាព

ក. ប្រតិបត្តិការ

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យា និងកើតឡើងនូវយថាភាពមួយចំនួនតាម ឧបាយសម្របសម្រួលផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្មានទុកជាមុនពីប្រតិបត្តិការទាំងនោះទេ ដែលរួមមាន៖

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លិខិតធានាធនាគារ	21,081,109	18,212,811	85,884,438	73,670,820
លិខិតឥណទាន	47,010,653	32,394,063	191,521,400	131,033,985
សមតុល្យនៃឥណទាន និងបុរេប្រទានដែល មិនបានប្រើប្រាស់	78,350,394	99,481,020	319,199,505	402,400,726
កាតព្វកិច្ចក្នុងការប្តូររូបិយប័ណ្ណបរទេស	42,045,777	35,695,591	171,294,495	144,388,666
	188,487,933	185,783,485	767,899,838	751,494,197

សិរិបានធនលើឱនភាពនៃតម្លៃ សម្រាប់កិច្ចសន្យាក្រៅតារាងតុល្យការ ដោយយោងទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 និង សារាចរណែនាំលេខ ធ7-018-001 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងការធ្វើសិរិបានធនលើឱនភាពនៃតម្លៃសម្រាប់ធនាគារដូចដែលបានរៀបរាប់ នៅកំណត់សម្គាល់ 32ខ (iv) ហើយបម្រែបម្រួលរបស់វាត្រូវបានវិភាគ ដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី1 ខែមករា	652,428	293,309	2,639,071	1,195,234
(បង្វិលមកវិញ)/ការខាតបង់លើ សិរិបានធនលើឱនភាពនៃតម្លៃ	(77,045)	359,119	(313,419)	1,464,128
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	18,458	(20,291)
នាថ្ងៃទី31 ខែធ្នូ	575,383	652,428	2,344,110	2,639,071

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

31. ការសន្យា និងយថាភាព (ត)

ខ. សន្យាភតិសន្យា

ធនាគារមានសន្យាភតិសន្យាប្រតិបត្តិការក្នុងការជួលទីតាំងដាក់ម៉ាស៊ីនអេធីអឹម និងគេហដ្ឋានដែលជាទ្រព្យសកម្មមានតម្លៃទាប និងថេរវេលាជួលខ្លី ដូចខាងក្រោម៖

	នាថ្ងៃទី31 ខែធ្នូ		នាថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
រយៈពេល 1 ឆ្នាំ	833,508	323,519	3,395,712	1,308,634
2 ទៅ 3 ឆ្នាំ	826,225	253,571	3,366,041	1,025,695
4 ទៅ 5 ឆ្នាំ	8,912	24,446	36,307	98,884
លើសពី 5 ឆ្នាំ	1,582	-	6,445	-
	1,670,227	601,536	6,804,505	2,433,213

គ. យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈជាសារវន្តជាងនៅបណ្តាប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានលក្ខណៈជាសារវន្ត។

នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2021 អគ្គនាយកដ្ឋានពន្ធដារ (“អ.ដ.ព”) បានចេញសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃពន្ធឡើងវិញដល់ធនាគារដើម្បីបង់ពន្ធ ដែលបានវាយតម្លៃឡើងវិញចំនួន 19,327,498,202 រៀល (ប្រហាក់ប្រហែល 4,831,875 ដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ 2019។

ធនាគារបានទាក់ទងទីប្រឹក្សាផ្នែកពន្ធដារដើម្បីជួយលើដោះស្រាយបញ្ហាពន្ធនេះ និងបានដាក់លិខិតតវ៉ាទៅ អ.ដ.ព នៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2021។ រហូតមកដល់ កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំទាន់មានការឆ្លើយតបពី អ.ដ.ព លើការតវ៉ានេះនៅឡើយទេ។ អ្នកគ្រប់គ្រងរបស់ធនាគារបានធ្វើការកត់ត្រាសវិធានធន ចំនួន 384,152 ដុល្លារអាមេរិកសម្រាប់ឆ្នាំ 2019 និងបានធ្វើសវិធានធនបន្ថែម ចំនួន 250,635 ដុល្លារអាមេរិក តាមការវាយតម្លៃខ្លួនឯងសម្រាប់ ឆ្នាំសារពើពន្ធ 2020 នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2021 របស់ធនាគារ។ អ្នកគ្រប់គ្រង ជឿជាក់ថា យុត្តិកម្មនៃការតវ៉ាគឺ មានភាពរឹងមាំ ហើយលទ្ធភាព នៃការបង់ពន្ធដែលបានវាយតម្លៃឡើងវិញគឺ ស្ទើរតែគ្មាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

32. សម្ព័ន្ធព្យាបាល

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយ ផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមាន ឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬ នីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល ជាមួយភាគទុនិកសំខាន់ៗ ក្រុមហ៊ុនសមាគម និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រង សំខាន់ៗ រួមមាន អភិបាលរបស់ធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និង ទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិត ផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬ បង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
<i>ចំណូលពីការប្រាក់៖</i>				
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	2,506,508	1,761,500	10,196,475	7,181,636
អ្នកគ្រប់គ្រងសំខាន់ៗ	91,696	76,138	373,019	310,414
	2,598,204	1,837,638	10,569,494	7,492,050
<i>ចំណាយលើការប្រាក់៖</i>				
ភាគទុនិក	185	965	753	3,934
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	4,801,559	1,079,275	19,532,742	4,400,204
អ្នកគ្រប់គ្រងសំខាន់ៗ	1,571,971	510,046	6,394,778	2,079,458
	6,373,715	1,590,286	25,928,273	6,483,596

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

32. សម្ព័ន្ធព្យាបាល (ត)

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

	2021		2020	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
<i>ចំណាយលើការជួល៖</i>				
ភាគទុនិក	211,111	200,000	858,800	815,400
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	244,604	252,853	995,049	1,030,882
	455,715	4252,853	1,853,849	1,846,282
ការគាំទ្រផ្នែកបច្ចេកវិទ្យាពី JT Group Limited	7,229,722	4,613,792	29,410,509	18,810,430

គ. អត្ថប្រយោជន៍ផ្តល់ដល់អភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ

	2021		2020	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍រយៈពេលខ្លី	2,273,118	2,260,566	9,247,044	9,216,328
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	178,708	277,981	726,984	1,133,329
	2,451,826	2,538,547	9,974,028	10,349,657

ឃ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
<i>ប្រាក់បញ្ញើពីសម្ព័ន្ធព្យាបាល៖</i>				
ភាគទុនិក (*)	68,729	104,704	280,002	423,528
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល (**)	169,562,298	144,439,814	690,796,802	584,259,048
អ្នកគ្រប់គ្រងសំខាន់ៗ (**)	34,917,010	31,786,350	142,251,899	128,575,786
	204,548,037	176,330,868	833,328,703	713,258,362

(*) នេះតំណាងឱ្យប្រាក់បញ្ញើពីម្ចាស់ភាគហ៊ុនដែលមានអត្រាការប្រាក់ចាប់ពី 0.00% ទៅ 0.25% ក្នុងមួយឆ្នាំ (ឆ្នាំ2020៖ 0.00% ទៅ 0.25% ក្នុងមួយឆ្នាំ) អាស្រ័យលើលក្ខខណ្ឌ និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

(**) ប្រាក់បញ្ញើពីក្រុមហ៊ុនសម្ព័ន្ធព្យាបាល និងអ្នកគ្រប់គ្រងសំខាន់ៗ របស់ធនាគារមានអត្រាការប្រាក់ចាប់ពី 0.00% ដល់ 7.00% ក្នុងមួយឆ្នាំ (ឆ្នាំ2020៖ 0.00% ដល់ 7.00% ក្នុងមួយឆ្នាំ) អាស្រ័យលើលក្ខខណ្ឌ និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

32. សម្ព័ន្ធព្យាបាល (ត)

ឃ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
<i>ឥណទាន និងបុរេប្រទានផ្តល់ដល់សម្ព័ន្ធព្យាបាល៖</i>				
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	19,000,000	39,957,586	77,406,000	161,628,435
អ្នកគ្រប់គ្រងសំខាន់ៗ	2,521,301	1,640,338	10,271,780	6,635,167
	21,521,301	41,597,924	87,677,780	168,263,603

ឥណទាន និងបុរេប្រទានផ្តល់ដល់សម្ព័ន្ធព្យាបាល និងអ្នកគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ជាមួយនឹងអត្រាការប្រាក់តាមកិច្ចសន្យាចាប់ពី 3.25% ដល់ 14.94% ក្នុងមួយឆ្នាំ (ឆ្នាំ2020៖ 3.25% ដល់ 14.94% ក្នុងមួយឆ្នាំ)។

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យដែលកើតពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ។

ក្នុងគោលបំណងដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុ និងកាត់បន្ថយបន្ទុកនៃអ្នកខ្ចីដែលបានបាត់បង់ប្រាក់ចំណូល ចម្បង និងជួបប្រទះការលំបាកក្នុងការទូទាត់កម្ចី ដោយសារការប៉ះពាល់នៃកំឡុងពេល កូវីដ19 ធនាគារបានធ្វើ ការសើម្បីជាមួយអ្នកខ្ចីដែលរងការប៉ះពាល់ និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ។ ឥណទានរៀបចំឡើងវិញ ត្រូវបានរៀបចំដោយគណៈកម្មការពិសេសរបស់ធនាគារដែលឯកភាពដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មការពិសេសនេះ ត្រូវតែមានការពិនិត្យយ៉ាងទៀងទាត់លើការវាយតម្លៃលើផលប៉ះពាល់របស់អ្នកខ្ចីដើម្បីវាស់វែងលើផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារពេលមាន ធាតុធាតុត្បាត។

មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខ័ណ្ឌ គ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សា ភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម និងបំណុលរបស់ធនាគារ (“ALCO”) ដែលទទួលខុសត្រូវចំពោះការត្រួតពិនិត្យ និងការគ្រប់គ្រង យុទ្ធសាស្ត្រនៃតារាងតុល្យការរបស់ធនាគារ សកម្មភាពគ្រប់គ្រងរួមមាន រចនាសម្ព័ន្ធតារាងតុល្យការ សាច់ប្រាក់ងាយស្រួល ការផ្តល់មូលនិធិ ការគ្រប់គ្រង ដើមទុន ហានិភ័យអត្រាការប្រាក់ដែលមិនបាន ជួញដូរ និងហានិភ័យអត្រាប្តូរប្រាក់ដែលមិនជួញដូរ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ (ត)

មុខងារគ្រប់គ្រងហានិភ័យ និងចរនាសម្ព័ន្ធអភិបាលកិច្ច (ត)

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍ ផែនការត្រួតពិនិត្យដែលមានវិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិកទាំងអស់ឱ្យយល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

គណៈកម្មាធិការសវនកម្មធនាគារ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់ការត្រួតពិនិត្យឯករាជ្យលើមុខងារសវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង របាយការណ៍ហិរញ្ញវត្ថុ និងដើម្បីធានាឱ្យមានការត្រួតពិនិត្យ និងសមតុល្យនៅក្នុងធនាគារ។

គោលបំណងរបស់គណៈកម្មាធិការគឺ ដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការពិនិត្យមើលឡើងវិញនូវ៖

- ក) ការងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ និងការត្រួតពិនិត្យសកម្មភាពសវនកម្មខាងក្រៅ
- ខ) គោលការណ៍ និងគោលនយោបាយរបាយការណ៍ហិរញ្ញវត្ថុ ការត្រួតពិនិត្យ និងនីតិវិធីហិរញ្ញវត្ថុរបស់ធនាគារ និង
- គ) ភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងសវនកម្មឯករាជ្យ។

ខ. ហានិភ័យឥណទាន

‘ហានិភ័យឥណទាន’ គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានដល់អតិថិជន ធនាគារនានា និងការវិនិយោគលើបំណុលដែល មានវត្តមានរបស់ធនាគារ។

សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ ហានិភ័យតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទានហានិភ័យប្រតិបត្តិការនិងការអនុវត្តតាម ព្រមទាំងហានិភ័យទីផ្សារ ដែលជាហានិភ័យសំខាន់ៗនិងអាចប៉ះពាល់ដល់អាជីវកម្មរបស់ធនាគារ ព្រមទាំងត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម៖

- អនុម័តលើកម្រិតអាចទទួលយកបាននូវហានិភ័យឥណទាន និងទីផ្សារ តារាងហានិភ័យ និងកម្រិតដែលទទួលយកបាននូវតារាងហានិភ័យដែលពាក់ព័ន្ធនីមួយៗ។ តាមដានតារាងហានិភ័យឥណទាន និងហានិភ័យទីផ្សារនៅក្នុងកម្រិតហានិភ័យដែលអាចទទួលយកបាន ដែលបានអនុម័ត និងត្រូវរាយការណ៍ ជាប្រចាំ៖ ការផ្ទេរសិទ្ធិអនុម័តលើការផ្តល់ឥណទាន (CAD) ដល់បុគ្គល និងការអនុម័តឥណទាន លើសពីសិទ្ធិដែលបានផ្ទេរឱ្យការត្រួតពិនិត្យឡើងវិញនូវគំរូហានិភ័យ ការអនុវត្ត និងលទ្ធផលនៃការធ្វើតេស្តលើឥណទាន នឹងការអនុម័តផែនការដោះស្រាយ/សកម្មភាពដែលទាក់ទងនឹងការបំពានលើការទទួលយកហានិភ័យ និងការរាយការណ៍ពីហានិភ័យសំខាន់ៗ ដល់ក្រុមប្រឹក្សាភិបាល ធ្វើការកំណត់ និងផ្តល់ការព្រមានជាមុនអំពីការគំរាមកំហែង/ហានិភ័យដែលអាចកើតមានដល់ស្ថេរភាពនៃប្រតិបត្តិការរបស់ធនាគារ និងជំរុញឱ្យមានសកម្មភាពចាំបាច់ដើម្បីការពារធនាគារពីការគំរាមកំហែង/ហានិភ័យ ទាំងរយៈពេលខ្លី និងរយៈពេលវែង។
- ផ្តល់នូវក្របខ័ណ្ឌហានិភ័យដ៏រឹងមាំមួយ ដែលគ្របដណ្តប់លើហានិភ័យប្រតិបត្តិការ អភិបាលកិច្ច និងបញ្ហាអនុលោមភាព ការអនុវត្តន៍គោលនយោបាយ និងដំណើរការនានានៅក្នុងធនាគារ ដូច្នេះ វាអាចគាំទ្រដល់យុទ្ធសាស្ត្ររបស់ធនាគារ។ ការស៊ើបអង្កេត និងការត្រួតពិនិត្យឡើងវិញលើការបំពានគោលនយោបាយឥណទាន ប្រតិបត្តិការ និងអនុលោមភាព និងហានិភ័យទីផ្សារ និងការអនុម័តលើសកម្មភាពនៃការដោះស្រាយ។
- ត្រួតពិនិត្យបញ្ហាសវនកម្មផ្ទៃក្នុង និងការពិនិត្យលើបញ្ហានិយតករ និងតាមដានសកម្មភាពដោះស្រាយ ដើម្បីធានាឱ្យមានការបញ្ឈប់យ៉ាងឆាប់រហ័ស។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

- ការអភិវឌ្ឍន៍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់ការវាស់វែង ECL ដែលរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការវាស់វែងឡើងវិញ (Recalibration) នៃម៉ូដែល ដែលបានប្រើ
 - កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត និង
 - ការរួមបញ្ចូលព័ត៌មាននៃការប្រមើលមើលអនាគត។
- ការពិនិត្យឡើងវិញនូវអនុលោមភាព របស់អង្គភាពអាជីវកម្ម ទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀង រួមទាំងសហគ្រាសដែលបានជ្រើសរើស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាពឥណទាន ត្រូវបានផ្តល់ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ ដែលអាចតម្រូវឱ្យមានវិធានការកែតម្រូវសមស្របដែលត្រូវអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ ដែលមានការប៉ាន់ស្មានសិរិទ្ធភាពធនលើ ការរំពឹងលើការបាត់បង់ឥណទាន (ECL) ។
- ការផ្តល់ដំបូន្មាន ការណែនាំ និងជំនាញឯកទេស ដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមានប្រសិទ្ធភាពបំផុតនៅទូទាំងធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

សិទ្ធិក្នុងការសម្រេចអនុម័តលើការផ្តល់ឥណទានត្រូវបានក្រុមប្រឹក្សាភិបាលប្រគល់ទៅឱ្យគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ។ គណៈកម្មាធិការនេះមានអំណាចគ្រប់គ្រាន់ក្នុងការប្រើប្រាស់សិទ្ធិអនុម័តឥណទាន និងអាចប្រគល់បន្តនូវសិទ្ធិអំណាចនេះ ដោយពេញលេញឬមានកម្រិត ទៅឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកតាមឋានៈក្រុម ដើម្បីធានាឱ្យបានប្រសិទ្ធិភាពក្នុងការសម្រេចអនុម័តឥណទាន។ អ្នកគ្រប់គ្រងនិងបុគ្គលិកត្រូវមានជំនាញគ្រប់គ្រាន់ និងត្រូវបានទទួលស្គាល់ មុននឹងទទួលបានសិទ្ធិអនុម័តឥណទាននេះ។ ការប្រគល់សិទ្ធិអំណាចនេះដល់អ្នកគ្រប់គ្រងនិងបុគ្គលិក គឺត្រូវបានចែងក្នុងលិខិតដែលមានចុះហត្ថលេខាព្រមព្រៀងពីប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ឬអ្នកដែលមានសិទ្ធិស្នើ។ បុគ្គលដែលមានសិទ្ធិនេះ ត្រូវអនុវត្តសិទ្ធិប្រកបដោយការទទួលខុសត្រូវ និងមានភាពជាក់លាក់ថាស្ថិតក្នុងកម្រិតហានិភ័យដែលធនាគារព្រមទទួលយក។ ការផ្តល់សិទ្ធិនេះតម្រូវឱ្យមានការត្រួតពិនិត្យឡើងវិញជាប្រចាំឆ្នាំ និងអាចមានការកែប្រែផ្អែកលើការវាយតម្លៃការអនុម័តឥណទានកន្លងមក។

សវនកម្មផ្ទៃក្នុងនៃអង្គភាពអាជីវកម្ម និងដំណើរការរបស់អ្នកគ្រប់គ្រងឥណទានធនាគារ ត្រូវបានធ្វើដោយសវនកម្មផ្ទៃក្នុង។

(ii). ការប្រមូលផ្តុំហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានដល់បុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ធនាគារគ្រប់គ្រងដែនកំណត់ និងគ្រប់គ្រងលើការប្រមូលផ្តុំ នៃហានិភ័យឥណទាននៅពេលដែលពួកគេត្រូវបានកំណត់អត្តសញ្ញាណ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុត្រូវបានរាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលថាហេតុការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យ បញ្ចាំ/ការពង្រឹង ឥណទាន	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	%	%
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	305,823,615	1,245,925,408	-	-	100%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	8,383,560	34,154,624	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	911,662,552	3,714,113,238	94%	-	6%
ទ្រព្យសកម្មផ្សេងៗ	112,043	456,463	-	-	100%
សរុប	1,225,981,770	4,994,649,733			
ធាតុនានាប្រកាសតារាងតុល្យការ					
បំណុលយថាភាព	68,091,762	277,405,838	100%	-	-
កិច្ចសន្យា	1,670,227	6,804,505	-	-	100%
សរុប	69,761,989	284,210,343			
	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យ បញ្ចាំ/ការពង្រឹង ឥណទាន	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	%	%
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	243,555,700	985,182,806	-	-	100%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	32,137,545	129,996,369	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	697,633,882	2,821,929,053	90%	-	10%
ទ្រព្យសកម្មផ្សេងៗ	26,611	107,642	-	-	100%
សរុប	973,353,738	3,937,215,870			
ធាតុនានាប្រកាសតារាងតុល្យការ					
បំណុលយថាភាព	50,606,874	204,704,805	100%	-	-
កិច្ចសន្យា	601,536	2,433,213	-	-	100%
សរុប	51,208,410	207,138,018			

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទានតាមផ្នែកអាជីវកម្ម

	សាច់ប្រាក់ និង សាច់ប្រាក់សមមូល- ដុល	ប្រាក់បញ្ញើនៅ ធនាគារនានា-ដុល	ឥណទាន និង បុរេប្រទាន ផ្តល់ដល់ អតិថិជន-ដុល	ទ្រព្យសកម្ម ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021					
គ្រឹះស្ថានហិរញ្ញវត្ថុ	305,823,615	8,383,560	74,136,457	-	388,343,632
ឥណទានសាជីវកម្ម	-	-	634,524,455	-	634,524,455
ឥណទានអាជីវកម្មរាយ	-	-	201,910,332	-	201,910,332
កាតឥណទាន	-	-	1,091,308	-	1,091,308
ផ្សេងៗ	-	-	-	112,043	112,043
សរុប	305,823,615	8,383,560	911,662,552	112,043	1,225,981,770
សរុប (ពាន់រៀល - កំណត់សម្គាល់ 5)	1,245,925,408	34,154,624	3,714,113,238	456,463	4,994,649,733
	សាច់ប្រាក់ និង សាច់ប្រាក់សមមូល- ដុល	ប្រាក់បញ្ញើនៅ ធនាគារនានា-ដុល	ឥណទាន និង បុរេប្រទាន ផ្តល់ដល់ អតិថិជន-ដុល	ទ្រព្យសកម្មផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020					
គ្រឹះស្ថានហិរញ្ញវត្ថុ	243,555,700	32,137,545	64,688,310	-	340,381,555
ឥណទានសាជីវកម្ម	-	-	440,961,325	-	440,961,325
ឥណទានអាជីវកម្មរាយ	-	-	191,380,796	-	191,380,796
កាតឥណទាន	-	-	603,451	-	603,451
ផ្សេងៗ	-	-	-	26,611	26,611
សរុប	243,555,700	32,137,545	697,633,882	26,611	973,353,738
សរុប (ពាន់រៀល - កំណត់សម្គាល់ 5)	985,182,806	129,996,369	2,821,929,053	107,6432	3,937,215,870

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមវិស័យសង្គម និងទំនាក់ទំនង ការប្រឈមទៅនឹងឥណទាន និងឥណទាន និងបុរេប្រទានរៀបចំឡើងវិញ៖

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
វិភាគតាមវិស័យសង្គម៖				
និវាសន	911,662,552	697,633,882	3,714,113,238	2,821,929,053
វិភាគតាមទំនាក់ទំនង៖				
សម្ព័ន្ធហិរញ្ញវត្ថុ	21,521,301	41,597,924	87,677,781	168,263,603
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	890,141,251	656,035,958	3,626,435,457	2,653,665,450
	911,662,552	697,633,882	3,714,113,238	2,821,929,053
វិភាគតាមហានិភ័យ៖				
ហានិភ័យធំៗ (*)	256,751,364	130,533,655	1,046,005,057	528,008,634
មិនមែនជាហានិភ័យធំៗ	654,911,188	567,100,227	2,668,108,181	2,293,920,418
	911,662,552	697,633,882	3,714,113,238	2,821,929,052
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ(**)	46,135,195	13,464,878	187,954,784	54,465,432
មិនរៀបចំឡើងវិញ	865,527,357	684,169,004	3,526,158,454	2,767,463,620
	911,662,552	697,633,882	3,714,113,238	2,821,929,052

(*) ផលប៉ះពាល់ដែលមានទំហំធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានផលដែលមានចំនួនលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺមានចំនួនខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(**) ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានកែប្រែដើម្បីផ្តល់នូវលក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកខ្ចី សម្រាប់ហេតុផលសមស្របទាក់ទងនឹងភាពប្រាកដប្រជាដែលត្រូវបានផ្តល់ឱ្យអ្នកខ្ចី។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណី ឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើជាមួយធនាគារនានានិងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងភតិសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងភតិសន្យា ជាធម្មតាត្រូវបានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេសហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

តារាងខាងក្រោមនេះ សង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន						សរុប
	ទ្រព្យ	ទ្រព្យសកម្មចល័ត	ប្រាក់បញ្ញើមានកាលកំណត់	ផ្សេងៗ	ឥណទានពុំមានការធានា	ដុល្លារអាមេរិក	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល	833,311,597	-	24,645,471	-	53,705,484	911,662,552	3,714,113,238
បំណុលយថាភាព	63,997,919	-	4,093,843	-	-	68,091,762	277,405,838
កិច្ចសន្យា	-	-	-	-	1,670,227	1,670,227	6,804,505
ផ្សេងៗ	-	-	-	-	112,043	112,043	456,463
	897,309,516	-	28,739,314	-	55,487,754	981,536,584	3,998,780,044
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល	628,288,268	-	-	-	69,345,614	697,633,882	2,821,929,053
បំណុលយថាភាព	45,282,398	-	5,324,476	-	-	50,606,874	204,704,805
កិច្ចសន្យា	-	-	-	-	601,536	601,536	2,433,213
ផ្សេងៗ	-	-	-	-	26,611	26,611	107,642
	673,570,666	-	5,324,476	-	69,973,761	748,868,903	3,029,174,713

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល

ចាប់ពីថ្ងៃទី27 ខែមីនា ឆ្នាំ2020 ធនាគារបានប្រើប្រាស់សារាចរលេខ ធ7-020-001 ចេញដោយធនាគារជាតិនៃកម្ពុជា លើឥណទានរៀបចំឡើងវិញដើម្បីគាំទ្រលើអតិថិជនដែលរងផលប៉ះពាល់ពី កូវីដ-19 ដោយ៖

- កាត់បន្ថយចំនួនប្រាក់ដើម ឬចំនួនប្រាក់ត្រូវបង់នៅចុងគ្រា
- បន្ទាបអាត្រាការប្រាក់ឱ្យទាបជាងអាត្រាដើមក្នុងកិច្ចសន្យា
- ពន្យារការបង់ប្រាក់ដើម ឬ ការប្រាក់ ឬការបំលែងការប្រាក់មិនបានបង់ទៅជាប្រាក់ដើម
- បន្ថែមកាលកំណត់ បន្ថែម/កែប្រែ អ្នករួមខ្ចី និង/ឬ អ្នកធានា បើអាច
- ប្តូរពីការសងរំលស់ ទៅជាការបង់ការប្រាក់ប៉ុណ្ណោះ ហើយប្រាក់ដើមត្រូវបង់នៅចុងគ្រា
- លើកលែងទ្រព្យបញ្ចាំ ឬ ទទួលយកទ្រព្យបញ្ចាំតម្លៃទាប និង

- កាត់បន្ថយលក្ខខណ្ឌកម្ចី និង/ឬលើកលែងការសងត្រលប់មកវិញរយៈពេលរហូតដល់ 6ខែ រាប់ចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាកម្ចីថ្មី។

តួយ៉ាងសម្រាប់អតិថិជនដែលបានបង់ប្រាក់ដើម និងការប្រាក់ឬទាំងប្រាក់ដើម និងការប្រាក់ ដោយមិនលើសពី90ថ្ងៃ (ឥណទានដំណើរការ) និងត្រូវបានរំពឹងថាអាចត្រឹមតែជួបនូវវិបត្តិហិរញ្ញវត្ថុបណ្តោះអាសន្ន និងការលំបាកលើការសងត្រលប់។ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យមានការរៀបចំឡើងវិញចំពោះឥណទានស្ថិតនៅក្នុងវិស័យរងផលប៉ះពាល់ដោយសារការរីករាលដាលនៃកូវីដ19 ដោយផ្អែកតាមការវាយតម្លៃរបស់ធនាគាររៀងៗខ្លួន។

នៅថ្ងៃទី28 ខែធ្នូ ឆ្នាំ 2021 ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ធ7.021.2314.ធ.ត ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ក្នុងគោលបំណងកាត់បន្ថយនូវហានិភ័យឥណទាន សំដៅរក្សាស្ថេរភាពហិរញ្ញវត្ថុ និងគាំទ្រដល់ការងារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។ ឥណទានរៀបចំឡើងវិញទាំងឡាយគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ត្រូវធ្វើចំណាត់ថ្នាក់ និងសំវិធានធនឡើងវិញ ដោយផ្អែកទៅលើសារាចរណែនាំនេះ។ ចំពោះឥណទានដែលស្ថិតក្នុងរយៈពេលវាយតម្លៃ ត្រូវរក្សាចំណាត់ថ្នាក់ដូចនៅមុនពេលដែលមានការរៀបចំឡើងវិញ។

បន្ទាប់ពីសិក្ខាសាលារបស់ ធនាគារជាតិនៃកម្ពុជា ស្តីពី “ការអនុវត្តសារាចរណែនាំស្តីពីការធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ” ដែលបានធ្វើឡើងនៅថ្ងៃទី18 ខែមករា ឆ្នាំ2022 ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2022 ដែលអនុញ្ញាតឱ្យស្ថាប័នធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្តសារាចរណែនាំថ្មីរហូតដល់ខែមករា ឆ្នាំ2022 តទៅ ប៉ុន្តែការអនុវត្តមុនត្រូវបានលើកទឹកចិត្ត។ ធនាគារបានជ្រើសរើសពន្យារពេលអនុវត្តសារាចរណែនាំថ្មី ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021។

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7.017.344 ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានឃ្នាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលានិងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺននៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យចំទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងចាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការចាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1 ដំណើរការ	ដំណាក់កាលទី 2 ក្រោមដំណើរការ	ដំណាក់កាលទី 3 មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនាចំណូលប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារ វាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅរួមមាន ការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗ គ្នាដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3។ នាការិយបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យដំបូង។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់តូចជាង 30 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	30 ដល់តូចជាង 90 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	90 ដល់តូចជាង 180 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់តូចជាង 360 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 91 ថ្ងៃ	

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងការបង្កើតការដាក់ពិន្ទុឥណទានរបស់អតិថិជន និងចំណាត់ថ្នាក់របស់ធនាគារជាតិកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគាររួមបញ្ចូលនូវធាតុដែលប្រមើលមើលអនាគតនៅក្នុងការអនុវត្ត MEVs (អថេរម៉ាក្រូសេដ្ឋកិច្ច) ទៅនឹងការគណនា ECL ដើម្បីឆ្លុះបញ្ចាំងពីការកែតម្រូវនៃសេដ្ឋកិច្ច។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង) (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្ត្រីដើម				
ឥណទានធម្មតា	904,445,306	-	-	904,445,306
ឥណទានឃ្នាំមើល	3,098,431	-	-	3,098,431
ឥណទានក្រោមស្តង់ដារ	-	2,509,299	-	2,509,299
ឥណទានជាប់សង្ស័យ	-	55,018	-	55,018
ឥណទានខាតបង់	-	-	1,554,498	1,554,498
	907,543,737	2,564,317	1,554,498	911,662,552
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(3,599,263)	(1,224,057)	(2,596,029)	(7,419,349)
តម្លៃយោង (ដុល្លារអាមេរិក)	903,944,474	1,340,260	(1,041,531)	904,243,203
តម្លៃយោង (ពាន់រៀល)	3,682,669,787	5,460,219	(4,243,197)	3,683,886,809

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្ត្រីដើម				
ឥណទានធម្មតា	693,118,187	-	-	693,118,187
ឥណទានឃ្នាំមើល	961,860	-	-	961,860
ឥណទានក្រោមស្តង់ដារ	-	451,747	-	451,747
ឥណទានជាប់សង្ស័យ	-	152,491	-	152,491
ឥណទានខាតបង់	-	-	2,949,597	2,949,597
	694,080,047	604,238	2,949,597	697,633,882
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(4,151,645)	(96,725)	(2,567,629)	(6,815,999)
តម្លៃយោង (ដុល្លារអាមេរិក)	689,928,402	507,513	381,968	690,817,883
តម្លៃយោង (ពាន់រៀល)	2,790,760,386	2,052,890	1,545,061	2,794,358,337

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន

ធនាគារគាំទ្រ និងគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យធនាគារផ្តល់ការសម្របសម្រួលទៅលើឥណទានធ្វើចំណាត់ថ្នាក់ឡើងវិញ នូវវិធីសាស្ត្រសងត្រឡប់ដោយការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ឬការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ទៅតាមភាពប៉ះពាល់ជាក់ស្តែងរបស់អតិថិជន។ ទោះបីជាឥណទានមួយចំនួនរបស់ធនាគារត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញយ៉ាងណាក៏ប៉ុន្តែអតិថិជនដែលមានឥណទានធ្វើចំណាត់ថ្នាក់ឡើងវិញទាំងនោះនៅតែមានសុចន្ទានភាពវិជ្ជមានដដែលដោយធនាគារនៅតែទទួលបានការប្រាក់ទៀងទាត់ពីអតិថិជន។

ទស្សនៈរបស់អ្នកដឹកនាំរបស់ធនាគារទៅការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ឬការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង មិនអាចមានលទ្ធផលដោយស្វ័យប្រវត្តិនៅក្នុងការកើនឡើងជាសារវន្តនៃ ហានិភ័យឥណទាន (SICR) នោះទេ ហើយឥណទានធ្វើចំណាត់ថ្នាក់ឡើងវិញមិនចាំបាច់នឹងធ្វើការផ្លាស់ប្តូរដំណាក់កាលឥណទានទេ ប្រសិនបើគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន។

ធនាគារធ្វើការវិភាគទៅលើអតិថិជន ដែលមានឥណទានធ្វើចំណាត់ថ្នាក់ឡើងវិញ ថាតើដំណាក់កាលឥណទានត្រូវមានការផ្លាស់ប្តូរ ដោយគិតទៅលើការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ប្រសិនបើអតិថិជនអាចទូទាត់សងត្រឡប់មកធនាគារវិញបានទៀងទាត់ នោះឥណទានពុំមានកើនឡើងជាសារវន្តនៃហានិភ័យឥណទានឡើយ។

ធនាគារនឹងធ្វើការវិភាគដាច់ដោយឡែកដោយមានក្រុមប្រឹក្សាឥណទានធ្វើការត្រួតពិនិត្យ និងអនុវត្ត ដោយកំណត់ថាឥណទានមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន ចំពោះអតិថិជនដែលមានឥណទានធ្វើចំណាត់ថ្នាក់ឡើងវិញប្រភេទផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ដោយវាយតម្លៃទៅលើ ថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារ បានប្រើទិន្នន័យម៉ាក្រូសេដ្ឋកិច្ចប្រវត្តិសាស្ត្រ ដែលជកស្រង់ចេញពីទិន្នន័យបោះផ្សាយដោយធនាគារពិភពលោក។ ដើម្បីព្យាករណ៍ពីប្រូបាប៊ីលីតេនៃហានិភ័យឥណទានសម្រាប់ឆ្នាំខាងមុខ អត្រាហានិភ័យឥណទានដែលត្រូវបានគេសង្កេតឃើញប្រចាំត្រីមាស (ODRs) ត្រូវបានតម្រែតម្រង់ទៅនឹងតម្លៃអថេរម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស (“MEV”)។ ធនាគារ បានប្រើវិធីសាស្ត្រជាពេលវេលាជាមធ្យម ដើម្បីព្យាករណ៍ពី MEVs នាពេលអនាគត។ ការប្រមើលមើលទៅមុខ ត្រូវបានគណនាតាមសមាមាត្រនៃ ODR ដោយផ្អែកលើ MEV ដែលគេស្គាល់ថ្មីៗ និង MEV ដែលបានព្យាករណ៍។

អថេរម៉ាក្រូសេដ្ឋកិច្ច ត្រូវបានគណនាតាមមូលដ្ឋានសេណារីយ៉ូធម្មតា ល្អបំផុត និងអាក្រក់បំផុត។ វាត្រូវបានធ្វើឡើងដោយគណនាគម្លាតគំរូនៃតម្លៃប្រវត្តិសាស្ត្រដែលគេស្គាល់នៃអថេរម៉ាក្រូសេដ្ឋកិច្ច និងកែតម្រូវតម្លៃមូលដ្ឋានដោយគម្លាតស្តង់ដារ +/- 2 ដើម្បីបង្កើតសេណារីយ៉ូដែលល្អបំផុត និងអាក្រក់បំផុត។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រ ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និង ឥណទានខាតបង់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សវិធានធនខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់លើសវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ។

	2021			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	4,151,645	96,725	2,567,629	6,815,999
- ផ្ទេរទៅដំណាក់កាលទី 1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី 2	(33,266)	33,266	-	-
- ផ្ទេរទៅដំណាក់កាលទី 3	(51,865)	(84,466)	136,331	-
ការវាស់វែងឡើងវិញនៃសវិធានធនខាតបង់សុទ្ធ	(1,472,474)	1,188,942	1,112,200	828,668
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានផ្តល់	2,075,986	1,849	9,483	2,087,318
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(1,070,763)	(12,259)	(1,229,614)	(2,312,636)
សមតុល្យនាថ្ងៃទី31 ខែធ្នូ(ដុល្លារអាមេរិក)	3,599,263	1,224,057	2,596,029	7,419,349
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	14,663,397	4,986,809	10,576,223	30,226,429

	2020			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	3,434,697	51,652	1,594,332	5,080,681
- ផ្ទេរទៅដំណាក់កាលទី 1	967	(967)	-	-
- ផ្ទេរទៅដំណាក់កាលទី 2	(3,000)	3,000	-	-
- ផ្ទេរទៅដំណាក់កាលទី 3	(693)	(4,947)	5,640	-
ការវាស់វែងឡើងវិញនៃសវិធានធនខាតបង់សុទ្ធ	(1,362,283)	38,130	967,739	(356,414)
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានផ្តល់	2,564,460	24,362	177	2,588,999
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(482,503)	(14,505)	(259)	(497,267)
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	4,151,645	96,725	2,567,629	6,815,999
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	16,793,404	391,253	10,386,059	27,570,716

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូរប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការ កាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមបែបច្រើនដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុន តម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគុណតម្លៃប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការ ធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យ ដោយជៀសទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។

	រហូតដល់ 1 ខែ	> 1 – 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 – 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល – ដុល	27,740,919	-	-	-	-	-	278,082,696	305,823,615	1.50%
ប្រាក់បញ្ញើនៅធនាគារនានា – ដុល	2,083,060	6,300,500	-	-	-	-	-	8,383,560	1.18%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន – ដុល	50,974,941	133,699,842	165,783,693	98,450,874	186,105,291	276,647,911	-	911,662,552	11.08%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	112,043	112,043	-
	80,798,920	140,000,342	165,783,693	98,450,874	186,105,291	276,647,911	278,194,739	1,225,981,770	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	579,622,004	115,113,335	77,543,731	51,892,489	45,651,110	-	-	869,822,669	2.08%
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	73,574,916	31,428,605	60,503,148	18,110,058	26,296,186	-	-	209,912,913	1.33%
បំណុលភតិសន្យា	116,258	204,889	326,267	751,049	2,303,980	3,448,606	-	7,151,049	5.50%
បំណុលផ្សេងៗ	-	-	-	-	-	-	5,188,894	5,188,894	-
	653,313,178	146,746,829	138,373,146	70,753,596	74,251,276	3,448,606	5,188,894	1,092,075,525	
សរុបគុណតម្លៃប្រាក់សមមូលពាន់រៀល – កំណត់សម្គាល់ 5	(572,514,258)	(6,746,487)	27,410,547	27,697,278	111,854,015	273,199,305	273,005,845	133,906,245	
	(2,332,423,087)	(27,485,188)	111,670,568	112,838,711	455,693,257	1,113,013,969	1,112,225,813	545,534,043	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។ (ត)

	រហូតដល់ 1 ខែ	> 1 – 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 – 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល – ដុល	20,328,732	-	-	-	-	-	223,226,968	243,555,700	0.78%
ប្រាក់បញ្ញើនៅធនាគារនានា – ដុល	20,130,809	5,400,589	3,001,662	3,604,485	-	-	-	32,137,545	0.40%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន – ដុល	29,151,155	65,077,056	130,149,808	60,445,580	173,018,836	239,791,447	-	697,633,882	11.51%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	26,611	26,611	-
	69,610,696	70,477,645	133,151,470	64,050,065	173,018,836	239,791,447	223,253,579	973,353,738	
បំណុលហិរញ្ញវត្ថុ (កំណត់សម្គាល់ផ្សេងៗ)									
ប្រាក់បញ្ញើរបស់អតិថិជន	468,216,217	82,795,337	36,413,758	48,748,337	3,422,674	-	-	639,596,323	1.44%
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	58,942,914	85,496,632	8,221,483	18,156,760	-	-	-	170,817,789	1.08%
ប្រាក់កម្ចី	2,989,297	-	3,542,419	-	-	-	-	6,531,716	3.55%
បំណុលភតិសន្យា	111,750	194,971	310,958	757,207	1,726,000	20,835	-	3,121,721	5.50%
បំណុលផ្សេងៗ	-	-	-	-	-	-	2,098,794	2,098,794	-
	530,260,178	168,486,940	48,488,618	67,662,304	5,148,674	20,835	2,098,794	822,166,343	
សរុបគុណតម្លៃប្រាក់សមមូលពាន់រៀល – កំណត់សម្គាល់ 5	(460,649,482)	(98,009,295)	84,662,852	(3,612,239)	167,870,162	239,770,612	221,154,785	151,187,395	
	(1,863,327,155)	(396,447,598)	342,461,236	(14,611,507)	679,034,805	969,872,126	894,571,105	611,553,016	

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរបាយការណ៍ នឹងមានការកើនឡើង/ (ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម។ ការវិភាគសន្មតថា រាល់បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូរប្រាក់ប្រើប្រាស់បណ្តាបរទេស នៅតែថេរជានិច្ច។

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021				
ឧបករណ៍ហិរញ្ញវត្ថុអត្រាថេរ	3,770,597	(3,770,597)	3,770,597	(3,770,597)
ពាន់រៀល – កំណត់សម្គាល់ 5	15,361,412	(15,361,412)	15,361,412	(15,361,412)
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020				
ឧបករណ៍ហិរញ្ញវត្ថុអត្រាថេរ	3,834,702	(3,834,702)	3,834,702	(3,834,702)
ពាន់រៀល – កំណត់សម្គាល់ 5	15,511,370	(15,511,370)	15,511,370	(15,511,370)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្រុះរបស់ធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក។ ដូច្នេះ ការវិភាគរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	272,681,869	32,335,985	805,761	305,823,615
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	8,383,560	-	-	8,383,560
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	814,549,681	97,112,871	-	911,662,552
ទ្រព្យសកម្មផ្សេងៗ	112,043	-	-	112,043
	<u>1,095,727,153</u>	<u>129,448,856</u>	<u>805,761</u>	<u>1,225,981,770</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	813,246,960	56,317,851	257,858	869,822,669
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	162,340,159	47,572,509	245	209,912,913
បំណុលគតិសន្យា	7,151,049	-	-	7,151,049
បំណុលផ្សេងៗ	5,188,894	-	-	5,188,894
	<u>987,927,062</u>	<u>103,890,360</u>	<u>258,103</u>	<u>1,092,075,525</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ/(បំណុល)	<u>107,800,091</u>	<u>25,558,496</u>	<u>547,658</u>	<u>133,906,245</u>
សមមូលពាន់រៀល - កំណត់សម្គាល់ 5	<u>439,177,571</u>	<u>104,125,313</u>	<u>2,231,159</u>	<u>545,534,043</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	205,094,296	37,824,610	636,794	243,555,700
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	32,137,545	-	-	32,137,545
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	620,012,668	77,621,214	-	697,633,882
ទ្រព្យសកម្មផ្សេងៗ	26,611	-	-	26,611
	<u>857,271,120</u>	<u>115,445,824</u>	<u>636,794</u>	<u>973,353,738</u>
បំណុលហិរញ្ញវត្ថុ (កំណត់សារឡើងវិញ)				
ប្រាក់បញ្ញើរបស់អតិថិជន	600,668,118	38,333,144	595,061	639,596,323
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	129,058,619	41,681,626	77,544	170,817,789
ប្រាក់កម្ចី	-	6,531,716	-	6,531,716
បំណុលគតិសន្យា	3,121,721	-	-	3,121,721
បំណុលផ្សេងៗ	2,098,794	-	-	2,098,794
	<u>734,947,252</u>	<u>86,546,486</u>	<u>672,605</u>	<u>822,166,343</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ/(បំណុល)	<u>122,323,868</u>	<u>28,899,338</u>	<u>(35,811)</u>	<u>151,187,395</u>
សមមូលពាន់រៀល - កំណត់សម្គាល់ 5	<u>494,800,046</u>	<u>116,897,822</u>	<u>(144,855)</u>	<u>611,553,013</u>

ការវិភាគប្រែប្រួល

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាកាលបរិច្ឆេទរបាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 1% នៃស្ថានភាពចំហសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ក្នុងក្រុម "ផ្សេងៗ")៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020	
	- 1% រំលស់	+ 1% ការកើនឡើង	- 1% រំលស់	+ 1% ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដុល្លារអាមេរិក	9,879,271	(9,879,271)	1,223,239	(1,223,239)
ប្រាក់រៀល	1,038,904	(1,038,904)	288,993	(288,993)
ផ្សេងៗ	2,581	(2,581)	(358)	358
	<u>10,920,756</u>	<u>(10,920,756)</u>	<u>1,511,874</u>	<u>(1,511,874)</u>
ពាន់រៀល - កំណត់សម្គាល់ 5	<u>44,491,160</u>	<u>(44,491,160)</u>	<u>6,115,530</u>	<u>(6,115,530)</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យ សាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021	រហូតដល់ 1 ខែ	> 1 – 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 – 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	579,622,004	115,113,335	77,543,731	51,892,489	45,651,110	-	-	869,822,669
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	73,574,916	31,428,605	60,503,148	18,110,058	26,296,186	-	-	209,912,913
បំណុលភតិសន្យា	116,258	204,889	326,267	751,049	2,303,980	3,448,606	-	7,151,049
បំណុលផ្សេងៗ	-	-	-	-	-	-	5,188,894	5,188,894
	<u>653,313,178</u>	<u>146,746,829</u>	<u>138,373,146</u>	<u>70,753,596</u>	<u>74,251,276</u>	<u>3,448,606</u>	<u>5,188,894</u>	<u>1,092,075,525</u>
(សមមូលពាន់រៀល – កំណត់សម្គាល់ 5)	<u>2,661,597,887</u>	<u>597,846,581</u>	<u>563,732,197</u>	<u>288,250,150</u>	<u>302,499,698</u>	<u>14,049,621</u>	<u>21,139,554</u>	<u>4,449,115,688</u>
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 (កំណត់សម្គាល់ឡើងវិញ)								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	468,216,217	82,795,337	36,413,758	48,748,337	3,422,674	-	-	639,596,323
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	58,942,914	85,496,632	8,221,483	18,156,760	-	-	-	170,817,789
ប្រាក់កម្ចី	2,989,297	-	3,542,419	-	-	-	-	6,531,716
បំណុលភតិសន្យា	111,750	194,971	310,958	757,207	1,726,000	20,835	-	3,121,721
បំណុលផ្សេងៗ	-	-	-	-	-	-	2,098,794	2,098,794
	<u>530,260,178</u>	<u>168,486,940</u>	<u>48,488,618</u>	<u>67,662,304</u>	<u>5,148,674</u>	<u>20,835</u>	<u>2,098,794</u>	<u>822,166,343</u>
(សមមូលពាន់រៀល – កំណត់សម្គាល់ 5)	<u>2,144,902,420</u>	<u>681,529,672</u>	<u>196,136,460</u>	<u>273,694,020</u>	<u>20,826,386</u>	<u>84,278</u>	<u>8,489,622</u>	<u>3,325,662,858</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬ ការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម តាមផ្នែកគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវចន្លោះម៉ូឌុលនានា និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

(i). បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់ អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ដើមទុនបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត។ ដូច្នេះ ព័ត៌មានអំពីដើមទុនខាងលើ មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា។

(ii). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ។ តម្លៃសមរម្យ គឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្រប នាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី ប្រាក់បញ្ញើជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លីមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានារួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងប្រាក់បញ្ញើសន្សំ។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

ហិរញ្ញប្បទាន ឥណទាន និងបុរេប្រទាន និងផ្សេងៗទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើទូទាត់តាមតម្រូវការ (គណនីចរន្ត និងប្រាក់បញ្ញើសន្សំ) ឬប្រាក់បញ្ញើមានកាលកំណត់នៅសល់តិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មាននៃតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។ តម្លៃសមស្របនៃប្រាក់បញ្ញើមានកាលកំណត់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មានផ្អែកលើអប្បបរមាលំហូរសាច់ប្រាក់ដោយប្រើអត្រាទីផ្សារបច្ចុប្បន្នដែលស្រដៀងគ្នាទៅនឹងប្រាក់បញ្ញើពីធនាគារ និងអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 – តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលប្រតិកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 – ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 – ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

35. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាកាលបរិច្ឆេទរបាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជាប្រិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំជៀបនឹងរំលស់ថ្លៃដើម ជាប្រិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាកាលបរិច្ឆេទរបាយការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជាប្រិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុផ្សេងៗមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្រិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i). ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់អតិថិជន បណ្ណបំណុល និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមទាំងការទិញនិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលជាកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីលើសំវិធានធននៃកិច្ចសន្យានៃឧបករណ៍ទាំងនេះ។

សម្រាប់ធាតុដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ឬកន្លះថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ តម្លៃសមហេតុសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលមានការទទួលស្គាល់ដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការរបស់វា។

(ii). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម FVOCI ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI")។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាម កិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ ("SPPI")។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាសំដែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស្មើគ្នាគ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះឬការធ្វើឱ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រងឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ងាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii). **ការចាត់ចំណាត់ថ្នាក់ (ត)**

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។

ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដៃ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជាបរូបន្តបុគ្គល ឬជាអង្គការប្រតិបត្តិការសំខាន់ ឬជាអង្គការដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយលើកលែងតែ ក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ជា បំណុលហិរញ្ញវត្ថុផ្សេងៗ និងធ្វើការវាស់វែងដោយចំណាយរំលស់ថ្លៃដើម លើកលែងតែបំណុលហិរញ្ញវត្ថុនោះមានលក្ខណៈវិនិច្ឆ័យដែលត្រូវបង្ហាញតាមតម្លៃសមស្របជាចំណេញឬខាត។

(iii). **ការឈប់ទទួលស្គាល់**

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬ ខាតដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). **ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល(iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវា ដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យ នៃការឈប់ទទួលស្គាល់ទ្រព្យជាទូទៅ មិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះទេ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រារប្រែប្រួល អត្រាការប្រាក់ប្រសិទ្ធភាព ដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទិដ្ឋភាពបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និង ថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងផុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀតវាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ បំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បហារលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទិដ្ឋភាពបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និង រំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវ ដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមមានការប្រែប្រួល ដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់ នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាម កិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសមមូលនឹងមូលដ្ឋានមុន – ពោលគឺមូលដ្ឋានភ្លាមៗមុនពេលមានការផ្លាស់ប្តូរ។

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាម កិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារនឹងអនុវត្តគោលនយោបាយគណនេយ្យ សម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និង ទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួម ក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាន នៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយ ចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ ព័ត៌មានតម្លៃដោយឡែក។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួម ក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃ សមស្របនៃផលគប្បស្ថងបានផ្តល់ឱ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈ បច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មត់ថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវ វាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃ ប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យយូរជាង ការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែង តាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ការវាស់វែងតម្លៃសមស្រប (ត)

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋាន ចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទានត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យដាក់លាក់។

ការកែតម្រូវត្រឹមត្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំង ពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់ តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោម ដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1”។

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (Life-time ECL) គឺជា ការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិ ការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2”។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការចាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើ ការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

មិនចាំបាច់ចំណាយ ឬប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលមើលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមាន ភាពស្រដៀង ដែលបណ្តាលឱ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវ បានវាស់វែងតាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារ ប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តទូទៅហានិភ័យឥណទាន

ធនាគារវាយតម្លៃថា តើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរបាយការណ៍។ ការកំណត់ ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការ ខកខានសងមិនតិចជាងរយៈពេលចំនួន 30 ថ្ងៃ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់ អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេនោះ សំវិធានធននៃ ការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើ មានទ្រព្យដាក់ធានា) ឬ
- អ្នកខ្ចីបានហួសកាលកំណត់សងស្មើ ឬលើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាងឬស្មើ 14 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ទៅលើ កាតព្វកិច្ចឥណទានចំពោះធនាគារ។
- វាមានភាពច្បាស់លាស់ដែលថាអ្នកខ្ចី នឹងរៀបចំទ្រព្យសកម្មឡើងវិញក្រោយពីភ្ងៀមធនដោយសារអ្នកខ្ចី ពុំមានលទ្ធភាពសងកាតព្វកិច្ចឥណទានបាន។

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែង ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរបាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាង លំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរបាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ ដែលរំពឹងទុកនាពេលអនាគត និង
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់ កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ
- កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ អត្រាដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទិផ្សារលើតម្លៃរយៈពេលនៃទឹកប្រាក់ និងហានិភ័យដែលដាក់លាក់ចំពោះលំហូរ សាច់ប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

នៅពេលបញ្ចុះតម្លៃលំហូរសាច់ប្រាក់នាពេលអនាគត អត្រាបញ្ចុះតម្លៃខាងក្រោមត្រូវបានប្រើប្រាស់៖

- ទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាក្រៅពី ទ្រព្យសកម្មហិរញ្ញវត្ថុនិងភតិសន្យានិងទទួលបាន ប្រភេទទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃនៅពេល ទិញ (“POCI”)៖ អត្រាការប្រាក់មានប្រសិទ្ធភាពដើម ឬប្រហាក់ប្រហែល
- ភតិសន្យាឥណទានមិនទាន់ដក៖ អត្រាការប្រាក់មានប្រសិទ្ធភាព ឬប្រហាក់ប្រហែលដែលត្រូវអនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបណ្តាលមកពី កិច្ចសន្យាឥណទាន និង
- កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ អត្រាដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទិផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា នៃប្រាក់និងហានិភ័យដែលដាក់លាក់ចំពោះ លំហូរសាច់ប្រាក់។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ នឹង LGD នឹង EAD។ ECL ពេញអាយុកាល ត្រូវបានគណនា ដោយផលគុណនៃ PD ពេញអាយុកាល នឹង LGD នឹង EAD។

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលគ្រលប់ ពីអតិថិជនខកខានសង។ ម៉ូដែល LGD ត្រូវបានពិចារណាលើធនាសម្ព័ន្ធ អាទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការ ប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើ សមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេល មានការខកខានសង។ សម្រាប់កាតព្វកិច្ចខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេត ពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយម៉ូដែលនៃសមតុល្យដែលអាចកើតឡើងនៅពេល វេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 1 ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមាន ហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែល វែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថា តើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្លាស់ប្តូរទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញមិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាកើតមានពីទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ (ត)

- ប្រសិនបើការរៀបចំឡើងវិញនាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូល ទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បហារពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរបាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3”។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

សំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញឬខាត និង លទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់សមមូលនៅធនាគារនានា អាចទទួលបានការសងតាមតម្រូវការឬតាមការជូនដំណឹងខ្លីហើយត្រូវបានចាត់ថ្នាក់ជាតម្លៃរំលស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ សាច់ប្រាក់សុទ្ធ និងសមមូលសាច់ប្រាក់ត្រូវបានរក្សាទុកជាមួយធនាគារនិងហិរញ្ញវត្ថុដៃគូស្ថាប័នដែលត្រូវបានគេវាយតម្លៃ ដោយផ្អែកលើការចាត់ថ្នាក់របស់ Standard & Poor's MOODY និង Bloomberg។

ង. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធរួច។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

ច. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទូទៅត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុជាទូទៅ។ ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់ និងរក្សាទុនបម្រុងទូទៅ។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 និងសារាចរណែនាំ លេខ ធ7-018-001 ស.រ.ឆ.ណ ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 ជាមួយនិងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះ គ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះ គ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង្គរទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមរំលោះថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឈ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀត ត្រូវបានកត់ត្រាតាមរំលោះថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ដ. ទ្រព្យ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃ បង្គរ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុង លក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យសកម្ម ដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការ ចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទង នឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញកម្មវិធីកុំព្យូទ័រដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាព ចម្បង) នៃទ្រព្យ និងបរិក្ខារ។

(ii). ចំណាយបន្ទាប់

ប្រាក់ចំណេញ ឬខាតលើការលក់វត្ថុនៃទ្រព្យសម្បត្តិ និងឧបករណ៍ត្រូវបានកំណត់ដោយការប្រៀបធៀបប្រាក់ចំណូលដែលបានមកពីការលក់ ជាមួយនឹង តម្លៃយោងនៃទ្រព្យសម្បត្តិ និងឧបករណ៍ ហើយត្រូវបានទទួលស្គាល់នៅក្នុង "ប្រាក់ចំណូលផ្សេងទៀត" និង "ការចំណាយផ្សេងទៀត" រៀងគ្នានៅក្នុង របាយការណ៍ចំណេញ ឬខាត។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវា អាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃ យោងនៃធាតុដែលបានជំនួសនោះ ត្រូវដកចេញ ហើយទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

(iii). រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើ សមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃ សមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ។ ទ្រព្យកំពុងដំណើរការ មិនត្រូវបានរំលស់ទេ រហូតទាល់តែ ទ្រព្យទាំងនេះបានបញ្ចប់ ហើយបានដាក់ឱ្យប្រើប្រាស់ នៅក្នុងប្រតិបត្តិការអាជីវកម្ម។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬចំពោះទ្រព្យសកម្មដែលបានសាងសង់ដោយ ផ្ទាល់ គិតចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(iii). រំលស់ (ត)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់មានដូចខាងក្រោម៖

	ឆ្នាំ
កុំព្យូទ័រ	3 – 5
គ្រឿងសង្ហារឹម និងសម្ភារការិយាល័យ	3 – 8
យានយន្ត	5
ការជួសជុលកែលំអ	5 – 8

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ប. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធី ជាក់លាក់នោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ 5 ឆ្នាំ ទៅ 7 ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

ខ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើ កិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាច្រើននឹងតម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬប្រយោល ហើយគួរមានលក្ខណៈ រូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេល ប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ។
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពី របៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និង គោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់។

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យាដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ 2018 មកប៉ុណ្ណោះ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែក តម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យា នីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និង មិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល

ការរៀបចំឱ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រង ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេ ហើយក៏មិនស្មើនឹងតម្លៃទិផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់ តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារការិយាល័យ 3 – 15 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បហារដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល។ ជាទូទៅ ធនាគារប្រើអត្រាការប្រាក់កម្ចីបន្ថែមជាអត្រាអប្បហារ។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្តការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគតដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលគ្រឿងម៉ាស៊ីនដែលមានរយៈពេលតិចជាង 12 ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប រួមមានការជួលទីតាំងដាក់ម៉ាស៊ីនអេធីអឹម។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា។

ឈ. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែង បន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ណ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii). ផែនការប្រាក់សន្សំរបស់និយោជិត

ផែនការប្រាក់សន្សំរបស់និយោជិតគឺជាគម្រោងអត្ថប្រយោជន៍ការងារបុគ្គលិក ដែលធនាគារចំណាយជាវិភាគទានថេរទៅក្នុងគណនីធនាគារដាច់ដោយឡែក។ កាតព្វកិច្ចសម្រាប់វិភាគទាននៃការកំណត់ផែនការប្រាក់សន្សំនេះ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍ចំណេញ ឬខាត នៅក្នុងអំឡុងពេលបម្រើការងាររបស់និយោជិត តាមអត្រា 5% នៃប្រាក់បៀវត្សរ៍ដុលក្នុងមួយខែ។

មូលនិធិនេះ នឹងត្រូវបង់ទៅនិយោជិតរៀងរាល់ 3 ឆ្នាំម្តង នៅក្នុងពេលពេលបម្រើការងាររបស់និយោជិតជាមួយធនាគារ។

(iii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បហារទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទិផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បហារនៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ថ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព (“EIR”)

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បហារសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឱ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៥. ការប្រាក់ (ត)

អត្រាការប្រាក់ប្រសិទ្ធភាព (“EIR”) (ត)

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណារាល់លក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL) ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់តាមកិច្ចសន្យាត្រូវបានប្រើប្រាស់ជំនួសអត្រាការប្រាក់ប្រសិទ្ធភាព នៅពេលដែលអ្នកគ្រប់គ្រងវាយតម្លៃថាថ្លៃប្រតិបត្តិការ និងកម្រៃមិនមែនជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព ហើយពុំមានផលប៉ះពាល់ជាសារវន្តសម្រាប់របាយការណ៍ហិរញ្ញវត្ថុនេះទេ។ ថ្លៃដើមប្រតិបត្តិការរួមមានការចំណាយបន្ថែមដែល ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់ បង្ក ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើ ផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

១. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ប្រាក់កម្រៃ និងកម្រៃជើងសារផ្សេងទៀតត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

៣. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញានោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បហារទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃ ឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាតើមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់ទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកាត់ត្រាបញ្ជ្រាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកាត់ត្រាបញ្ជ្រាសមកវិញ ត្រឹមកម្រិតមួយដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

៩. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណូល រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណូល ដូច្នេះហើយវាត្រូវបានកាត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ស.គ.អ.ក 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត” ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ក. ពន្ធលើប្រាក់ចំណូល (ត)

(i). ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើ អត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍ នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

(ii). ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជាសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល អាចកាត់កងគ្នាបាន ក្នុងករណីច្បាប់បានអនុញ្ញាត ហើយមានការទាក់ទងនឹងពន្ធលើប្រាក់ចំណេញដែលបានកំណត់ដោយអាជ្ញាធរពន្ធលើស្ថាប័នដូចគ្នា ឬលើអង្គភាពពន្ធផ្សេងៗគ្នា ដើម្បីទូទាត់បំណុលពន្ធប្រចាំឆ្នាំ និងទ្រព្យសកម្ម ឬពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលនឹងត្រូវបានទទួលស្គាល់ក្នុងពេលដំណាលគ្នា។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឱ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

ផ. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

36. ស្តង់ដារថ្មី រិសោធនកម្មលើបទដ្ឋាន និង ការបកស្រាយមិនទាន់ត្រូវបានអនុវត្ត

ស្តង់ដារថ្មី ការកែប្រែ និងការបកស្រាយថ្មីមួយចំនួន ទាក់ទងនឹងស្តង់ដារដែលមានស្រាប់បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2021 ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត។ យ៉ាងណាមិញ ធនាគារមិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

ក. ពន្ធពន្យារជាទ្រព្យសកម្ម ដែលទាក់ទងទៅនឹង ទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីប្រតិបត្តិការតែមួយ (រិសោធនកម្ម ទៅលើ ស.គ.អ.ក 12)

ការធ្វើរិសោធនកម្មបានបង្រួមរិសាលភាព ទៅលើការកត់ត្រាលើកដំបូងលើកលែងតែប្រតិបត្តិការដែលកើតឡើងក្នុងគោលបំណងសម្រាប់កាត់កងជាមួយនឹងភាពលម្អៀងបណ្តោះអាសន្ន ដូចជាភតិសន្យាជាដើម។ ការធ្វើរិសោធនកម្មនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ឬមួយបន្ទាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2023។ ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល របស់ភតិសន្យានឹងត្រូវបានកត់ត្រាជាព័ត៌មានប្រៀបធៀបដោយចាប់ពីថ្ងៃប្រៀបធៀបដំបូងហើយផលប៉ះពាល់បង្កត្រូវបានកត់ត្រាជាការកែតម្រូវនៅក្នុងប្រាក់ចំណេញរក្សាទុក ឬបាត់ផ្សេងៗ នៃមូលធនសម្រាប់ការិយបរិច្ឆេទនោះ។ ចំពោះប្រតិបត្តិការផ្សេងទៀតការធ្វើរិសោធនកម្មនឹង និងត្រូវកត់ត្រាជាប្រតិបត្តិការដែលកើតឡើងបន្ទាប់ពីថ្ងៃដែលបានដាក់បង្ហាញដំបូង។

ធនាគារកត់ត្រាពន្ធពន្យារលើភតិសន្យាដោយអនុវត្តតាមវិធីសាស្ត្រសមាហរណកម្ម ដែលនេះបណ្តាលឱ្យទទួលបានលទ្ធផលប្រហាក់ប្រហែលគ្នាទៅនឹងការធ្វើរិសោធនកម្ម លើកលែងតែផលប៉ះពាល់ទៅលើការដាក់បង្ហាញពន្ធពន្យារសុទ្ធ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ក្នុងការធ្វើរិសោធនកម្មនេះធនាគារនឹងធ្វើការកត់ត្រាផ្សេងគ្នារវាង ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល។ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ភាពខុសគ្នាបណ្តោះអាសន្នទៅលើធាតុជាប់ពន្ធ ដែលទាក់ទងទៅនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ចំនួន 6,821,459 ដុល្លារអាមេរិក (កំណត់សម្គាល់13) ភាពខុសគ្នាបណ្តោះអាសន្នទាក់ទងទៅនឹងភតិសន្យាដែលអាចដកបានមាន ចំនួន 9,856,181 ដុល្លារអាមេរិក (កំណត់សម្គាល់ 17) ដែលធ្វើឱ្យលទ្ធផលចុងក្រោយគឺជាពន្ធពន្យារជាទ្រព្យ សកម្មសុទ្ធចំនួន 109,289 ដុល្លារអាមេរិក (កំណត់សម្គាល់ 20(ក))។ ក្រោមការធ្វើរិសោធនកម្មនេះ ធនាគារនឹង ធ្វើការដាក់បង្ហាញផ្សេងគ្នារវាង ពន្ធពន្យារជាបំណុលចំនួន 1,364,292 ដុល្លារអាមេរិក និង ពន្ធពន្យារជាទ្រព្យសកម្ម ចំនួន 1,255,003 ដុល្លារអាមេរិក។ ពុំមានផលប៉ះពាល់ដល់ប្រាក់ចំណូលរក្សាទុកទៅលើការអនុវត្តរិសោធនកម្មនេះទេ។

ខ. ស្តង់ដារថ្មីផ្សេងៗទៀត

ស្តង់ដារ និងការបកស្រាយដែលបានធ្វើរិសោធនកម្មដូចខាងក្រោមមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់គួរឱ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ៖

- ការបំពេញតាមកិច្ចសន្យា៖ តម្លៃនៃការបំពេញកិច្ចសន្យា (រិសោធនកម្មលើ ស.គ.អ.ក 37)
- Covid-19៖ សម្បទានដួលដែលពាក់ព័ន្ធ មុនថ្ងៃទី30 ខែមិថុនា ឆ្នាំ2021 (រិសោធនកម្មលើ ស.រ.ហ.អ.ក 16)
- ការកែលម្អប្រចាំឆ្នាំទៅលើស្តង់ដារ ស.រ.ហ.អ. 2018 – 2020
- ទ្រព្យ រាំងចក្រ និងបរិក្ខារ៖ ចំណូលមុនពេលប្រើប្រាស់ដែលបានកំណត់ទុកជាមុន (ការធ្វើរិសោធនកម្មចំពោះ ស.គ.អ.ក 16)
- ឯកសារយោង ទៅក្របខ័ណ្ឌគណនេយ្យ (រិសោធនកម្មចំពោះ ស.រ.ហ.អ.ក. 3)
- ចំណាត់ថ្នាក់បំណុលដែលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (រិសោធនកម្មលើ ស.គ.អ.ក 1)
- ការបង្ហាញគោលនយោបាយគណនេយ្យ (រិសោធនកម្មចំពោះ.គ.អ.ក.1 និង ស.រ.ហ.អ.ក. ចំពោះរបាយការណ៍អនុវត្តន៍ 2)
- និយមន័យនៃការប៉ាន់ប្រមាណគណនេយ្យ (ការធ្វើរិសោធនកម្មចំពោះ ស.គ.អ.ក 8)

អ្នកគ្រប់គ្រងមិនរំពឹងថា ការអនុម័តស្តង់ដារដែលបានរាយខាងលើ នឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

37. ការកំណត់សារឡើងវិញនៃព័ត៌មានប្រៀបធៀប

ក្នុងអំឡុងពេល នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ 2021 អ្នកគ្រប់គ្រង បានរកឃើញនូវកំហុសឆ្គង ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទពីមុន ដែលទាក់ទងទៅនឹងការធ្វើចំណាត់ថ្នាក់នៃប្រាក់បញ្ញើពីធនាគារនានា។ នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទមុន ប្រាក់បញ្ញើពីធនាគារនានា ដែលធ្វើប្រតិបត្តិការណ៍តាមរយៈគណនីរបស់ធនាគារជាតិនៃកម្ពុជា (“NBC”) បានកត់ត្រាជា កម្ចី ជំនួសឱ្យប្រាក់បញ្ញើពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។ អ្នកគ្រប់គ្រងរបស់ធនាគារ សម្រេចចិត្តធ្វើការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប នាថ្ងៃទី31 ខែធ្នូ ឆ្នាំ 2020 ដើម្បីកែប្រែនូវកំហុសឆ្គងនេះ។

សេចក្តីសង្ខេបនៃធាតុដែលផលប៉ះពាល់ដោយសារការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប និងការកែប្រែកំហុសឆ្គងទាំងនោះ មានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020				ថ្ងៃទី31 ខែមករា ឆ្នាំ2020			
	រាយការណ៍ ពីមុន		កំណត់សារឡើងវិញ		រាយការណ៍ ពីមុន		កំណត់សារឡើងវិញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ								
បំណុល និងមូលនិធិ ម្ចាស់ភាគហ៊ុន								
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	639,596,323	-	639,596,323	2,587,167,127	537,274,878	-	537,274,878	2,189,395,128
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	124,617,173	46,200,616	170,817,789	690,957,957	32,596,349	-	32,596,349	132,830,122
ប្រាក់កម្ចី	52,732,332	(46,200,616)	6,531,716	26,420,791	18,654,968	-	18,654,968	76,018,995
បំណុលភតិសន្យា	3,121,721	-	3,121,721	12,627,361	3,651,878	-	3,651,878	14,881,403
បំណុលផ្សេងៗ	1,946,167	-	1,946,167	7,872,246	5,341,267	-	5,341,267	21,765,663
សំវិធានធនលើអត្ថប្រយោជន៍ និយោជិត	152,627	-	152,627	617,376	152,627	-	152,627	621,955
បំណុលពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ	1,461,051	-	1,461,051	5,909,951	351,400	-	351,400	1,431,955
សំវិធានធនលើ កិច្ចសន្យាក្រៅ	652,428	-	652,428	2,639,071	293,309	-	293,309	1,195,234
បំណុលសរុប	824,279,822	-	824,279,822	3,334,211,880	598,316,676	-	598,316,676	2,438,140,455

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

37. ការកំណត់សារឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

សេចក្តីសង្ខេបនៃធាតុដែលផលប៉ះពាល់ដោយសារការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប និងការកែប្រែកំហុសឆ្គងទាំងនោះ មានដូចខាងក្រោម៖ (ត)

	រាយការណ៍ពីមុន		កំណត់សារឡើងវិញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
	2020			
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ				
ចំណាយលើការប្រាក់ (កំណត់សម្គាល់ 25)				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	972,005	972,005	3,962,864
ប្រាក់កម្ចី	1,468,553	(972,005)	496,548	2,024,428
របាយការណ៍លំហូរទឹកប្រាក់				
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ និងវិភាគលើ	3,941,920	-	3,941,920	16,071,208
រំលស់	2,297,932	-	2,297,932	9,368,669
ចំណូលពីការប្រាក់សុទ្ធ	(32,330,207)	-	(32,330,207)	(131,810,254)
ចំណាយពន្ធលើប្រាក់ចំណេញ	3,270,445	-	3,270,445	13,333,604
ខាតលើការលក់ និងលុបចោលទ្រព្យនិងបរិក្ខារ	35,596	-	35,596	145,125
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	2,339,029	-	2,339,029	9,536,221
	(20,445,285)	-	(20,445,285)	(83,355,427)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021

37. ការកំណត់សារឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

សេចក្តីសង្ខេបនៃធាតុដែលផលប៉ះពាល់ដោយសារការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប និងការកែប្រែកំហុសឆ្គងទាំងនោះ មានដូចខាងក្រោម៖ (ត)

	រាយការណ៍ពីមុន		កំណត់សារឡើងវិញ	
	ដុល្លារអាមេរិក	និយ័តកម្ម	ដុល្លារអាមេរិក	ពាន់រៀល
			2020	
របាយការណ៍លំហូរទឹកប្រាក់ (ត)				
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ (ត)				
<i>បម្រែបម្រួល៖</i>				
ឥណទាន និងបុរេប្រទាន	(190,096,623)	-	(190,096,623)	(775,023,932)
ប្រាក់តម្កល់តាមច្បាប់	16,329,822	-	16,329,822	66,576,684
ទ្រព្យសកម្មផ្សេងៗ	(1,755,373)	-	(1,755,373)	(7,156,656)
ប្រាក់បញ្ញើរបស់អតិថិជន ធនាគារនានា និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	194,342,269	34,077,364	228,419,633	931,266,844
បំណុលផ្សេងៗ	(3,395,101)	-	(3,395,101)	(13,841,827)
សាច់ប្រាក់ដែល(ប្រើប្រាស់ក្នុង)/ទទួលបានពីប្រតិបត្តិការ	(5,020,291)	34,077,364	29,057,073	118,465,686
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ការប្រាក់បានទទួល	42,634,265	-	42,634,265	173,819,898
ការប្រាក់បានបង់	(10,059,742)	-	(10,059,742)	(41,013,568)
ពន្ធលើប្រាក់ចំណេញបានបង់	(1,351,228)	-	(1,351,228)	(5,508,957)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ	26,203,004	34,077,364	60,280,368	245,763,059
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់បំណុលគតិសន្យា	(1,088,869)	-	(1,088,869)	(4,439,319)
ការទទួលបានប្រាក់កម្ចី	46,200,616	(46,200,616)	-	-
ការទូទាត់ប្រាក់កម្ចី	(12,123,252)	12,123,252	-	-
សាច់ប្រាក់ដែល(ប្រើប្រាស់ក្នុង)/ទទួលបានពីប្រតិបត្តិការ	32,988,495	(34,077,364)	(1,088,869)	(4,439,319)

អាស័យដ្ឋានទំនាក់ទំនង

សាខា រាជធានីភ្នំពេញ

សាខាក្រុមមូលដ្ឋាន (Premier Branch)
ផ្ទះលេខ ២០ អេហ្វអិ-អិច អិច អិច អិច & ២០ ហាស់ហ្សេ-អិច អិច អិច អិច វិថីក្រុមមូលដ្ឋាន កាច់ជ្រុង ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខាវិមានឯករាជ្យ (Premier Branch)
អគារលេខ ១០០ វិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខាផ្សារអូឡាំពិក
អគារលេខ ៣៥៩ ៣៦១ & ៣៦៣ វិថីព្រះសីហនុ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ

សាខាមាត់ទន្លេ
ផ្ទះលេខ ២៦៥ & ២៦៧ អិច វិថីព្រះសីហនុ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខាផ្សារដើមថ្កូវ
ផ្ទះលេខ ១៦ អាមេ អិច អិច អិច ផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាពេទ្យលោកសង្ឃ
ផ្ទះលេខ ១១ អិច អិច អិច អិច ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សាខាទឹកថ្លា
ផ្ទះលេខ ១១ អិច ផ្លូវលេខ ១១០ អាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សាខាស្ទឹងមានជ័យ
ផ្ទះលេខ ២៣-២៥ អិច អិច អិច ផ្លូវលេខ ២១៧ ភូមិដំណាក់ដំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សាខាចោមចៅ
អគារលេខ ១១ បេ ២ បេ ៣ បេ ផ្លូវជាតិលេខ ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

សាខាទួលគោក (Premier Branch)
ផ្ទះលេខ ៩៥ សេ មហាវិថីគីមអ៊ីល ស៊ីង (២៨៩) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាសែនសុខ (Premier Branch)
អគារលេខ ស៊ី៤ #០១ ប៊ី#០២ ប៊ី#០៣ និង ឌី#០៤ ផ្លូវលេខ ១០០៣ ភូមិបាយ័ន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សាខាច្បារអំពៅ (Premier Branch)
ផ្ទះលេខ ៧២ អេ ប៊ី ស៊ី ឌី ផ្លូវជាតិលេខ ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

សាខា ខេត្ត

សាខាខេត្តសៀមរាប (Premier Branch)
អគារលេខ ៥៦៦ ៥៦៨ ៥៧០ ផ្លូវទេពវង្ស ភូមិមណ្ឌល១ សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប


សាខាខេត្តព្រះសីហនុ
ផ្ទះលេខ ២១៩ ផ្លូវឯករាជ្យ ភូមិភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សាខាខេត្តកំពង់ចាម
ផ្ទះលេខ ២១៩ ផ្លូវឯករាជ្យ ភូមិភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សាខាខេត្តបាត់ដំបង
ផ្ទះលេខ ០២ ០៤ & ០៦ ផ្លូវលេខ ១១៣ ភូមិ២០២ សភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង



ផ្ទះលេខ ២០អេហ្វអិ-អិច អិដ អិក & ២០ហាស់ហ្សេ-អិច អិដ អិក វិថីក្រមួនស កាច់ជ្រុង
ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

 + 855 (0) 23 999 000

 www.jtrustroyal.com

 J Trust Royal Bank